

របាយការណ៍ ប្រចាំឆ្នាំ 2025



មាតិកា

I	យើងធានាណា?.....8
អំពីស្ថាប័ន	សារពីប្រធានក្រុមប្រឹក្សាភិបាល10
	សារពីអគ្គនាយកប្រតិបត្តិ..... 12
	ព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ 14
	អំពីធនាគារ អ៊ូរី..... 16
II	រចនាសម្ព័ន្ធរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក..... 20
អភិបាលកិច្ច	អំពីក្រុមប្រឹក្សាភិបាល.....22
សាធារណៈ	អំពីគណៈគ្រប់គ្រងជាន់ខ្ពស់ 26
	ផ្នែកប្រតិបត្តិតាម និងសវនកម្មផ្ទៃក្នុង 30
III	ការពង្រឹងសេវាឌីជីថល 34
សមិទ្ធផល	ភាពជាដៃគូអាជីវកម្ម 36
សម្រេចបាន	ការបើកដំណើរការសាខាព្រីមៀមថ្មី40
	ការដាក់ដំណើរការផលិតផល និងសេវាកម្មថ្មីៗ..... 41
IV	ទិន្នន័យហិរញ្ញវត្ថុសំខាន់ៗ44
ចំណុចសំខាន់ៗ	របាយការណ៍ស្តីពីការបណ្តុះបណ្តាលធនធានមនុស្សឆ្នាំ 2025 48
អំពីអាជីវកម្ម	សក្ខីកម្មរបស់បុគ្គលិក 49
	ព័ត៌មានសំខាន់ៗ ឆ្នាំ2025 52
	ព័ត៌មានសំខាន់ៗនៃទំនួលខុសត្រូវសង្គមឆ្នាំ2025..... 54
	អំពីភាពជោគជ័យរបស់អតិថិជន 58
	អំពីផលិតផល និងសេវាកម្ម 62
	របាយការណ៍ស្តីពីនិរន្តរភាពបរិស្ថាន និងសង្គម..... 88
	បណ្តាញសាខា និងតំបន់ប្រតិបត្តិការ 90
V	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ 94
របាយការណ៍	របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ 95
ហិរញ្ញវត្ថុ	របាយការណ៍ស្តីពីបម្រែបម្រួលមូលធន 96
	របាយការណ៍លំហូរសាច់ប្រាក់ 97
	កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ..... 98
	របាយការណ៍របស់សវនករឯករាជ្យ 118
	របាយការណ៍របស់ក្រុមប្រឹក្សាភិបាល..... 121

ធនាគារ វូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

ធនាគារ វូរី (ខេមបូឌា) ម.ក គឺជាធនាគារពាណិជ្ជកម្មដែលមានការ
រីកចម្រើនលឿនបំផុតមួយនៅកម្ពុជាដែលមានបទពិសោធន៍ក្នុងការ
ផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាប្រកបដោយវិជ្ជាជីវៈខ្ពស់
និងបានពង្រីកបណ្តាញប្រតិបត្តិការ រហូតដល់ 140សាខាទូទាំង
ប្រទេស ព្រមទាំងបណ្តាញ ATM/Self-banking រហូតដល់ជាង
120ម៉ាស៊ីន ។





អំពីស្ថាប័ន

យើងជានរណា?.....	8
សារពីប្រធានក្រុមប្រឹក្សាភិបាល	10
សារពីអគ្គនាយកប្រតិបត្តិ.....	12
ព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ	14
អំពីធនាគារ អ៊ូរី.....	16

យើងជានរណា?

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក “ធនាគារ អ៊ូរី” គឺជាធនាគារពាណិជ្ជកម្មដែលមានការរីកចម្រើនលឿនបំផុតមួយនៅកម្ពុជាដែលមានបទពិសោធន៍ជាង 30 ឆ្នាំក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាប្រកបដោយវិជ្ជាជីវៈខ្ពស់នៅទូទាំងប្រទេស និងជាសមាជិកនៃគ្រួសារធនាគារ អ៊ូរីដែលជាធនាគារដ៏ល្បីល្បាញមួយនៅប្រទេសកូរ៉េ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1899 មកម្ល៉េះ។

ធនាគារ អ៊ូរី បានប្តេជ្ញាចិត្តលើកកម្ពស់ជីវភាពអតិថិជនឱ្យកាន់តែប្រសើរឡើង តាមរយៈដំណោះស្រាយហិរញ្ញវត្ថុដ៏ងាយស្រួល និងវៃឆ្លាត គួបផ្សំនឹងបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន។

នៅក្នុងខែវិច្ឆិកា ឆ្នាំ2021 ធនាគារ អ៊ូរី បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកម្មធនាគារជាតិនៃកម្ពុជា និងបានដាក់ដំណើរការជាផ្លូវការចាប់ពីខែមករា ឆ្នាំ2022 តទៅ។

យើងកំពុងជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ អភិវឌ្ឍសហគមន៍ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គម តាមរយៈការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព និងការផ្តល់ត្រឡប់ទៅកាន់ប្រជាជន កម្ពុជា ក៏ដូចជាភាគទុនិករបស់យើង។ យើងជឿជាក់យ៉ាងមុតមាំថា យើងអាចទទួលបានជោគជ័យ លុះត្រាតែ អតិថិជន ដៃគូអាជីវកម្ម សហគមន៍ និងបុគ្គលិករបស់យើង សម្រេចបាននូវជោគជ័យរបស់ពួកគេដូចគ្នា។

គិតត្រឹមខែ ធ្នូ ឆ្នាំ 2025 ធនាគារ អ៊ូរី បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនដល់ 140 សាខាទូទាំងប្រទេស ព្រមទាំងបណ្តាញ ATM/Self-banking រហូតដល់ជាង 120 ម៉ាស៊ីន។

ទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃ

ទស្សនៈវិស័យរបស់យើង

ច្នៃប្រឌិតថ្ងៃនេះ បង្កើតថ្ងៃស្អែក

បេសកកម្មរបស់យើង

ចូលរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ប្រសើរសម្រាប់អតិថិជនរបស់យើង

គុណតម្លៃរបស់យើង

អតិថិជន
ធនាគារ អ៊ូរី តែងតែគិតដល់អតិថិជន និងសហគមន៍ជាចម្បង

ទំនុកចិត្ត
ធនាគារ អ៊ូរី កសាងទំនុកចិត្តជាមួយគោលការណ៍គ្រឹះដ៏រឹងមាំ

ជំនាញ
ធនាគារ អ៊ូរី ជាស្ថាប័នឯកទេសដឹកនាំទីផ្សារឈានមុខគេ

ការច្នៃប្រឌិត
ធនាគារ អ៊ូរី កសាងអនាគតរីកចម្រើនតាមរយៈភាពច្នៃប្រឌិត

សារពីប្រធានក្រុមប្រឹក្សាភិបាល



លោក Changseok Ohk
ប្រធានក្រុមប្រឹក្សាភិបាល
ធនាគារ វ្វីរី (ខេមបូឌា) ម.ក

គោរពជូន ភាគទុនិក អតិថិជន និងដៃគូពាក់ព័ន្ធជាទីមេត្រី!

ខណៈពេលដែលយើងកំពុងឈានមកដល់ការបញ្ចប់នៃឆ្នាំ 2025 ដែលជាឆ្នាំនៃភាពធន់ និងការបង្កើនល្បឿនផ្នែកឌីជីថល ធនាគារ វ្វីរី (ខេមបូឌា) ម.ក “ធនាគារ វ្វីរី” នៅតែបន្តឈរលើការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះប្រជាជន កម្ពុជា។ យើងបានរីកចម្រើនមិនត្រឹមតែក្នុងនាមជាគ្រឹះស្ថានធនាគារពាណិជ្ជឈានមុខគេមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូដ៏ស្មោះត្រង់ក្នុងការអភិវឌ្ឍជាតិ ដោយធ្វើការរួមបញ្ចូលគ្នារវាងការច្នៃប្រឌិតបច្ចេកវិទ្យា និងការទទួលខុសត្រូវខ្ពស់ចំពោះសង្គម។

ទំនុកចិត្ត គឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់យើង។ តាមរយៈការទទួលបានវិញ្ញាបនបត្រ **PCI DSS** នៅក្នុងឆ្នាំនេះ យើងបានពង្រឹងការសន្យារបស់យើងក្នុងការការពារសុវត្ថិភាពប្រព័ន្ធឌីជីថលធនាគារដល់អតិថិជន ឱ្យកាន់តែរឹងមាំ និងទាន់សម័យកាល ជាមួយនឹងស្តង់ដារសុវត្ថិភាពអន្តរជាតិខ្ពស់បំផុត។ ការធានានូវសុវត្ថិភាពនៃរាល់ប្រតិបត្តិការរបស់លោកអ្នក គឺជាគ្រឹះដែលយើងកសាងអនាគតឌីជីថលជាមួយគ្នា។

ក្នុងស្មារតីសាមគ្គីភាពជាតិ យើងបានឈរយ៉ាងរឹងមាំជាមួយប្រជាជនកម្ពុជាក្នុងគ្រាលំបាក។ ក្នុងឆ្នាំនេះ យើងបាន ផ្តល់ការគាំទ្រផ្នែកមនុស្សធម៌សម្រាប់គ្រួសារដែលផ្លាស់ទីលំនៅ និងប្រជាជនដែលរងផលប៉ះពាល់ដោយភាពតានតឹងនៅតាមព្រំដែន ព្រមទាំងបន្តកម្មវិធីសម្រាល

បំណុលដល់វិវកងទ័ពជួរមុខ។ ទន្ទឹមនឹងកម្មវិធី **W.I.S.H. (Woori Internship Scholarship & Hiring)** នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (**RUPP**) ដែលផ្តល់អាហារូបករណ៍និងឱកាសការងារសម្រាប់យុវជនជំនាន់ក្រោយ យើងជឿជាក់យ៉ាងមុតមាំថា ជោគជ័យរបស់យើងមិនអាចកាត់ផ្តាច់ពីសុខុមាលភាពនៃសហគមន៍របស់យើងបានឡើយ។


ឆ្ពោះទៅកាន់ឆ្នាំ 2026 យើងនៅតែបន្តដំណើរយ៉ាងម៉ឺងម៉ាត់ដើម្បីក្លាយជាធនាគារឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដោយផ្តល់អាទិភាពដល់អតិថិជនជាចំបង និងការប្តេជ្ញាចិត្តចំពោះការពង្រឹងស្តង់ដារនៃគុណភាពសេវាកម្ម។

ជាការតបស្នងដល់ទំនុកចិត្តឥតឆាករេ របស់អតិថិជន និងភាគទុនិក ទាំងអស់ យើងសូមសន្យា ផ្តល់តម្លៃខ្ពស់ និងសុវត្ថិភាពឱ្យកាន់តែប្រសើរឡើងថែមទៀត។ ខ្ញុំសូមជូនពរយ៉ាងស្មោះអស់ពីដួងចិត្តដល់លោកអ្នក និងក្រុមគ្រួសារសូមជួបប្រទះតែសេចក្តីសុខ វិបុលសុខ និងមានសុខភាពល្អបរិបូរណ៍។

ដោយក្តីគោរពរាប់អាន

លោក Changseok Ohk
ប្រធានក្រុមប្រឹក្សាភិបាល
ធនាគារ វ្វីរី (ខេមបូឌា) ម.ក

សារពីអគ្គនាយកប្រតិបត្តិ



លោក Ju Sug Kang

អគ្គនាយកប្រតិបត្តិ
ធនាគារ វ៊ូរី (ខេមបូឌា) ម.ក

គិតត្រឹមខែធ្នូ ឆ្នាំ2025

ធនាគារ វ៊ូរី (ខេមបូឌា) ម.ក មាន៖



1,340.33 លានដុល្លារអាមេរិក ចំនួនទ្រព្យសកម្មសរុប



770.78 លានដុល្លារអាមេរិក ចំនួនប្រាក់បញ្ញើសរុប



1,027.66 លានដុល្លារអាមេរិក ចំនួនផលប្រតិបត្តិណាទានសរុប



275 លានដុល្លារអាមេរិក ដើមទុនដែលបានចុះបញ្ជី



140 សាខាទូទាំងប្រទេស ព្រមទាំងបណ្តាញ ATM/Self-banking
រហូតដល់ជាង **120** ម៉ាស៊ីន



គោរពជូន ភាគទុរិក អតិថិជន និងដៃគូពាក់ព័ន្ធជាទីមេត្រី!

ក្នុងនាមជាអគ្គនាយកនៃ ធនាគារ វ៊ូរី (ខេមបូឌា) ម.ក “ធនាគារ វ៊ូរី” ខ្ញុំមានមោទនភាពយ៉ាងខ្លាំងក្នុងការចែករំលែកនូវជ័យជំនះ និងសមិទ្ធផល ដែលយើងសម្រេចបានក្នុងឆ្នាំ 2025 កន្លងទៅ។ យើងពិតជាមានមោទនភាព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឱកាសក្នុងការបម្រើប្រជាជនកម្ពុជា អស់រយៈពេលជាង 30 ឆ្នាំកន្លងមកនេះ។

កំណើនដ៏មានស្ថិរភាពរបស់យើងក្នុងឆ្នាំនេះ បានស្នើឱ្យឃើញតាមរយៈទំនុកចិត្ត និងការគាំទ្រពីតំណាងរបស់អតិថិជន របស់យើងជាង 550,000 នាក់ រួមជាមួយបុគ្គលិកចំនួនជាង 3,500នាក់ នៅទូទាំងប្រទេស។ ជាមួយនឹងទ្រព្យសកម្មសរុបលានដល់ 1,300 លានដុល្លារអាមេរិក និងផលប្រតិបត្តិណាទានជាង 1,000 លានដុល្លារអាមេរិក ការផ្ដោតអារម្មណ៍របស់យើងនៅតែបន្តឈរលើការគាំទ្រសហគមន៍ក្នុងស្រុក។ លើសពីនេះទៅទៀត យើងពិតជាមានមោទនភាពចំពោះប្រាក់បញ្ញើសន្សំដែលមានចំនួនដល់ទៅ 770 លានដុល្លារអាមេរិក ដែលនេះគឺជាសញ្ញាបង្ហាញពីទំនុកចិត្តយ៉ាងជ្រាលជ្រៅរបស់សាធារណជនមកលើស្ថិរភាពរបស់យើង។

ការលើកកម្ពស់ទំនុកចិត្តលើប្រព័ន្ធខ្ចីជីវិក និងនវានុវត្តន៍៖ ក្នុងឆ្នាំ 2025 យើងបានបោះជំហានថែមមួយកម្រិតទៀត ដោយការបង្កើតនូវស្តង់ដារថ្មីមួយក្នុងវិស័យធនាគារ។ យើងបានសម្រេចនូវវិញ្ញាបនបត្រ PCI DSS ដោយជោគជ័យ ដែលធានាថាអតិថិជនរបស់យើងនឹងទទួលបាននូវសុវត្ថិភាពខ្ពស់ស្តង់ដារអន្តរជាតិសម្រាប់រាល់ប្រតិបត្តិការប័ណ្ណ (ឥណទាន ឬ ឥណទាន)។ បន្ថែមពីនេះ ការបើកសម្ពោធសាខា NICC នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានកំណត់និយមន័យថ្មីនៃនវានុវត្តន៍ក្នុងការផ្តល់បទពិសោធន៍ធនាគារតាមរយៈសេវាធនាគារក្នុងបរិវេណសាកលវិទ្យាល័យ “Campus Banking” ដែលផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសេវាកម្មហិរញ្ញវត្ថុ និងយុវជនកម្ពុជាជំនាន់ក្រោយ។

ជំហានយុទ្ធសាស្ត្រឆ្ពោះទៅរក ESG៖ ដំណើររបស់យើងក្នុងឆ្នាំនេះ ត្រូវបានពង្រឹងបន្ថែមតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាពិសេសជាមួយក្រុមហ៊ុន TADA ដើម្បីលើកកម្ពស់ការធ្វើដំណើរដោយប្រើថាមពលបៃតង (Green Mobility) និងការប្តេជ្ញាចិត្តនៃកម្មវិធី W.I.S.H. (Woori Internship Scholarship & Hiring) ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលផ្តល់អាហារូបករណ៍ និងឱកាសការងារដល់និស្សិតចំនួន 100 នាក់ក្នុងមួយឆ្នាំ។ គំនិតផ្តួចផ្តើមទាំងនេះបានធានាថា កំណើនរបស់យើងមានភាពបរិយាបន្ន និងមាននិរន្តរភាព។


ឆ្ពោះទៅកាន់ឆ្នាំ2026៖ គោលដៅរបស់យើងគឺក្លាយជាធនាគារឈានមុខគេមួយក្នុងប្រទេសកម្ពុជា។ យើងនឹងសម្រេចឱ្យបាននូវគោលដៅនេះ តាមរយៈការផ្តោតសំខាន់លើអតិថិជនជាចម្បង ការលើកកម្ពស់ខ្ពត្តិភាពនៃប្រព័ន្ធធនាគារខ្ចីជីវិករបស់យើង និងការរក្សាប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងឱ្យមានភាពរឹងមាំបំផុតនៅក្នុងទីផ្សារ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់សម្រាប់ការគាំទ្រដ៏ស្មោះត្រង់ និងចំពោះភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការលះបង់មិនខ្ជាចនឿយហត់។ ទំនុកចិត្តរបស់លោកអ្នកគឺជាកម្លាំងចលករនៃនវានុវត្តន៍របស់យើង។

ដោយក្តីគោរពរាប់អាន

លោក Ju Sug Kang
អគ្គនាយកប្រតិបត្តិ
ធនាគារ វ៊ូរី (ខេមបូឌា) ម.ក

ព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ



អំពីធនាគារ វូរី

ធនាគារ វូរី (ប្រទេសកូរ៉េ) ដែលជាម្ចាស់ភាគទុនិក (កាន់កាប់ភាគហ៊ុន 100%) របស់ ធនាគារ វូរី (ខេមបូឌា) ម.ក គឺជាធនាគារ លំដាប់អន្តរជាតិ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1899។ ធនាគារ វូរី (ប្រទេសកូរ៉េ) ដែលជាក្រុមហ៊ុនមេគឺជាធនាគារពាណិជ្ជកម្មមុខគេមួយនៅក្នុងប្រទេសកូរ៉េ និងជាសមាជិកនៃ Woori Financial Group ដែលមានទ្រព្យសកម្មសរុបចំនួន 462.7 ពាន់លានដុល្លារអាមេរិក គិតត្រឹមខែធ្នូ ឆ្នាំ 2025 ព្រមទាំងមានបណ្តាញអន្តរជាតិ យ៉ាងទូលំទូលាយនៅទូទាំងសកលលោក ដោយផ្តល់ជូននូវសេវាធនាគារពាណិជ្ជ សេវាធនាគារបុគ្គល និងសេវាធនាគារវិនិយោគយ៉ាង សម្បូរបែប តាមរយៈបណ្តាញប្រតិបត្តិការប្រមាណ 466 កន្លែង នៅក្នុង 24 ប្រទេសជុំវិញពិភពលោក។

466
បណ្តាញប្រតិបត្តិការ
ជាសកល

24
ប្រទេស

ទ្រព្យសកម្មសរុប
វូរី ហ្វាយនែនស្យែលក្រុម
(Woori Financial Group): **462.7 ពាន់លាន
ដុល្លារអាមេរិក**

កម្រិតចំណាត់ថ្នាក់
ឥណទាន

- ក្នុងស្រុក (ប្រទេសកូរ៉េ): AAA
(កម្រិតខ្ពស់បំផុតក្នុងប្រទេសកូរ៉េ)
- Moody's: A1 Stable (ស្ថិរភាព)
- S&P: A+ Stable (ស្ថិរភាព)
- Fitch: A Stable (ស្ថិរភាព)



ឆ្នាំ 2025 គឺជាឆ្នាំទី126 របស់ធនាគារ វូរី (ប្រទេសកូរ៉េ) រក្សាបាននូវប្រវត្តិសាស្ត្រកន្លងមកជាង100ឆ្នាំ។ ធនាគារមានបំណងរីកលូតលាស់សម្រាប់មួយសតវត្សបន្តទៅមុខទៀត ដើម្បីក្លាយជាម៉ាកយីហោហិរញ្ញវត្ថុ ដែលតែងតែនៅទីនេះសម្រាប់លោកអ្នក។






អភិបាលកិច្ច សាជីវកម្ម

រចនាសម្ព័ន្ធរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក.....	20
អំពីក្រុមប្រឹក្សាភិបាល.....	22
អំពីគណៈគ្រប់គ្រងធានីខ្ពស់.....	26
ផ្នែកប្រតិបត្តិការ និងសវនកម្មផ្ទៃក្នុង.....	30

រចនាសម្ព័ន្ធរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក



គិតត្រឹមខែមករា ឆ្នាំ2026

អំពីក្រុមប្រឹក្សាភិបាល



លោក CHANGSEOK OHK
ប្រធានក្រុមប្រឹក្សាភិបាល

លោក Ohk ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ និងការទូតពីសាកលវិទ្យាល័យយ៉ុងសេ (Yonsei University) និង សញ្ញាបត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនៅវិទ្យាស្ថានកម្រិតខ្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េ (KAIST)។

លោក Ohk បានចូលបម្រើការងារជាមួយ ធនាគារ អ៊ីវី (ប្រទេសកូរ៉េ) តាំងពីឆ្នាំ2002 ក្លាយជាបន្ទាប់ពីលោកបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យយ៉ុងសេ ។ លោកបានបន្តអាជីពការងារនៅក្នុងវិស័យធនាគារជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំតាមរយៈការកាន់មុខតំណែងផ្សេងៗជាច្រើនរួមមាននាយកដ្ឋានធនធានមនុស្សការិយាល័យប្រចាំតំបន់ ធនាគារសាជីវកម្ម យុទ្ធសាស្ត្រសកល ក៏ដូចជា មុខ តំណែងជាប្រធានគ្រប់គ្រងសាខាផងដែរ។ មុននឹងទទួលបានតួនាទីបច្ចុប្បន្នជាប្រធានគ្រប់គ្រងសាខានៅ ធនាគារ អ៊ីវី (ប្រទេសកូរ៉េ) លោកធ្លាប់កាន់មុខតំណែងជានាយកផ្នែកយុទ្ធសាស្ត្រធុរកិច្ចសកល (Global Business Strategy) និងធ្លាប់ជាអ្នកចាត់ការទូទៅផ្នែកធនាគារសាជីវកម្មសម្រាប់អនាគត (Future Corporate Banking) ផងដែរ។

លោក Ohk ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ អ៊ីវី (ខេមបូឌា) ម.ក ចាប់ពីខែកក្កដា ឆ្នាំ2024។



លោក CHEOL SU SOHN
សមាជិកក្រុមប្រឹក្សាភិបាល

លោក Sohn បានចូលបំពេញការងារនៅ ធនាគារ អ៊ីវី (ប្រទេសកូរ៉េ) តាំងពីខែមករា ឆ្នាំ1995 ក្នុងមុខតំណែងជាច្រើនផ្សេងៗគ្នា ចាប់ពីកម្រិតមន្ត្រីរូបត្ថម្ភដល់ប្រធានចាត់ការទូទៅ និងធ្លាប់កាន់តំណែងជាអគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ីវី (ខេមបូឌា) ម.ក ផងដែរ។ ភាគច្រើននៃអាជីពការងាររបស់លោកគឺស្ថិតក្នុងផ្នែកលក់ រួមមានជាបុគ្គលិកសាខា អនុប្រធានសាខា និងប្រធានសាខា។ ជំនាញរបស់លោករួមមាន នៅក្នុងវិស័យសាជីវកម្មហិរញ្ញវត្ថុសាជីវកម្ម និងការលក់សាជីវកម្ម។ លោកក៏ធ្លាប់ធ្វើការក្នុងមុខងារគាំទ្រផ្សេងទៀតផងដែរ ដូចជាផ្នែកគាំទ្រអាជីវកម្មប្រតិបត្តិការ ធនធានមនុស្ស ការិយាល័យតំបន់ ក៏ដូចជានាយកដ្ឋានវិភាគ និងអនុម័តឥណទាន ដែលផ្តោតលើសហគ្រាសសាជីវកម្មធំៗ។

លោក Sohn ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ធនាគារ អ៊ីវី (ខេមបូឌា) ម.ក នៅខែសីហា ឆ្នាំ2025។



លោក DONG WOO SHIN
សមាជិកក្រុមប្រឹក្សាភិបាល

លោក Shin បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ យូនហ្គី នៃប្រទេសកូរ៉េ ក្នុងឆ្នាំ2001។ លោកបានចាប់ផ្តើមអាជីពការងារនៅ ធនាគារ អ៊ីវី (ប្រទេសកូរ៉េ) ក្នុងឆ្នាំ2002 ហើយមានបទពិសោធន៍ជាង 23 ឆ្នាំ ក្នុងវិស័យធនាគារ។ លោកមានជំនាញចម្រុះដូចជា ផ្នែកលក់ ប្រតិបត្តិការការអភិវឌ្ឍផលិតផល យុទ្ធសាស្ត្រ និងការរៀបចំផែនការព្រមទាំងផ្នែកហិរញ្ញវត្ថុ និងធនាគារ រួមទាំងការគ្រប់គ្រងការប្តូរប្រាក់បរទេស និងការគ្រប់គ្រងមូលនិធិផងដែរ។

នៅខែសីហា ឆ្នាំ2025 **លោក Shin** ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ធនាគារ អ៊ីវី (ខេមបូឌា) ម.ក។



លោកស្រី FIONA WHYTE
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោកស្រី Whyte មានសញ្ជាតិនូវវេលសេឡង់ ដែលបានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ នៃធនាគារ អ៊ីវី (ខេមបូឌា) ម.ក ចាប់តាំងពីខែកុម្ភៈ ឆ្នាំ2013។ ជាមួយនឹងបទពិសោធន៍ជាង 30ឆ្នាំ ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសនូវវេលសេឡង់ និងអាស៊ីអាគ្នេយ៍។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក ពាណិជ្ជកម្មពីសាកលវិទ្យាល័យម៉ាសស៊ី ក្នុងឆ្នាំ2007។ ពីមុនលោកស្រី ធ្លាប់បម្រើការជាអ្នកទទួលបន្ទុកនៃអង្គការ ទស្សនៈពិភពលោក (World Vision) នូវវេលសេឡង់ និងជាទីប្រឹក្សាជាន់ខ្ពស់ នៃអាជ្ញាធរទីផ្សារហិរញ្ញវត្ថុនូវវេលសេឡង់ផងដែរ។



លោក គី ប៊ុនទ្រាន

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក ប៊ុនទ្រាន បានចូលបម្រើការងារជាមួយ **ធនាគារ អ៊ីរី (ខេមបូឌា) ម.ក** ចាប់តាំងពីឆ្នាំ 2018 មកក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងបន្តធ្វើការតាមរយៈប្រតិបត្តិការគ្រប់បញ្ចូលគ្នា និងប្រតិបត្តិការកម្លាយខ្លួន ជាធនាគារពាណិជ្ជរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ។ លោកមានសញ្ញាបត្រអនុបណ្ឌិតច្បាប់ និងវិទ្យាសាស្ត្រនយោបាយ និងវិញ្ញាបនបត្រពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ លោកជាសមាជិកមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសាស្ត្រាចារ្យបំពេញវេលាការ (ក្រៅម៉ោង) នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅប្រទេសកម្ពុជា។

បន្ទាប់ពីប្រតិបត្តិការរួមបញ្ចូលគ្នា ដោយជោគជ័យរវាង អ៊ីរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី និង ដាប៊ែលយូប៊ី ហ្វាយនែន ឯ.ក **លោក ប៊ុនទ្រាន** ត្រូវបានតែងតាំងសារជាថ្មីនៅខែកុម្ភៈ ឆ្នាំ 2020 ក្នុងនាមជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលរបស់ **ធនាគារ អ៊ីរី (ខេមបូឌា) ម.ក**។



លោក អ៊ុង សារៈ

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក សារៈ មានបទពិសោធន៍ការងារជិត 30 ឆ្នាំ ដែលរួមទាំង 15 ឆ្នាំចុងក្រោយ ជាមួយនឹងបទពិសោធន៍នៅក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោក ប្រចាំកម្ពុជា និងតំបន់មេគង្គ ក្នុងវិស័យវិនិយោគ និងការប្រឹក្សាយោបល់សម្រាប់ក្រុមហ៊ុន កសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍វិស័យឯកជន។ ក្នុងអំឡុងពេលដែលលោកធ្វើជាប្រធានប្រចាំប្រទេសនៃ ក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) លោកបានគ្រប់គ្រងផ្នែកទំនាក់ទំនងជាមួយសមាគម រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិផ្សេងៗ។ លោកបានទទួលជោគជ័យជាច្រើនលើការដឹកនាំការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនធុនតូច និងមធ្យម (SME) ក្នុងស្រុក ក្នុងអំឡុងពេលដែលលោកធ្វើការនៅទីប្រឹក្សាតំបន់មេគង្គដើម្បីជួយអាជីវកម្មរបស់ពួកគេកាន់តែពង្រីកវិសាលភាព បង្កើតភាពជាដៃគូ និងទទួលបានមូលនិធិវិនិយោគពីក្រៅប្រទេស។

លោក សារៈ ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកសិក្សាអភិវឌ្ឍន៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ 2009 ហើយបច្ចុប្បន្នជាដៃគូគ្រប់គ្រងនៅ SME Frontier Partners ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ហិរញ្ញវត្ថុ និងវិនិយោគសាជីវកម្ម។ លោកក៏កំពុងបម្រើការជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិមួយចំនួនផងដែរ ហើយត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ នៅ **ធនាគារ អ៊ីរី (ខេមបូឌា) ម.ក** ចាប់តាំងពីខែសីហា ឆ្នាំ2025។



លោក JEOUNG HOON YOO

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក Yoo បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យជាតិសេអ៊ូល(Seoul National University) ក្នុងឆ្នាំ 1998 បន្ទាប់មក លោកក៏បានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យពី វិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលផ្នែកតុលាការ ក្នុងឆ្នាំ 2003។ បច្ចុប្បន្នលោកជាដៃគូ និងជាអ្នកដឹកនាំក្រុមនៃ Asia Practice Group នៃ DLG Law Corporation ហើយមុនពេលលោកមានមុខតំណែងបច្ចុប្បន្ននេះ លោកក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ នៃធនាគារមួយនៅប្រទេសមីយ៉ាន់ម៉ា និងមានបទពិសោធន៍ជាង 20 ឆ្នាំជាមួយក្រុមហ៊ុនច្បាប់ផ្សេងទៀតនៅក្នុងប្រទេសផ្សេងៗគ្នា ដូចជាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងជប៉ុន។

ជាមួយនឹងជំនាញក្នុងវិស័យច្បាប់ **លោក Yoo** ត្រូវបានតែងតាំងជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលនៃ**ធនាគារ អ៊ីរី (ខេមបូឌា) ម.ក** នៅខែសីហា ឆ្នាំ2025។

អំពីគណៈគ្រប់គ្រងជាន់ខ្ពស់



លោក JU SUG KANG

អគ្គនាយកប្រតិបត្តិ

លោក Kang បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រចិន ពីសាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University)។ លោកបានចាប់ផ្តើមអាជីពការងារនៅ ធនាគារ អ៊ីវី (ប្រទេសកូរ៉េ) ក្នុងឆ្នាំ 1998។ ក្នុងរយៈពេល 28ឆ្នាំ នៃអាជីពការងាររបស់លោកជាមួយធនាគារ អ៊ីវី លោកបានកាន់មុខតំណែងសំខាន់ៗជាច្រើន រួមទាំងតួនាទីជាមន្ត្រីផ្នែកហិរញ្ញវត្ថុនៅធនាគារ អ៊ីវី (ប្រទេសចិន) ផងដែរ។ លោក មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រសកល (Global Strategy Management) រួមជាមួយបទពិសោធន៍អនុវត្តផ្ទាល់ដែលទទួលបានតាមរយៈការដឹកនាំសាខា និងមុខតំណែងផ្សេងៗនៅការិយាល័យកណ្តាល រួមមានផ្នែកយុទ្ធសាស្ត្រធនធានមនុស្ស និងការបណ្តុះបណ្តាលផងដែរ។

នៅខែកុម្ភៈ ឆ្នាំ 2026 **លោក Kang** បានទទួលការអនុម័តពីធនាគារជាតិ នៃ កម្ពុជា លើការតែងតាំងជាអគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ីវី (ខេមបូឌា)ម.ក។



លោក DONG WOO SHIN

អគ្គនាយកហិរញ្ញវត្ថុ

លោក Shin បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ យូនហ្គី នៃប្រទេសកូរ៉េ ក្នុងឆ្នាំ 2001។ លោកបានចាប់ផ្តើមអាជីពការងារនៅ ធនាគារ អ៊ីវី (ប្រទេសកូរ៉េ) ក្នុងឆ្នាំ 2002 ហើយមានបទពិសោធន៍ជាង 23 ឆ្នាំ ក្នុងវិស័យធនាគារ។ លោកមានជំនាញចម្រុះដូចជា ផ្នែកលក់ ផ្នែកប្រតិបត្តិការការអភិវឌ្ឍន៍ផលិតផល ផ្នែកយុទ្ធសាស្ត្រ និងការរៀបចំផែនការព្រមទាំងផ្នែកហិរញ្ញវត្ថុ និងវត្តមានភាព រួមទាំងការគ្រប់គ្រងការប្តូរប្រាក់បរទេស និងការគ្រប់គ្រងមូលនិធិផងដែរ។

នៅខែកក្កដា ឆ្នាំ 2023 **លោក Shin** ត្រូវបានតែងតាំងជាអគ្គនាយកហិរញ្ញវត្ថុ (CFO) នៃធនាគារ អ៊ីវី (ខេមបូឌា) ម.ក។



លោក អ៊ាត ចិត្រាសុវិរដ្ឋ

អគ្គនាយកព័ត៌មានវិទ្យា

លោក សុវិរដ្ឋ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពាណិជ្ជកម្មផ្នែកគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យ ឆាលស៍ស្ត្វឺត (Charles Sturt) ប្រទេសអូស្ត្រាលី នៅក្នុងឆ្នាំ 2024 និង បរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ នំរតុន នៅប្រទេសកម្ពុជា នៅក្នុងឆ្នាំ 2006។ ជាមួយបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងការដឹកនាំយុទ្ធសាស្ត្រលើការផ្លាស់ប្តូរក្នុងវិស័យឌីជីថល ការធ្វើទំនើបកម្មរចនាសម្ព័ន្ធបច្ចេកវិទ្យា និងការការពារប្រព័ន្ធសុវត្ថិភាពព័ត៌មានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ហើយត្រូវបានទទួលស្គាល់ជា អគ្គនាយកព័ត៌មានវិទ្យា ឆ្នើមមួយរូបក្នុងចំណាត់ថ្នាក់កំពូលទាំង 10 នៃសេវាកម្មហិរញ្ញវត្ថុអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ 2018។ នៅក្នុងអាជីពការងាររបស់លោក លោក ធ្លាប់បានកាន់មុខតំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន រួមមានប្រធានមន្ត្រីបច្ចេកវិទ្យា (CTO) ប្រធានផ្នែកសេវាកម្មបច្ចេកវិទ្យាព័ត៌មាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងជាទីប្រឹក្សាឯករាជ្យផ្នែកបច្ចេកវិទ្យាព័ត៌មាន។ នៅឆ្នាំ 2025 លោកត្រូវបានធនាគារ អ៊ីវី (ខេមបូឌា) ម.ក តែងតាំងជា អគ្គនាយកព័ត៌មានវិទ្យា។



លោក ព្រាប ពិសិដ្ឋ

អគ្គនាយកប្រតិបត្តិការ

លោក ពិសិដ្ឋ មានបទពិសោធន៍ច្រើនជាងមួយទសវត្សរ៍លើវិស័យអភិវឌ្ឍន៍ បម្រើអតិថិជន ការគ្រប់គ្រងកម្មវិធីឧបត្ថម្ភ ទំនាក់ទំនងសាធារណៈនិងរដ្ឋបាល ព្រមទាំងការគ្រប់គ្រង និងភាពជាអ្នកដឹកនាំមុនពេលដែលលោកបានចូលប្រឡូកខ្លួនក្នុងវិស័យហិរញ្ញវត្ថុ។ អាជីពរបស់លោកជាមួយធនាគារ អ៊ីវី (ខេមបូឌា) ម.ក គឺចាប់ផ្តើមតាំងពីឆ្នាំ 2008។ មុនពេលលោកបានចាប់ផ្តើមការងារនៅទីនេះ លោកធ្លាប់បានបម្រើការងារឱ្យអង្គការទស្សនៈពិភពលោក ប្រទេសកម្ពុជា និងជាលេខាធិការដ្ឋានមុខងារសាធារណៈរបស់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ លោក បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែក គ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ អ៊ែស្ទីយ៉ា វ៉ូស្ត្រី (Global FTMS Campus) នៅប្រទេសសិង្ហបុរី។ លោកក៏មានបរិញ្ញាបត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស និងវិញ្ញាបនបត្រនៃវិជ្ជាជីវៈច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅប្រទេសកម្ពុជាផងដែរ។



លោក CHANG YOU KIM
អគ្គនាយកដ៏ថ្មី

លោក Kim បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ មីលីយ៉ែន ស្តេតនៃសហរដ្ឋអាមេរិក ក្នុងឆ្នាំ 2010 និង សញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីវិទ្យាស្ថាន ខេឌីអាយ (KDI) ជំនាញផ្នែកគ្រប់គ្រង និង គោលនយោបាយសាធារណៈ នៃ ប្រទេសកូរ៉េ ក្នុងឆ្នាំ 2011។ លោកបានចូលបម្រើការងារនៅ ធនាគារ អូរី (ប្រទេសកូរ៉េ) ក្នុងឆ្នាំ 2003 ហើយលោកបានបន្តអាជីពជាមួយ ធនាគារ អូរី (ប្រទេសកូរ៉េ) រហូតមកដល់បច្ចុប្បន្នជាមួយនឹងបទពិសោធន៍ជាច្រើនតាមរយៈមុខតំណែងផ្សេងៗ។ មុនពេល **លោក Kim** ត្រូវបានតែងតាំងជាអគ្គនាយកដ៏ថ្មីរបស់ **ធនាគារ អូរី (ខេមបូឌា) ម.ក** នៅដើមឆ្នាំ 2025 លោកបានទទួលតួនាទីជាអគ្គនាយករងហិរញ្ញវត្ថុ។



លោក សុផល សុផាត
អគ្គនាយកផ្នែកឥណទាន

លោក សុផាត បានចូលបម្រើការងារជាមួយ **ធនាគារ អូរី (ខេមបូឌា) ម.ក** នៅក្នុងឆ្នាំ 2025 ដែលមានមុខតំណែងជាអគ្គនាយកឥណទាន។ លោកបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតធុរកិច្ច ពីសាកលវិទ្យាល័យន័រតុន និង ពីសាកលវិទ្យាល័យ អាតេណូដូ ដឺ ហ្សំបូអង់ហ្គា (Ateneo De Zamboanga) នៅឆ្នាំ 2003។ លើសពីនេះ លោកមានបទពិសោធន៍ការងារនៅវិស័យហិរញ្ញវត្ថុប្រមាណ 26ឆ្នាំ ដោយបានកាន់មុខតំណែងជាខ្ពស់ដូចជា អគ្គនាយករងគ្រប់គ្រងឥណទាន អគ្គនាយកប្រតិបត្តិការ និងប្រធាននាយកដ្ឋានឥណទាន ដែលការដឹកនាំរបស់លោកបានធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុនោះមានប្រសិទ្ធភាពខ្ពស់បំផុត។



លោកស្រី តុប សុក្រសម្ភារ
អគ្គនាយិកាគ្រប់គ្រងហានិភ័យ

លោកស្រី សម្ភារ បានចូលបម្រើការងារជាមួយ**ធនាគារ អូរី (ខេមបូឌា) ម.ក** នៅក្នុងឆ្នាំ 2002 ក្នុងតួនាទីជានាយិកាហិរញ្ញវត្ថុ និងកិច្ចការរដ្ឋបាល។ លោកស្រីបានទទួលតំណែងជាអគ្គនាយិកាប្រតិបត្តិការក្នុងឆ្នាំ2008 ហើយក្រោយមកក៏ផ្លាស់ប្តូរតួនាទីទៅជាអគ្គនាយិកាគ្រប់គ្រងហានិភ័យចាប់តាំងពីខែមេសា ឆ្នាំ2021។ មុនពេលលោកស្រី ចូលបម្រើការងារជាមួយធនាគារ អូរី លោកស្រីក៏ធ្លាប់ជាសមាជិកជាន់ខ្ពស់នៅក្រុមហ៊ុន Ernst & Young និង PWC Cambodia ។ បច្ចុប្បន្នលោកស្រី គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ លោកស្រីមានបទពិសោធន៍ជាង 20ឆ្នាំ លើផ្នែកហិរញ្ញវត្ថុ គណនេយ្យ ការគ្រប់គ្រងយុទ្ធសាស្ត្រនិងផែនការធុរកិច្ច សវនកម្ម រដ្ឋបាល និងផ្នែកទំនាក់ទំនង។ **លោកស្រី សម្ភារ** បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅប្រទេសកម្ពុជា។ លោកស្រីក៏បានទទួលវិញ្ញាបនបត្រថ្នាក់ជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកគណនេយ្យ និងរដ្ឋបាល ពីមហាវិទ្យាល័យណូហ្សឺ ឡឺ ក្រង់ (Noisy Le Grand) នៅប្រទេសបារាំងផងដែរ។

ផ្នែកប្រតិបត្តិតាម និងសវនកម្មផ្ទៃក្នុង



លោកស្រី ស៊ីម ច័ន្ទលក្ខណ៍

ប្រធានចាត់ការទូទៅ នាយកដ្ឋានប្រតិបត្តិតាម




លោកស្រី ហ៊ីន សុជាតិ

ប្រធានចាត់ការទូទៅ នាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោកស្រី ច័ន្ទលក្ខណ៍ បានចូលបម្រើការងារនៅ ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ក្នុងឆ្នាំ 2023 ជាប្រធានចាត់ការទូទៅ នៃ នាយកដ្ឋានប្រតិបត្តិតាម។ លោកស្រីមានបទពិសោធន៍ជាង 10ឆ្នាំ លើផ្នែកប្រតិបត្តិតាម រួមទាំងបទពិសោធន៍ការងារចំនួន 8ឆ្នាំ ក្នុងវិស័យធនាគារផងដែរ។ លើសពីនេះ លោកស្រីក៏ទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិផ្នែកអនុលោមភាពបទបញ្ញត្តិ (Certified Regulatory Compliance) ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ព្រមទាំងសញ្ញាបត្រផ្នែកអនុលោមភាពប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម (AML/CFT Compliance) ពីសមាគមអនុលោមភាពអន្តរជាតិ (ICA) ផងដែរ។

លោកស្រី សុជាតិ បានចូលបម្រើការងារនៅ ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ក្នុងឆ្នាំ 2015 ជាប្រធានចាត់ការទូទៅ នៃ នាយកដ្ឋានសវនកម្មផ្ទៃក្នុង។ លោកស្រី មានបទពិសោធន៍ 9ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងមានបទពិសោធន៍ជាច្រើនឆ្នាំជាមួយក្រុមហ៊ុនសវនកម្មយកន្លែង មុនពេលចូលបម្រើការងារក្នុងវិស័យនេះ។ លោកស្រី ទទួលបានបរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្ម ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រអប់រំ ពីវិទ្យាស្ថានភាសាបរទេស Institute of Foreign Languages នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។





សមិទ្ធផល សម្រេចបាន

ការពង្រឹងសេវាឌីជីថល	34
ភាពជាដៃគូអាជីវកម្ម	36
ការបើកដំណើរការសាខាព្រឹម្យែមថ្មី	40
ការដាក់ដំណើរការផលិតផល និងសេវាកម្មថ្មីៗ.....	41

ការពង្រឹងសេវាឌីជីថល

ការចង និងបន្ថែមមុខងារថ្មីលើសេវាកម្មធនាគារចល័ត


មុខងារថ្មី

- ✓ ការដាក់ឱ្យប្រើប្រាស់មុខងារកម្ចីរហ័សធានាដោយគណនីប្រាក់បញ្ញើមានកាលកំណត់
- ✓ ការដាក់ឱ្យប្រើប្រាស់មុខងារស្វែងរកបន្ថែម
- ✓ ការដាក់បន្ថែមមុខងារបើកគណនីសង្ឃឹម និងគណនីចម្រើនទ្រព្យថ្មី
- ✓ ការដាក់ឱ្យប្រើប្រាស់មុខងារធ្វើត្រឡប់ ធ្វើម្តងទៀត និងកំរិតប្រតិបត្តិការហ័ស
- ✓ ការដាក់ឱ្យប្រើប្រាស់មុខងារបើកដំណើរការប័ណ្ណឡើងវិញ
- ✓ ការដាក់ឱ្យប្រើប្រាស់មុខងារបើកដំណើរការគណនីអសកម្មឡើងវិញ
- ✓ ការដាក់បន្ថែមថ្មីនូវ ទូដាក់ប្រាក់ ទីតាំងរបស់អាជីវករ នៅក្នុងមុខងារស្វែងរកពួកយើង
- ✓ ការដាក់បន្ថែមសេវាទូទាត់វិក្កយបត្រសម្រាប់សេវាសាធារណការ និង ដឹកជញ្ជូន
- ✓ ការដាក់បន្ថែមសេវាបញ្ចូលទឹកប្រាក់ប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ - ក្រុងព្រះសីហនុ
- ✓ ការដាក់បន្ថែមសេវាទូទាត់ ដោយ អ៊ីលី ឡាយហ្វ អ៊ិនស៊ុរីស៍ (ខេមបូឌា) ម.ក

ការចង និង បន្ថែមមុខងារថ្មីលើ “កម្មវិធីធនាគារចល័តពាណិជ្ជករ អ៊ូរី”

មុខងារថ្មី

- | | |
|-------------------------------------|------------------------------|
| ✓ ការចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯង | ✓ ប្រតិបត្តិប្រតិបត្តិការ |
| ✓ ការបង្កើត QR | ✓ សេចក្តីជូនដំណឹង |
| ✓ ទិដ្ឋភាពទូទៅនៃហាង | ✓ ការជូនដំណឹងតាមរយៈ Telegram |
| ✓ ការស្នើសុំបោះពុម្ព QR | ✓ ជំនួយការ |
| ✓ ការគ្រប់គ្រងហាង | ✓ ភាសា |
| ✓ ការគ្រប់គ្រងអ្នកប្រើប្រាស់ | ✓ ប្រវត្តិរូប |
| ✓ របាយការណ៍ប្រតិបត្តិការនៃពាណិជ្ជករ | |



ភាពជាដៃគូអាជីវកម្ម

ដៃគូសហការអាជីវកម្មឌីជីថល

ដោយស្របតាមទិដ្ឋភាពប្រកួតប្រជែង ក៏ដូចជាបំពេញតម្រូវការរបស់អតិថិជន ធនាគារ វូរី (ខេមបូឌា) ម.ក “ធនាគារ វូរី” បានសហការជាមួយដៃគូសហការអាជីវកម្មឌីជីថលខ្លះៗដូចខាងក្រោម៖

#	ដៃគូសហការ	អំពីសេវាកម្មជាមួយដៃគូសហការ
1	អគ្គិសនីកម្ពុជា	អតិថិជនអាចធ្វើការទូទាត់វិក្កយបត្រអគ្គិសនី ភ្លាមៗ និងងាយស្រួលតាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារ វូរី (WOORI BANK Mobile) ទៅកាន់អគ្គិសនីកម្ពុជា ទាំង 21 សាខា
2	សេវាបង់វិក្កយបត្រឯកជន	អតិថិជនអាចទូទាត់វិក្កយបត្រទឹក ភ្លើង សម្រាម និងវិក្កយបត្រទូទៅ របស់សេវាឯកជនបានទូទាំងប្រទេសរហូតដល់ 200សេវាករ
3	ក្រុមហ៊ុន Cogetel	អតិថិជនអាចទូទាត់វិក្កយបត្រអ៊ីនធឺណិត Wi-Fi ទៅកាន់ក្រុមហ៊ុន Cogetel ដូចខាងក្រោម៖ • សេវាកម្ម Internet Home អនុញ្ញាតឱ្យអតិថិជនរបស់ ធនាគារ វូរី អាចទូទាត់វិក្កយបត្រ សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតតាមផ្ទះ (Home Wi-Fi) • សេវាកម្មអនុញ្ញាត ISP Cambodia អនុញ្ញាតឱ្យអតិថិជនរបស់ ធនាគារ វូរី អាចទូទាត់វិក្កយបត្រអ៊ីនធឺណិតសម្រាប់ក្រុមហ៊ុនសាជីវកម្ម (Corporate Internet Wi-Fi)
4	សេវាទូទាត់វិក្កយបត្រសម្រាប់សេវាសាធារណការ និងដឹកជញ្ជូន	អតិថិជនអាចទូទាត់វិក្កយបត្រថ្លៃសេវាសាធារណការ និងដឹកជញ្ជូនតាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារ វូរី (WOORI BANK Mobile)
5	សេវាបញ្ចូលទឹកប្រាក់ប្រើប្រាស់ផ្លូវលឿនលឿន ភ្នំពេញ - ក្រុងព្រះសីហនុ	អតិថិជនបញ្ចូលទឹកប្រាក់ទៅក្នុងផ្លាកលេខយានយន្ត ដើម្បីប្រើប្រាស់ផ្លូវលឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុតាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារ វូរី (WOORI BANK Mobile)
6	សេវាទូទាត់វិក្កយបត្រដោយ អ៊ីលី ឡាយហ្វី អ៊ិនស៊ុរ៉ង់ស៊ី (ខេមបូឌា) ម.ក	អនុញ្ញាតឱ្យអតិថិជនរបស់ ធនាគារ វូរី អាចទូទាត់វិក្កយបត្រ ដោយ អ៊ីលី ឡាយហ្វី អ៊ិនស៊ុរ៉ង់ស៊ី (ខេមបូឌា) ម.ក




ពាណិជ្ជករដៃគូសហការ

ចាប់តាំងពីឆ្នាំ 2023 មក ធនាគារ វូរី (ខេមបូឌា) ម.ក “ធនាគារ វូរី” បានបង្កើតជាដៃគូយុទ្ធសាស្ត្រជាមួយអាជីវកម្មផ្តល់សេវាកម្មកម្សាន្ត និងការរស់នៅ (Lifestyle) ជាច្រើនរួមមានរោងភាពយន្តធំៗដូចជា Sabay Cinema និង Legend Cinema ក៏ដូចជាក្រុមហ៊ុនផ្តល់សេវាកម្មការធ្វើដំណើរ TADA។ កិច្ចសហការទាំងនេះផ្តល់ឱ្យធនាគារនូវអតិថិជនគោលដៅសរុបជាង 3 លាននាក់ ដែលគ្របដណ្តប់លើប្រជាជនចម្រុះចាប់ពីយុវវ័យរហូតដល់មនុស្សចាស់ៗ។

គិតត្រឹមខែធ្នូ ឆ្នាំ 2025 ធនាគារបានពង្រីកប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួនបន្ថែមទៀតដោយបញ្ចូលដៃគូពាណិជ្ជករបញ្ចុះតម្លៃជាង 320 កន្លែងដែលរួមទាំងដៃគូពាណិជ្ជករបញ្ចុះតម្លៃសម្រាប់អ្នកប្រើប្រាស់ KHQR និង អ្នកប្រើប្រាស់ប័ណ្ណ VISA ផងដែរ។ បណ្តាញដ៏រឹងមាំនេះផ្តល់ជូននូវតម្លៃបន្ថែមដល់អតិថិជនដែលរួមបញ្ចូលនូវវិស័យជាច្រើន រួមមានទាំងផ្នែកអាហារ និងភេសជ្ជៈ ការថែទាំសុខភាព បដិសណ្ឋារកិច្ច ការអប់រំ អាជីវកម្មលក់រាយ ការកម្សាន្ត និងគ្រឿងអេឡិចត្រូនិចសម្រាប់ប្រើប្រាស់ជាដើម។

ពាណិជ្ជករដៃគូសហការរួមមាន ពាណិជ្ជករបញ្ចុះតម្លៃពិសេសសំដៅទៅលើដៃគូអាជីវកម្ម ដែលសហការជាមួយធនាគារ វូរី (WOORI-KHQR Merchant) ដោយផ្តល់អត្រាបញ្ចុះតម្លៃពិសេសដល់អតិថិជនរបស់ធនាគារ វូរី នៅពេលធ្វើការស្តុកបង់ប្រាក់តាមរយៈ WOORI-KHQR នៅហាងរបស់ពួកគេ ក៏ដូចជាដៃគូអាជីវកម្មសម្ព័ន្ធប័ណ្ណ VISA (Visa Card Alliance Partners) ដែលជាហាងដៃគូផ្តល់ការបញ្ចុះតម្លៃពិសេសដល់អ្នកប្រើប្រាស់ប័ណ្ណ VISA របស់ធនាគារ វូរី។

ការបែងចែកតាមប្រភេទអាជីវកម្ម



អាជីវកម្មដៃគូ បើកកាស៊ីនេ (BANCASSURANCE)

ធនាគារ វូរី (ខេមបូឌា) ម.ក “ធនាគារ វូរី” បានឈានដល់ដំណាក់កាលថ្មី នៃឧត្តមភាពផ្នែកហិរញ្ញវត្ថុដោយបើកដំណើរការអាជីវកម្មដៃគូបើកកាស៊ីនេ ជាផ្លូវការនូវដំណាក់កាលដំបូងសរុបចំនួន 45 សាខា តាមបណ្តាញខេត្តក្រុងទូទាំងប្រទេស។ ក្នុងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូជាមួយ ក្រុមហ៊ុន ដាយ អ៊ីលី ឡាយហ្វ័រ (ខេមបូឌា) ម.ក “ដាយ អ៊ីលី ឡាយហ្វ័រ” យើងផ្តល់ជូននូវការរួមបញ្ចូលគ្នារវាងសេវាកម្មធនាគារ និងសេវាកម្មធានារ៉ាប់រងអាយុជីវិតដើម្បីការពារនូវអ្វីដែលមានសារៈសំខាន់បំផុតសម្រាប់លោកអ្នក។

អត្ថប្រយោជន៍សេវាកម្មរបស់យើង

- ✓ **បណ្តាញសេវាកម្មទូលំទូលាយ៖** ការប្រើប្រាស់ផ្នែកធានារ៉ាប់រងដែលមានជំនាញតម្លៃនេះ មាននៅតាមទីតាំងយុទ្ធសាស្ត្រចំនួន 45 ដែលលាតសន្ធឹងតាមខេត្តសំខាន់ៗ និងបណ្តាញប្រជុំជនានានានៅទូទាំងប្រទេស។
- ✓ **ការប្រើប្រាស់អ្នកជំនាញ៖** សាខានីមួយៗមានអ្នកជំនាញផ្នែកធានារ៉ាប់រងដែលត្រៀមរួចជាស្រេចដើម្បីផ្តល់ជូនអតិថិជននូវការពិគ្រោះយោបល់អំពីផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន និងការគាំទ្រដល់អតិថិជនដោយផ្ទាល់។
- ✓ **បំពេញសេវាកម្មក្នុងពេលតែមួយ៖** យើងប្រាកដថា «សេវាកម្មហិរញ្ញវត្ថុ ក្នុងពេលតែមួយ» ពិតជាអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ វូរី ចាត់ចែងបានយ៉ាងងាយស្រួលនូវតម្រូវការផ្នែកធានារ៉ាប់រងរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។



ការបើកដំណើរការសាខាព្រឹម្យេមថ្មី

ធនាគារ វូរី (ខេមបូឌា) ម.ក “ធនាគារ វូរី” មានបណ្តាញសាខាជាច្រើនដែលមានការិយាល័យប្រចាំតំបន់ចំនួន 10 និងការិយាល័យសាខាចំនួន 140 នៅទូទាំង 25 ខេត្ត/ក្រុង ក្នុងប្រទេសកម្ពុជា។ ដើម្បីបង្កើនភាពងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជន ធនាគារ វូរី សម្រេចបានលទ្ធផលក្នុងការអភិវឌ្ឍសាខាថ្មីចំនួនពីរបន្ថែមទៀត គឺនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ បណ្តាសាខាទាំងនេះត្រូវបានរៀបចំជាស្រេច ដើម្បីផ្តល់ជូននូវភាពងាយស្រួល និងសេវាកម្មដ៏ល្អឥតខ្ចោះជូនអតិថិជន។ ជាមួយនឹងការបំពាក់នូវសម្ភារបរិក្ខារទំនើបៗ និងការចនាសាខាយ៉ាងទាក់ទាញ ផ្តល់នូវបរិយាកាសដឹកក់ក្តៅ និងផ្តល់សេវាបំប៉នសម្រាប់ទាំងអតិថិជនបច្ចុប្បន្ន និងអតិថិជនសក្តានុពល។ តាមរយៈការគាំទ្រយ៉ាងពេញទំហឹង និងតម្រូវការដែលកំពុងកើនឡើងពីសំណាក់អតិថិជន ធនាគារ វូរី នៅតែបន្តការប្តេជ្ញាចិត្តក្នុងការពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដើម្បីបម្រើតម្រូវការផ្នែកហិរញ្ញវត្ថុជូនដល់សហគមន៍ឱ្យកាន់តែប្រសើរឡើង។



ការដាក់ដំណើរការផលិតផល និងសេវាកម្មថ្មីៗ

សេវាឌីជីថល

កម្មវិធី **WOORI BANK Merchant App** គឺជាកម្មវិធីទូរស័ព្ទដៃថ្មីដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីផ្តល់លទ្ធភាពដល់ម្ចាស់អាជីវកម្មទាំងអស់ដែលជាដៃគូពាណិជ្ជកររបស់ ធនាគារ វូរី (ខេមបូឌា) ម.ក “ធនាគារ វូរី” ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម និងរបាយការណ៍ប្រតិបត្តិការទូទាត់ប្រាក់ប្រកបដោយប្រសិទ្ធភាព និងទទួលបានភាពងាយស្រួល។

មុខងារសំខាន់ៗ

-  **មុខងារគ្រប់គ្រង និងប្រើប្រាស់ទូទៅ (Access & Administration):** សម្រាប់ការគ្រប់គ្រងគណនីទូទៅ ដូចជា ការគ្រប់គ្រងបាង, ការគ្រប់គ្រងអ្នកប្រើប្រាស់, ការចុះឈ្មោះដោយខ្លួនឯង ។ល។
-  **មុខងារចម្បងសម្រាប់ពាណិជ្ជករ (Core Merchant Tools):** សម្រាប់ការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ ដូចជា របាយការណ៍ពាណិជ្ជករ (Merchant Statement), ការបង្កើតកូដ QR, តារាងរបាយការណ៍សង្ខេប (Dashboard) ។ល។
-  **មុខងារតាមដាន និងការគាំទ្រ (Monitoring & Support):** ដើម្បីទទួលបានព័ត៌មានថ្មីៗ និងជំនួយផ្សេងៗ ដូចជា ការផ្តល់ដំណឹងតាម Telegram (Telegram Alert), សេវាជំនួយ (Help Center), ការផ្តល់ដំណឹង (Notification) ។ល។

ផលិតផលឥណទាន

កម្ចីរហ័សធានាដោយគណនីប្រាក់បញ្ញើមានកាលកំណត់ ត្រូវបានស្គាល់ថាជាកម្ចីរមានទ្រព្យធានាតាមរយៈគណនីប្រាក់បញ្ញើមានកាលកំណត់ដែលបានបើកជាមួយ ធនាគារ វូរី សម្រាប់ផ្តល់ជូនអតិថិជនដែលមានតម្រូវការសាច់ប្រាក់បន្ទាន់ ដោយមិនចាំបាច់បិទគណនីប្រាក់បញ្ញើមានកាលកំណត់មុនកាលកំណត់។ កម្ចីរនេះ ផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងឆាប់រហ័សតាមរយៈកម្មវិធីធនាគារចល័ត វូរី។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំឥណទាន	ចាប់ពី 400,000 រៀល ដល់ 400,000,000 រៀល ឬ ចាប់ពី 100 ដុល្លារ ដល់ 100,000 ដុល្លារ ឬ រហូតដល់ 90% នៃគណនីប្រាក់បញ្ញើមានកាលកំណត់
រយៈពេលកម្ចី	រយៈពេលនៅសល់មុនកាលបរិច្ឆេទផុតកំណត់នៃគណនីប្រាក់បញ្ញើមានកាលកំណត់ កាលបរិច្ឆេទបញ្ចប់ប្រាក់កម្ចី និងកាលបរិច្ឆេទផុតកំណត់នៃគណនីប្រាក់បញ្ញើមានកាលកំណត់ គឺដូចគ្នាទៅនឹងកម្ចី
អត្រាការប្រាក់ប្រចាំឆ្នាំ	បូកបន្ថែម 2.5% ពីលើអត្រាការប្រាក់នៃគណនីប្រាក់បញ្ញើមានកាលកំណត់ (អតិបរមា 18% ក្នុងមួយឆ្នាំ)
ទ្រព្យធានា	គណនីប្រាក់បញ្ញើមានកាលកំណត់ដែលបើកជាមួយធនាគារ វូរី ក្រោមឈ្មោះរបស់អ្នកស្នើសុំកម្ចី (អ្នកខ្ចី)

IV

ចំណុចសំខាន់ៗ អំពីអាជីវកម្ម

ទិន្នន័យហិរញ្ញវត្ថុសំខាន់ៗ	44
របាយការណ៍ស្តីពីការបណ្តុះបណ្តាលធនធានមនុស្សឆ្នាំ 2025	48
សក្ខីកម្មរបស់បុគ្គលិក	49
ព័ត៌មានសំខាន់ៗ ឆ្នាំ2025	52
ព័ត៌មានសំខាន់ៗនៃទំនួលខុសត្រូវសង្គមឆ្នាំ2025.....	54
អំពីភាពជោគជ័យរបស់អតិថិជន	58
អំពីផលិតផល និងសេវាកម្ម	62
របាយការណ៍ស្តីពីនិរន្តរភាពបរិស្ថាន និងសង្គម.....	88
បណ្តាញសាខា និងតំបន់ប្រតិបត្តិការ	90

ទិន្នន័យហិរញ្ញវត្ថុសំខាន់ៗ

ទិន្នន័យសំខាន់ៗ

	ខែធ្នូ-ឆ្នាំ2025	ខែធ្នូ-ឆ្នាំ2024
ចំនួនអតិថិជនប្រាក់កម្ចីសកម្ម	122,556	151,518
% អតិថិជនប្រាក់កម្ចីជាស្រ្តី	66.58%	66.96%
% អតិថិជនប្រាក់កម្ចីតាមជនបទ	69.53%	71.52%
% អតិថិជនប្រាក់កម្ចីផ្នែកកសិកម្ម	29.26%	29.60%
ចំនួនតំបន់ប្រតិបត្តិការ	10	17
ចំនួនស្រុកប្រតិបត្តិការ	207	207
ចំនួនបុគ្គលិកសរុប	3,539	3,884
ផលប៉ុន្តែសណាទាន	USD 1,027,657,892	USD 1,223,915,775
ផលប៉ុន្តែសណាទាន ជាមធ្យមសម្រាប់អ្នកខ្ចីម្នាក់	USD 8,385	USD 8,078
ផលប៉ុន្តែសណាទាន ជាមធ្យមសម្រាប់មន្ត្រីសណាទានម្នាក់	USD 775,006	USD 770,651
ប្រាក់បញ្ញើរបស់អតិថិជន	USD 770,782,358	USD 738,025,372
ចំនួនអ្នកដាក់ប្រាក់បញ្ញើ	550,953	514,498
ទ្រព្យសកម្មសរុប	USD 1,340,327,151	USD 1,506,912,814
មូលធនរបស់ភាគទុនិកសរុប	USD 429,779,997	USD 435,411,116
ប្រាក់ចំណេញធៀបដើមទុន	-1.30%	-0.76%
ប្រាក់ចំណេញធៀបទ្រព្យសកម្ម	-0.40%	-0.20%


វិធីសាស្ត្រប្រាក់កម្ចី

តាមចំនួនអតិថិជន



វិធីសាស្ត្រប្រាក់កម្ចី

តាមទំហំផលប៉ុន្តែសណាទាន



និន្នាការកំណើន

ខែធ្នូ ឆ្នាំ 2025



ផលប៉ុន្តែសណាទាន
(គិតជាលានដុល្លារអាមេរិក)

1,027.66



សមតុល្យប្រាក់បញ្ញើ-សន្សំ
(គិតជាលានដុល្លារអាមេរិក)

770.78



សរុបទ្រព្យសកម្ម
(គិតជាលានដុល្លារអាមេរិក)

1,340.33



ចំនួនអតិថិជនកម្ចី

122,556



ចំនួនអតិថិជនបញ្ញើសន្សំ

550,953

ពីខែធ្នូឆ្នាំ 2021 ដល់ខែធ្នូឆ្នាំ 2025 (គិតជាលានដុល្លារអាមេរិក)



ផលប័ត្រ
ឥណទាន



សមតុល្យ
ប្រាក់បញ្ញើ-សន្សំ




ចំនួនទ្រព្យ
សកម្ម



អតិថិជន
កម្ចីសកម្ម



អតិថិជន
បញ្ញើ-សន្សំ



ចំនួនអ្នកប្រើប្រាស់
ធនាគារចល័ត



ចំនួនម៉ាស៊ីន
អេធីអ៊ីម



របាយការណ៍បង់ពន្ធ

នៅក្នុងនាមជាគ្រឹះស្ថានធនាគារពាណិជ្ជកម្មដែលមានតម្លាភាពមួយយើងខ្ញុំសូមធ្វើការផ្សព្វផ្សាយជូនលោកអ្នកនូវរបាយការណ៍ដូចមានបង្ហាញជូននៅតារាងខាងក្រោម៖

គិតជាដុល្លារអាមេរិក	2021	2022	2023	2024	2025
ពន្ធលើប្រាក់ចំណូល	11,756,722	11,800,719	2,751,389	-	-
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល	1,252,193	1,708,308	1,766,710	1,742,011	1,378,422
ពន្ធកាត់ទុក	1,912,554	4,930,403	9,549,664	7,540,144	4,789,358
ពន្ធលើប្រាក់បៀវត្ស	1,324,151	1,639,996	1,419,224	1,642,843	1,523,293
ពន្ធតែមសារពើពន្ធលើផ្ទាំងផ្សាយពាណិជ្ជកម្ម	115,098	211,688	327,743	320,786	268,945
អាករលើតម្លៃបន្ថែម	-	5,222	190,194	132,090	124,131
ពន្ធដាតង់	18,500	18,500	18,500	18,500	19,750
ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ	3,593	3,388	3,186	3,120	4,020
សរុប*	16,382,810	20,318,224	16,026,611	11,399,494	8,107,919
សរុបបង្គរទុក*	57,906,987	78,225,211	94,251,822	105,651,317	113,759,236

* សរុប និងសរុបបង្គរទុក គិតចាប់តាំងពីឆ្នាំ 2021

របាយការណ៍ស្តីពីការបណ្តុះបណ្តាល ធនធានមនុស្សឆ្នាំ 2025

ទោះបីយើងមិនបានធ្វើការត្រួតពិនិត្យប្រទេសក៏ដោយ ធនាគារ អ៊ីរី (ខេមបូឌា) ម.ក “ធនាគារ អ៊ីរី” បានរក្សាការ វិនិយោគយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកក្នុង ឆ្នាំ 2025 នូវទឹកប្រាក់ប្រមាណ 138,400 ដុល្លារអាមេរិក ទៅលើកម្មវិធីបណ្តុះបណ្តាលផ្សេងៗ សម្រាប់បុគ្គលិក។ ការ ប្តេជ្ញាចិត្តនេះមានគោលបំណងបំពាក់នូវជំនាញ និងចំណេះដឹង ចាំបាច់ដល់បុគ្គលិក ដើម្បីឱ្យធនាគារ អ៊ីរី អាចដំណើរការ អាជីវកម្មរបស់ខ្លួនបានពេញលេញក្នុងនាមជាធនាគារពាណិជ្ជ ឈានមុខគេនៅកម្ពុជា។

ក្នុងឆ្នាំ 2025 ធនាគារ អ៊ីរី បានផ្តល់នូវគម្រោងបណ្តុះបណ្តាលសរុប ចំនួន 155 វគ្គ ដែលស្មើនឹង 729 វគ្គសិក្សាតូចៗ បំបែក តាមផ្នែកនីមួយៗ។ វិធីសាស្ត្រនៃការផ្តល់វគ្គបណ្តុះបណ្តាល ត្រូវបានបែងចែកដូចខាងក្រោម៖ 48% តាមថ្នាក់រៀន, 28% ការបណ្តុះបណ្តាលតាមប្រព័ន្ធទិន្នន័យ (Virtual Training) និង 24% ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-learning)។ កម្មវិធីបណ្តុះបណ្តាលភាគច្រើនជាកម្មវិធីផ្ទៃក្នុង ដោយ 65% (101 វគ្គ) ត្រូវបានធ្វើឡើងនៅខាងក្នុងស្ថាប័ន រួមទាំងការ បណ្តុះបណ្តាលបុគ្គលិកក្នុងផ្ទះដែរ។ ក្រៅពីនេះ 35% (54 វគ្គ) ជាកម្មវិធីបណ្តុះបណ្តាលខាងក្រៅស្ថាប័ន។ អ្នកចូលរួម

វគ្គបណ្តុះបណ្តាលសរុបមាន 77,664 នាក់។ លើសពីនេះ យើងក៏បានអនុវត្តកម្មវិធីសំខាន់ៗជាច្រើនទៀតដូចជា កម្មវិធី ពន្លកថ្មី (Incubation Program) កម្មវិធីវិញ្ញាបនបត្រ កម្មវិធី ប្រកួតប្រជែងចំណេះដឹងនិងកម្មវិធីប្រកួតប្រជែងសមត្ថភាព ដើម្បីលើកកម្ពស់ការចូលរួម និងបង្កើនបទពិសោធន៍នៃការរៀន សូត្ររបស់បុគ្គលិកដែលគ្មានបទពិសោធន៍ និងក្រុមបុគ្គលិក ផ្នែកលក់ផងដែរ។

ការអភិវឌ្ឍសមត្ថភាពបុគ្គលិកនៅតែជាអាទិភាពចម្បងសម្រាប់ ធនាគារ អ៊ីរី ក្នុងឆ្នាំ 2026។ ការផ្តោតនេះជាយុទ្ធសាស្ត្រដ៏ មានសារៈសំខាន់សម្រាប់ការបង្កើតធនាគារ អ៊ីរី ឱ្យក្លាយជា ធនាគារពាណិជ្ជដែលឈានមុខគេមួយនៅកម្ពុជា។ កិច្ចការ ចម្បងដែលត្រូវធ្វើសម្រាប់ឆ្នាំខាងមុខរួមមាន ការបង្កើនជំនាញ សេវាកម្មអតិថិជន ការបណ្តុះផ្គត់ផ្គង់ជំនាញអ្នកបង្វឹក (Coaching Mindset) សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកតាមការិយាល័យ សាខា និងការបង្កើនជំនាញផ្នែកលក់តាមរយៈកម្មវិធីបណ្តុះបណ្តាល ប្រកបដោយគុណភាពខ្ពស់។ ធនាគារ អ៊ីរី ប្តេជ្ញាផ្តល់អាទិភាព ដល់ការរៀនសូត្រ និងការអភិវឌ្ឍបុគ្គលិកក្នុងគោលដៅធ្វើឱ្យ ធនាគារ អ៊ីរី ក្លាយជាធនាគារដែលផ្តល់សេវាកម្មល្បឿនបំផុត ងាយស្រួលបំផុត និងថ្លៃប្រខិតបំផុតនៅកម្ពុជា។



សក្ខីកម្មរបស់បុគ្គលិក



“ធនាគារ អ៊ីរី គឺជាកន្លែងមួយដែលអ្នកពិតជាអាចរីកចម្រើន ចៀនលឿន និងបង្កើតឱ្យមានការផ្លាស់ប្តូរដ៏មានន័យ”

កញ្ញា ផ្នំ ចាន់ធីតា
អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង

ពីប្រធានផ្នែក ឈានទៅកាន់អនុប្រធាននាយកដ្ឋាន

ចាប់តាំងពីខ្ញុំបានចាប់ផ្តើមបម្រើការងារជាមួយ ធនាគារ អ៊ីរី (ខេមបូឌា) ម.ក “ធនាគារ អ៊ីរី” ក្នុងឆ្នាំ 2018 ក្នុងតួនាទីជា ប្រធានផ្នែកគ្រប់គ្រងសវនកម្មផ្ទៃក្នុង អាជីពរបស់ខ្ញុំមានភាព រីកចម្រើនជាបន្តបន្ទាប់និងការពង្រីកការទទួលខុសត្រូវ។ ដោយ ឈានឡើងជាបន្តបន្ទាប់ពីប្រធានផ្នែក ទៅជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ហើយបន្ទាប់មកក្លាយជាអនុប្រធាននាយកដ្ឋានរហូតដល់ពេល បច្ចុប្បន្ន នាងខ្ញុំមានឱកាសក្នុងការពង្រឹងជំនាញលើការគ្រប់គ្រង ហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងការត្រួតពិនិត្យអភិបាលកិច្ច។

ការងារក្រុម និងសមិទ្ធផល

នាងខ្ញុំពិតជាភោគសរសើរចំពោះស្មារតីក្រុមដ៏រឹងមាំ មិនត្រឹមតែ នៅក្នុងនាយកដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែគឺជាការសាងសង់ រូបរាងមិត្តភាព គ្នាសម្រាប់ ធនាគារ អ៊ីរី ទាំងមូល។ យើងគាំទ្រគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវគោលដៅរួម ហើយដឹកនាំដោយធ្វើជាគំរូ ប្រកបដោយភាពមានហេតុផល និងវិជ្ជាជីវៈ។

កន្លែងសម្រាប់ការរីកចម្រើន

នាងខ្ញុំទទួលបានការជំរុញទឹកចិត្ត ដោយសារប្រព័ន្ធនៃការទទួល ខុសត្រូវល្អនៃការងារ។ នាងខ្ញុំបានមើលឃើញពីឱកាសក្នុង ការរីកចម្រើនក្នុងអង្គភាពដែលមានរចនាសម្ព័ន្ធរឹងមាំ និងមាន

ទស្សនវិស័យវែងឆ្ងាយ ដែលជាលទ្ធផល នាងខ្ញុំត្រូវបានដំឡើង តំណែងពីកម្រិតប្រធានផ្នែក ឈានទៅកាន់តំណែងអនុប្រធាន នាយកដ្ឋាន។

ការរីកចម្រើនផ្នែកវិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំ

ធនាគារបានគាំទ្រការរីកចម្រើនផ្នែកវិជ្ជាជីវៈរបស់នាងខ្ញុំ ដោយ ផ្តល់ឱកាសឱ្យអនុវត្ត និងពង្រឹងជំនាញសវនកម្មលើដំណើរការ អាជីវកម្មផ្សេងៗ។ តាមរយៈបទពិសោធន៍ផ្ទាល់ នាងខ្ញុំបានបន្ត អភិវឌ្ឍទាំងផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្រ។ ជាចុងក្រោយ នាងខ្ញុំត្រូវបានទទួលស្គាល់ជាសិក្ខាកាមឆ្នើម ហើយត្រូវបាន ជ្រើសរើសឱ្យទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសកូរ៉េផងដែរ។

ដំបូន្មានសម្រាប់អ្នកអាជីពជំនាន់ក្រោយ

ចាប់តាំងពី ជួបប្រទះ ស្ថានភាពលំបាកៗ ជាច្រើន ដូចជាការរីករាល ដាលនៃជំងឺកូវីដ-19 និងការធ្លាក់ចុះសេដ្ឋកិច្ច នាងខ្ញុំបានឃើញថា វិស័យជាច្រើនបានទទួលបរាជ័យក្រោមសម្ពាធប្រតិបត្តិការ និង ហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ វិស័យធនាគារនៅតែមានភាព ធន់ ដោយសារមានមូលធនរឹងមាំ ប្រតិបត្តិការមានរចនាសម្ព័ន្ធ និងការត្រួតពិនិត្យបទប្បញ្ញត្តិខ្ពស់។ ស្ថិរភាពនេះអនុញ្ញាតឱ្យបុគ្គលិក រីកចម្រើនក្នុងបរិយាកាសដែលមានសុវត្ថិភាព និងការគាំទ្រ ដែល ធ្វើឱ្យអាជីពក្នុងវិស័យធនាគារនៅ ធនាគារ អ៊ីរី ក្លាយជាជម្រើសដ៏ ទាក់ទាញ។



ធនាគារ អ៊ុយ មិនត្រឹមតែជាកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់បុគ្គលិកក្នុងការអភិវឌ្ឍន៍សមត្ថភាព និងវិធីវិធានផងដែរ



លោក វ៉ា វ៉ាន់ឌី

ប្រធាននាយកដ្ឋានប្រតិបត្តិការព័ត៌មានវិទ្យា

វិចិត្រភាព

ធនាគារ អ៊ុយ (ខេមបូឌា) ម.ក “ធនាគារ អ៊ុយ” គឺជាផ្ទះទីពីរបស់ខ្ញុំ ព្រោះខ្ញុំបានបានធ្វើការក្នុងបរិយាកាសដ៏រស់រវើក ដែលមានការដឹកនាំគ្រប់គ្រងដ៏រឹងមាំ។ ខ្ញុំបានចាប់ផ្តើមអាជីពនៅធនាគារ អ៊ុយក្នុងឆ្នាំ 2018 ក្នុងតួនាទីជាអនុប្រធានផ្នែកហិរញ្ញវត្ថុធនាគារម៉ូឌុលព័ត៌មានវិទ្យា ហើយក្នុងរយៈពេល 3ឆ្នាំ កន្លងមកនេះ ខ្ញុំមានកិត្តិយសត្រូវបានដំឡើងតំណែងជា ប្រធាននាយកដ្ឋានប្រតិបត្តិការព័ត៌មានវិទ្យា។

របៀបធ្វើការងារ

ធនាគារ អ៊ុយ បើកចំហសម្រាប់ការទំនាក់ទំនង ការទុកចិត្ត និងស្របតាមគុណតម្លៃរបស់ធនាគារ ដែលបុគ្គលិកមានអារម្មណ៍ថាទទួលបានការគាំទ្រ ការលើកទឹកចិត្ត ការរៀនសូត្រ និងការរីកចម្រើន។ អ្វីដែលខ្ញុំកោតសរសើរបំផុតនោះគឺការឆ្លើយតបបានរហ័ស ការរួមចំណែកទទួលខុសត្រូវ ការទុកចិត្ត និងភាពជឿជាក់នៃការសហការគ្នាជាក្រុម ដែលបង្កើតឱកាសក្រុមការងារដ៏សកម្ម ដើម្បីសម្រេចបាននូវគោលបំណង និងគោលដៅរបស់ធនាគារ។ ការអភិវឌ្ឍខ្លួនឯង និងវិធីវិធាន គឺជាគោលដៅសំខាន់បំផុតដែលធនាគារ អ៊ុយ យកចិត្តទុកដាក់ និងលើកកម្ពស់។

ធនាគារ អ៊ុយ បាននឹងកំពុងផ្តល់ការគាំទ្រដល់ការរីកចម្រើនរបស់បុគ្គលិក តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈដែលមានធនាសម្ព័ន្ធ (ការបណ្តុះបណ្តាល សិក្ខាសាលា និងគ្រូបង្គោល) និងការផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍខ្លួន (កាលវិភាគបត់បែន ការគាំទ្រសុខុមាលភាព)។ ចំនុចសំខាន់ៗរួមមាន វិធីវិធានច្បាស់លាស់គម្រោងការងារអន្តរវិស័យ (cross-functional projects) និងការផ្តល់មតិកែលម្អការងារជាទៀងទាត់ ឱកាសសិក្សាដែលមានធនាសម្ព័ន្ធ ដែលជួយកែលម្អទាំងជំនាញ និងទម្លាប់ការងារ។

សមិទ្ធផលការងារ និងភាពជាអ្នកដឹកនាំ

ក្នុងកំឡុងពេល 8ឆ្នាំ នៅធនាគារ អ៊ុយ ខ្ញុំសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗជាច្រើនដូចជាការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធនាគារស្នូល (core banking) ការបំប្លែងខ្លួនទៅជាធនាគារពាណិជ្ជដោយការផ្លាស់ប្តូរប្រព័ន្ធបច្ចេកវិទ្យា (IT System) និងការបង្កើតអង្គភាពគ្រប់គ្រងសេវាកម្មព័ត៌មានវិទ្យា (IT Service Management - ITSM) ដើម្បីផ្តល់សេវាគាំទ្រផ្នែកបច្ចេកវិទ្យា 24 ម៉ោងលើ 24 ម៉ោង។

ខ្ញុំពិតជាមានមោទនភាព ដែលបានក្លាយជាផ្នែកមួយនៃដំណើរនេះជាមួយនឹងសមិទ្ធផលដ៏អស្ចារ្យក្នុងការគាំទ្រដល់ការរីកចម្រើនរបស់ស្ថាប័នយើង ស្របតាមទិសដៅចង្អុលបង្ហាញពីថ្នាក់ដឹកនាំជាន់ខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដំណើរនេះមិនទាន់បញ្ចប់ត្រឹមនេះទេ យើងនឹងបន្តឆ្ពោះទៅកាន់គម្រោងផ្សេងទៀត ដើម្បីផ្តល់ជូនអតិថិជន នូវបទពិសោធន៍ថ្មីនៃសេវាឌីជីថល ព្រមទាំងទទួលបាននូវផលិតផល និងសេវាកម្មថ្មីៗកាន់តែសម្បូរបែប។

ការលើកទឹកចិត្តសម្រាប់អ្នកអាជីពជំនាន់ក្រោយ

ធនាគារ អ៊ុយ បាននឹងកំពុងផ្តល់ការគាំទ្រដល់ការរីកចម្រើនរបស់បុគ្គលិក តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈ និងការរីកចម្រើនផ្ទាល់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុតតាមរយៈ ការបណ្តុះបណ្តាល, សិក្ខាសាលា, គ្រូបង្គោល ក៏ដូចជាការផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍខ្លួន។ ចំនុចសំខាន់ៗរួមមាន វិធីវិធានដៃច្បាស់លាស់, គម្រោងការងារអន្តរវិស័យ, ការអនុវត្ត ការផ្តល់មតិកែលម្អជាទៀងទាត់, ក៏ដូចជា កាសសិក្សាដែលផ្តល់ទាំងចំណេះ និងជំនាញការងារកាន់តែប្រសើរ។ ចំពោះខ្ញុំ ធនាគារ អ៊ុយ គឺពិតជាកន្លែងធ្វើការដែលល្អបំផុតផ្តល់ការរីកចម្រើនផ្ទាល់ខ្លួន និងការទទួលស្គាល់តម្លៃការងារ។



ព័ត៌មានសំខាន់ៗ ឆ្នាំ2025

ធនាគារ វូរី ទទួលបានវិញ្ញាបនបត្រ PCI DSS បញ្ជាក់ពីស្តង់ដារសន្តិសុខឌីជីថលកម្រិតអន្តរជាតិ



នៅខែមករា ឆ្នាំ 2026 ធនាគារ វូរី (ខេមបូឌា) ម.ក បានរៀបចំពិធីប្រគល់-ទទួលវិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពទិន្នន័យកាតទូទាត់ (PCI DSS) ប្រចាំឆ្នាំ2025 ដែលជាស្តង់ដារមួយទទួលបានការទទួលស្គាល់ជាសកល។ សមិទ្ធផលដ៏សំខាន់នេះបានសញ្ញាត្តិយ៉ាងច្បាស់ពីការអនុវត្តតាមស្តង់ដារសុវត្ថិភាពអន្តរជាតិរបស់ធនាគារ ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារទិន្នន័យអតិថិជន បង្កើនភាពធននៃប្រព័ន្ធសន្តិសុខបច្ចេកវិទ្យា (Cybersecurity) និងការកសាងទំនុកចិត្តលើប្រព័ន្ធឌីជីថលនៅគ្រប់បណ្តាញទូទាត់សងប្រាក់ទាំងអស់។

ធនាគារ វូរី បើកសាខាថ្មីចំនួនពីរបន្ថែម នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប



ក្នុងខែមិថុនា 2025 ធនាគារ វូរី (ខេមបូឌា) ម.ក បានបើកសាខាថ្មីចំនួនពីរបន្ថែមជាផ្លូវការ គឺ សាខា NICC នៅក្នុងបរិវេណនៃសាកលវិទ្យាល័យភ្នំពេញ (RUPP) និងសាខា ស្វាយដង្កំ ខេត្តសៀមរាប នៅជិត ផ្លូវស្រ្តីត (Pub Street) ដែលបានផ្តល់បទពិសោធន៍ធនាគារសមស្របសម្រាប់អ្នកទេសចរ សហគមន៍ក្នុងតំបន់ និងអតិថិជនមូលដ្ឋាន។ សាខាទាំងនេះ មានរចនាបទទំនើបសមស្របសម្រាប់អតិថិជន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការពង្រីកសេវាហិរញ្ញវត្ថុឱ្យកាន់តែងាយស្រួល និងទំនើបជាងមុនទូទាំងប្រទេស។

ធនាគារ វូរី និង ក្រុមហ៊ុន ងាយ អ៊ីលី ឡាយហ្វ ប្រកាសចាប់ដៃគូជាផ្លូវការលើកាតាដៃគូយុទ្ធសាស្ត្រ បើកកាស៊ីនេ (BANCASSURANCE) ដើម្បីពង្រីកបរិយាបន្ថវិញ្ញាបត្រនៅប្រទេសកម្ពុជា



នៅក្នុងខែមិថុនា 2025 ធនាគារ វូរី (ខេមបូឌា) ម.ក “ធនាគារ វូរី” បានចាប់ដៃគូសហការយុទ្ធសាស្ត្រជាផ្លូវការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ងាយ អ៊ីលី ឡាយហ្វ (ខេមបូឌា) ម.ក “ងាយ អ៊ីលី ឡាយហ្វ” ដើម្បីពង្រីកបរិយាបន្ថវិញ្ញាបត្របើកកាស៊ីនេ (BANCASSURANCE) ឱ្យកាន់តែសម្បូរបែបជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ សេវាកម្មធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ងាយ អ៊ីលី ឡាយហ្វ នឹងត្រូវដាក់បញ្ចូលទៅក្នុងបណ្តាញសាខាដ៏ធំទូលាយរបស់ធនាគារ វូរី ដែលអនុញ្ញាតឱ្យអតិថិជនអាចទទួលបាននូវដំណោះស្រាយរៀបចំផែនការហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាពយូរអង្វែង បានយ៉ាងងាយស្រួល។ កាតាដៃគូនេះបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់បរិយាបន្ថវិញ្ញាបត្រ និងការផ្តល់ជូននូវដំណោះស្រាយដែលផ្តោតលើអតិថិជនជាចម្បង ដើម្បីគាំទ្រដល់សុខុមាលភាព និងនិរន្តរភាពនាពេលអនាគតសម្រាប់គ្រួសារកម្ពុជា។

ព័ត៌មានសំខាន់ៗនៃទំនួលខុសត្រូវសង្គមឆ្នាំ2025

ការចូលរួមចំណែកសង្គមតាមរយៈគណនីសប្បុរស ដើម្បីស្នូមញញឹម និងអនាគតកុមារកម្ពុជា

ក្រោមស្មារតី “អនាគតដ៏ស្នូមរបស់កុមារកម្ពុជាចាប់ផ្តើមពីយើងទាំងអស់គ្នា” ធនាគារ វូរី (ខេមបូឌា) ម.ក “ធនាគារ វូរី” បានបន្តបេសកកម្មសង្គមយ៉ាងសកម្ម តាមរយៈគណនីសប្បុរស ជាមួយនឹងអតិថិជន ដើម្បីគាំទ្រដល់អង្គការ និងមូលនិធិសំខាន់ៗក្នុងប្រទេសកម្ពុជា។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ2025 តាមរយៈ «គណនីសប្បុរស» ធនាគារ វូរី បានសម្របសម្រួលដោយជោគជ័យនូវការបរិច្ចាគទឹកប្រាក់ដែលមានចំនួនច្រើនជាង **70,000 ដុល្លារអាមេរិក** ជូនមុខឱ្យអតិថិជនរបស់ខ្លួន ជូនដល់គ្រួសារការដូចខាងក្រោម៖

មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា៖ ចំនួនទឹកប្រាក់បរិច្ចាគបង្ករសរុប **35,146 ដុល្លារអាមេរិក** (សមមូល) ដើម្បីបន្តបេសកកម្មពិនិត្យ និងព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ នឹងមានគុណភាពខ្ពស់ ដោយមិនរើសអើង។



មន្ទីរពេទ្យកុមារអង្គរ (AHC)៖ ចំនួនទឹកប្រាក់បរិច្ចាគបង្ករសរុប **23,117 ដុល្លារអាមេរិក** (សមមូល) ក្នុងសកម្មភាពលើកកម្ពស់សុខុមាលភាពកុមារ។



មូលនិធិកុមារកម្ពុជា (CCF)៖ ចំនួនទឹកប្រាក់បរិច្ចាគបង្ករសរុប **5,642 ដុល្លារអាមេរិក** (សមមូល) ដើម្បីគាំទ្រដល់ការអប់រំ និងការរស់នៅរបស់កុមារខ្វះខាត។



មូលនិធិដុនបូស្កូកម្ពុជារដ្ឋធានីភ្នំពេញ៖ ចំនួនទឹកប្រាក់បរិច្ចាគបង្ករសរុប **4,498 ដុល្លារអាមេរិក** (សមមូល) ក្នុងការជួយជ្រោមជ្រែងដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ។



មូលនិធិធម្មឱសថ៖ ចំនួនទឹកប្រាក់បរិច្ចាគបង្ករសរុប **2,188 ដុល្លារអាមេរិក** (សមមូល) ក្នុងសកម្មភាពមនុស្សធម៌ និងសុខុមាលភាពសង្គមផ្សេងៗដែលផ្តោតសំខាន់លើការអប់រំផ្នែកស្មារតី សុខភាពផ្លូវចិត្ត និងជំនួយមនុស្សធម៌។



ធនាគារ វូរី សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងបានរួមជាផ្នែកមួយនៃដំណើរដ៏មានអត្ថន័យនេះ ដើម្បីនាំមកនូវក្តីសង្ឃឹម និងភាពញញឹមដល់សង្គមនិងពន្លកថ្មីនៃកុមារកម្ពុជា។

ចំណាំ៖ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគណនីសប្បុរស (Soboros Deposit Account) សូមពិនិត្យមើលទំព័រទី 64។

ធនាគារ វូរី និងបុគ្គលិក ចូលរួមគាំទ្រយោធិនជួរមុខ និងប្រជាពលរដ្ឋភៀសស៊ីក ដោយសារការប៉ះទង្គិចនៅព្រំដែន



កំឡុងខែសីហា និងខែធ្នូ ឆ្នាំ2025 ធនាគារ វូរី (ខេមបូឌា) ម.ក “ធនាគារ វូរី” រួមទាំងបុគ្គលិកទាំងអស់ បានរួមគ្នាចូលរួមផ្តល់ជំនួយសប្បុរសធម៌ ដល់យោធិនជួរមុខ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការប៉ះទង្គិចតាមព្រំដែន កម្ពុជា-ថៃ។ តាមរយៈការចូលរួមបរិច្ចាគជាសៀងអាហារ និងសម្ភារៈចាំបាច់ ធនាគារមានគោលបំណងជួយដល់យោធិនជួរមុខ និងសហគមន៍ដែលរងផលប៉ះពាល់ដោយវិបត្តិនេះ។ ការបរិច្ចាគនេះបានអនុវត្តរួមគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ និងជំរុញស៊ីវិក ដែលបានផ្តោតលើការផ្គត់ផ្គង់សៀងអាហារជាចម្បងទៅកាន់ខេត្តរតនគិរីចំនួន 14 ខេត្ត នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ វូរី។

បន្ថែមពីលើការបរិច្ចាគនេះ ធនាគារ វូរី បានចូលរួមជាមួយរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការអនុវត្តសម្បទានពិសេសសម្រាប់ការសងបំណុលសម្រាប់យោធិនជួរមុខ និងប្រជាពលរដ្ឋភៀសស៊ីក។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ធនាគារ វូរី សបញ្ជាក់នូវតួនាទីរបស់ខ្លួនជាដៃគូដែលគួរឱ្យទុកចិត្តក្នុងការគាំទ្រដល់ភាពធន់របស់ជាតិ និងសុខុមាលភាពសង្គម ក្រោមពាក្យស្លោក “ធនាគារ វូរី នៅជាមួយប្រជាជនកម្ពុជា!”។

ធនាគារ វូរី និង ក្រុមហ៊ុន TADA ចុះហត្ថលេខាពិធីព្រមព្រៀងសហការយុទ្ធសាស្ត្រដើម្បីជំរុញការធ្វើដំណើរដោយប្រើថាមពលបៃតងនៅកម្ពុជា!



នៅក្នុងខែវិច្ឆិកា ឆ្នាំ 2025 ធនាគារ វូរី (ខេមបូឌា) ម.ក “ធនាគារ វូរី” និង ក្រុមហ៊ុន MVL TADA Cambodia Co., Ltd “TADA” បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីបង្កើតកិច្ចសហការយុទ្ធសាស្ត្រដែលមានគោលបំណងជំរុញការធ្វើដំណើរដោយប្រើថាមពលបៃតងនៅកម្ពុជា។ កិច្ចសហការនេះបង្ហាញពីចក្ខុវិស័យរួមរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ព្រះរាជាណាចក្រកម្ពុជា រួមទាំងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន និងបន្ថយផលប៉ះពាល់ដល់បរិស្ថាន។

កិច្ចសហការនេះផ្តល់នូវចំណុចសំខាន់ៗពីរបីដែលទាក់ទងនឹងចីរភាព និងការច្នៃប្រឌិត៖

- ការធ្វើដំណើរដោយប្រើថាមពលបៃតងសម្រាប់បុគ្គលិក៖ TADA នឹងផ្តល់ដំណោះស្រាយធ្វើដំណើរដោយប្រើថាមពលបៃតងសម្រាប់បុគ្គលិក ធនាគារ វូរី ដោយផ្តល់ជម្រើសធ្វើដំណើរដែលងាយស្រួល និងមានទំនួលខុសត្រូវចំពោះបរិស្ថាន។
- ការពង្រីកសេវាហិរញ្ញវត្ថុដល់អ្នកបើកបរ៖ ធនាគារ វូរី នឹងផ្តល់សេវាហិរញ្ញវត្ថុសមស្រប ដើម្បីបំពេញតម្រូវការដល់អ្នកបើកបររបស់ TADA ដើម្បីជួយពង្រឹងជីវភាព និងការរីកចម្រើនរបស់ពួកគេ។

ធនាគារ វូរី និង TADA ក៏បានសហការបន្ថែម ដូចជាការធ្វើយុទ្ធនាការផ្សព្វផ្សាយរួម ដើម្បីពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយក្នុងការទទួលយកការធ្វើដំណើរដោយប្រើថាមពលបៃតង។

ព័ត៌មានអាហារូបករណ៍ រហូតដល់ឱកាសការងារជាមួយកម្មវិធី W.I.S.H

តាមរយៈកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ធនាគារ អ៊ូរី (ខេមបូឌា) ម.ក “ធនាគារ អ៊ូរី” បានដាក់ចេញនូវ កម្មវិធី W.I.S.H (Woori Internship, Scholarship & Hiring) ដែលជាកំណត់ត្រាផ្ដើមក្នុងគោលបំណងលើកកម្ពស់សក្ដានុពលរបស់និស្សិតឱ្យក្លាយជាអ្នកជំនាញនាពេលអនាគត។ ដោយផ្ដល់ឱកាសអាហារូបករណ៍ ចំនួន 100កន្លែងសម្រាប់និស្សិត RUPP ក្នុងមួយឆ្នាំ ដែលមានរយៈពេល 4ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ2023 ។

កម្មវិធីនេះបានផ្ដល់ជាអត្ថប្រយោជន៍ដល់និស្សិតរួមមាន៖

- ✔ **សម្រាលបន្ទុក និងផ្ដល់ឱកាសសិក្សា៖** ផ្ដល់អាហារូបករណ៍ដល់និស្សិតដែលមានសមត្ថភាព ប៉ុន្តែជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេអាចផ្ដោតអារម្មណ៍ពេញលេញលើការរៀនសូត្ររហូតដល់បញ្ចប់ការសិក្សា។
- ✔ **ស្ដារឆ្ពោះទៅរកឧត្តមភាពវិជ្ជាជីវៈ៖** តាមរយៈកម្មវិធីចុះកម្មសិក្សា និស្សិតនឹងទទួលបានបទពិសោធន៍ការងារជាក់ស្ដែងដ៏មានតម្លៃ និងការណែនាំផ្នែកវិជ្ជាជីវៈ ដែលជាការត្រៀមលក្ខណៈសម្រាប់ឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារទាន់សម័យកាល។
- ✔ **អនាគតអាជីពការងារ៖** បើកផ្លូវឱ្យនិស្សិតដែលឆ្លើយ មានឱកាសទទួលបានការងារធ្វើក្លាមៗនៅធនាគារ អ៊ូរី បន្ទាប់ពីបញ្ចប់ការសិក្សា។

កម្មវិធី W.I.S.H បង្ហាញពីការបេក្ខចិត្តរបស់ធនាគារ អ៊ូរី ក្នុងការវិនិយោគលើទេពកោសល្យ របស់និស្សិតកម្ពុជា ដោយសង្ឃឹមថាពួកគេនឹង ប្រែក្លាយសក្ដានុពលសិក្សារបស់ពួកគេទៅជាភាពជោគជ័យក្នុងវិជ្ជាជីវៈ និងអនាគតដ៏ឆ្លាតវៃ សម្រាប់ប្រទេស កម្ពុជា។



អំពីភាពជោគជ័យរបស់អតិថិជន



“
 ផ្ដើមពីសាលារៀនដែលមានសិស្សតែ 25នាក់ ឥឡូវ
 ក្លាយជាសាលារៀនដែលមានសិស្សជាង 300នាក់
 និងបង្កើតសាខាថ្មីបន្ថែមមួយទៀត ក្រោយបានប្រើ
 ប្រាស់កម្មវិធីអភិវឌ្ឍន៍របស់ ធនាគារ វូរី។
 ”

លោកស្រី សក សំណាង
 ជាម្ចាស់អាជីវកម្ម និងជានាយិកា នៅសាលាសំណាងហ្វេមហែប

លោកស្រី សក សំណាង គឺជាម្ចាស់អាជីវកម្ម និងជានាយិកា នៅសាលាសំណាងហ្វេមហែប ដែលមានទីតាំងស្ថិតនៅភូមិកោះក្របី សង្កាត់
 ព្រែកថ្មី ខណ្ឌច្បារាវ រាជធានីភ្នំពេញ។ តាមរយៈចំណេះដឹង និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងអាជីពជាគ្រូបង្រៀនម្នាក់ដែលបានចាប់ផ្ដើម
 តាំងពីឆ្នាំ 1999 លោកស្រីបានសម្រេចចិត្តបង្កើតសាលានេះឡើងនៅក្នុងឆ្នាំ2020 ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងវិស័យអប់រំ។

កាលពីចាប់ផ្ដើមដំបូង សាលារបស់លោកស្រីមានសិស្សត្រឹមតែ 25នាក់តែប៉ុណ្ណោះ ដោយកំឡុងពេលនោះលោកស្រីគឺជាអ្នកចុះបង្រៀន
 ផ្ទាល់ផងដែរ។ មកដល់ពេលនេះសាលាសំណាងហ្វេមហែបមានសិស្សសរុបជាង 300នាក់ និងគ្រូបង្រៀនសរុបចំនួន 27នាក់។ គួរបញ្ជាក់ផង
 ដែរថាមូលហេតុដែលជម្រុញឱ្យលោកស្រីបង្កើតសាលានេះឡើងគឺដោយសារតែក្តីស្រឡាញ់ចេញពីបេះដូងចំពោះក្មេងៗចង់ឱ្យពួកគេ
 ទទួលបានការអប់រំដ៏ល្អមួយ។ លោកស្រីបានលើកឡើងថា “ធ្វើជាគ្រូបង្រៀនទាល់តែយកបេះដូងមកធ្វើទើបការបង្រៀននោះមានប្រសិទ្ធភាព
 និងគុណភាពខ្ពស់ ហើយអាចចែករំលែកចំណេះដឹងទូលំទូលាយទៅកាន់សិស្សានុសិស្សគ្រប់រូបបាន”។

បច្ចុប្បន្ននេះ សាលាសំណាងហ្វេមហែបទទួលបានបង្រៀនសិស្សចាប់ពីកម្រិតមត្តេយ្យ រហូតដល់កម្រិតថ្នាក់អនុវិទ្យាល័យ (ថ្នាក់ទី9)។ បន្ថែម
 លើសពីនេះទៀត សាលាក៏មានបង្រៀនកម្មវិធីសិក្សាជាភាសាអង់គ្លេស និងភាសាចិនផងដែរ។

ចំណុចពិសេសសំខាន់មួយទៀតរបស់សាលាគឺដូចជាចំណុចដែលទទួលបានការជឿជាក់ ទំនុកចិត្តពីអាណាព្យាបាលរបស់សិស្សគឺ សាលា
 មិនដែលទុកសិស្សណាម្នាក់ចោលឡើយ។ ប្រសិនបើមានសិស្សណាម្នាក់ខ្សោយ សាលានឹងបង្កើតថ្នាក់បំប៉នពិសេសដើម្បីបង្ហាត់បង្រៀន
 បន្ថែមទៅកាន់សិស្សនោះ។ ដោយសារតែបែបនេះហើយទើប សាលាសំណាងហ្វេមហែប ទទួលបានការកោតសរសើរ គោរពស្រលាញ់ពី
 អាណាព្យាបាល និងប្រជាជនដែលនៅជុំវិញតំបន់នោះតែងតែនិយាយថា “សិស្សណាដែលរៀនមិនចេះឱ្យមករៀននៅសាលាសំណាង
 ហ្វេមហែបមកដឹងតែចេះហើយ”។

សព្វថ្ងៃនេះ ដោយសារតែមានចំនួនសិស្សចូលរៀនកាន់តែច្រើន លោកស្រីបានសម្រេចចិត្តពង្រីកសាលារបស់ខ្លួនឱ្យកាន់តែធំជាងមុនដោយ
 ជ្រើសរើសប្រើប្រាស់កម្មវិធីអភិវឌ្ឍន៍របស់ធនាគារ វូរី (ខេមបូឌា) ម.ក “ធនាគារ វូរី”។ បន្ទាប់ពី បានប្រើប្រាស់កម្មវិធីអភិវឌ្ឍន៍របស់ធនាគារ វូរី
 លោកស្រីក៏បានពង្រីកសាខាថ្មីមួយបន្ថែមទៀត និងបានទិញគ្រឿងបរិក្ខារសម្រាប់សាខាទាំងពីររបស់លោកស្រីដូចជា បំពាក់សម្ភារៈ
 ឧបករណ៍ទំនើបៗ នៅក្នុងថ្នាក់រៀនផងដែរ។

លោកស្រី បានបញ្ជាក់ផងដែរថា ការដាក់ឯកសារសម្រាប់កម្មវិធីអភិវឌ្ឍន៍នៅធនាគារ វូរី ពិតជាហ័ស និងងាយស្រួលណាស់។ បន្ទាប់ពីដាក់ឯកសារ
 រួចរាល់ ត្រឹមត្រូវថ្ងៃ ថ្ងៃទី៣ ប៉ុណ្ណោះ បុគ្គលិករបស់ធនាគារ វូរី បានចុះមកដល់ទីតាំងផ្ទាល់ដើម្បីសិក្សា ហើយត្រឹមតែរយៈពេល15ថ្ងៃ
 ប៉ុណ្ណោះលោកស្រីអាចយកវិកានោះមកប្រើប្រាស់បាន។ ហើយអ្វីដែលពិសេសទៀតនោះកម្មវិធីអភិវឌ្ឍន៍នៅធនាគារ វូរី មានអត្រាការប្រាក់
 សមរម្យផងដែរ។

ក្រៅពីប្រើប្រាស់កម្មវិធីអភិវឌ្ឍន៍របស់ធនាគារ វូរី សាលាសំណាងហ្វេមហែបក៏បានជ្រើសរើសប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្ស
 សម្រាប់បុគ្គលិក និងប្រើប្រាស់ WOORI-KHQR សម្រាប់ផ្តល់ភាពងាយស្រួលដល់អាណាព្យាបាលសិស្សធ្វើការបង់ប្រាក់ផងដែរ។

ជាចុងក្រោយលោកស្រី សក សំណាង សូមណែនាំទៅកាន់បងប្អូនទាំងអស់ដែលកំពុងស្វែងរកកម្មវិធីធនាគារ ឱ្យមកសាកល្បងប្រើប្រាស់
 កម្មវិធីធនាគារ វូរី ព្រោះធនាគារ វូរី មានបុគ្គលិកប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជំនាញច្បាស់លាស់ដែលតែងតែជួយណែនាំ និង
 ផ្តល់ទំនុកចិត្តដល់អតិថិជនជាតិច្នៃ ហើយមានអត្រាការប្រាក់សមរម្យ និងការអនុម័តបានរហ័ស។



“
 លោកបានបង្ហាញបទពិសោធន៍ផ្ទាល់របស់លោក
 ក្នុងការជ្រើសរើសប្រើប្រាស់សេវាកម្មរបស់ធនាគារ
 វូរី យ៉ាងមានប្រសិទ្ធភាពក្នុងអាជីវកម្មរបស់លោក
 ”

លោក អៀន ចាន់ដែន
 អ្នកគ្រប់គ្រងហាង ភិសម័យ ស្ប៉ា

លោក អៀន ចាន់ដែន ជាអ្នកគ្រប់គ្រងហាង ភិសម័យ ស្ប៉ា ដែលមានទីតាំងស្ថិតនៅក្នុងបុរីមានភ្នំពេញ គម្រោងទី12។ ក្រោម
 ការគ្រប់គ្រងរបស់លោក ហាងស្ប៉ានេះបានឆ្លោតលើការផ្តល់សេវាកម្មថែរក្សាសម្រស់ និងសុខភាព ដែលមានគុណភាពខ្ពស់ និង
 បរិយាកាសល្អ ដែលធ្វើឱ្យអតិថិជនមានទុកចិត្ត និងទទួលបានភាពស្រស់ស្អាតថែមទៀត។

នៅក្នុងហាង ភិសម័យ ស្ប៉ា មានសេវាកម្មជាច្រើនប្រភេទដូចជា កក់សក់ កក់សក់បែបចិន ការគុបតែងមុខសម្រាប់គ្រប់កម្មវិធី មិនថាពិធី
 មង្គលការ ពិធីជប់លៀង ឬកម្មវិធីពិសេសផ្សេងៗ។ បន្ថែមពីនេះ ក៏មានសេវាស្រាបៀងដងខ្លួន ម៉ាស្សាដងខ្លួន និងព្យាបាលមុខ ដែលជួយ
 ថែរក្សាស្បែក និងលើកកម្ពស់សុខភាព។ ជាពិសេសសេវាកម្ម “កូនខ្ចី” បានក្លាយជាសេវាកម្មពេញនិយម ដែលទទួលបានការគាំទ្រខ្លាំង
 និងទំនុកចិត្តពីអតិថិជន។

លោកបានចែករំលែកថា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ លោកបានជ្រើសរើសប្រើប្រាស់សេវាកម្មរបស់ ធនាគារ វូរី (ខេមបូឌា) ម.ក
 “ធនាគារ វូរី” ព្រោះមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។ លោកបានប្រើ WOORI-KHQR ធ្វើការទូទាត់ប្រាក់ពីគ្រប់
 ធនាគារ ផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់លោកអាចបង់ប្រាក់បានយ៉ាងរហ័ស និងមានសុវត្ថិភាព។ មួយវិញទៀតធនាគារ វូរី មាន
 ម៉ាស៊ីនអេធីអឹមជាច្រើនកន្លែង ដែលអាចធ្វើការដក និងដាក់ប្រាក់កាន់តែងាយស្រួល និងទាន់ពេលវេលា។

លើសពីនេះ លោកបានបញ្ជាក់ផងដែរថា ចំពោះដំណើរការស្នើសុំ WOORI-KHQR មានភាពរហ័ស និងមិនស្មុគស្មាញ ដោយមាន
 បុគ្គលិកធនាគារមកចុះជួយបង្កើតដល់ទីតាំងហាងផ្ទាល់តែម្តង។ ក្រៅពីនេះ លោកក៏បានជ្រើសរើសការបើកប្រាក់បៀវត្សសម្រាប់បុគ្គលិក
 របស់លោកជាមួយសេវាបើកប្រាក់បៀវត្សរបស់ធនាគារ វូរី ផងដែរ ដែលផ្តល់ភាពងាយស្រួល ចំណាយពេលតិច ធានាបាននូវភាព
 ត្រឹមត្រូវ និងទៀងទាត់។

បន្ទាប់ពីបានប្រើប្រាស់សេវាទាំងអស់នេះមក បុគ្គលិករបស់លោកទាំងអស់អាចគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាពតាមរយៈ
 WOORI BANK Mobile ព្រមទាំងធ្វើប្រតិបត្តិការបានយ៉ាងងាយស្រួលគ្រប់ពេលវេលា និងមានម៉ាស៊ីនអេធីអឹម គ្រប់ទីកន្លែង
 ងាយស្រួល ដក ដាក់ប្រាក់ដោយសេរី។ ជាពិសេសទៀតនោះ ធនាគារ វូរី ក៏តែងតែមានកម្មវិធីប្រៀបធៀបសំណើជាច្រើន ដែលផ្តល់អត្ថប្រយោជន៍
 បន្ថែមទៀតសម្រាប់អតិថិជន និងអាជីវកម្មរបស់លោក។

ជាចុងក្រោយ លោក ចាន់ដែន បានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះសេវាកម្មរបស់ធនាគារ វូរី ដែលបានជួយលើកកម្ពស់
 ប្រសិទ្ធភាពអាជីវកម្ម និងបង្កើនភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់លោក។



សេវាប្រាក់បញ្ញើសន្សំ



គណនីហាយហ្វាយ

គណនីហាយហ្វាយ គឺជាប្រភេទផលិតផលប្រាក់បញ្ញើមួយប្រភេទ ដែលផ្តល់ជូននូវអត្រាការប្រាក់បំប៉នដោយផ្អែកលើចំនួនទឹកប្រាក់នៃសមតុល្យអប្បបរមា គណនីហាយហ្វាយ ត្រូវបានបង្កើតឡើងដើម្បីតម្រូវអតិថិជនបុគ្គល ដែលចង់បានជម្រើសប្រាក់បញ្ញើដែលអាចបំប៉នបាន ជាមួយនឹងអត្រាការប្រាក់ខ្ពស់ ដែលជួយឱ្យពួកគេសម្រេចបាននូវការសន្សំដ៏មានប្រសិទ្ធភាព។

រូបិយប័ណ្ណ	រៀល និងដុល្លារ
សមតុល្យអប្បបរមាក្នុងគណនី	20,000 រៀល
	5 ដុល្លារ
រយៈពេល	មិនកំណត់

គណនីសង្ឃឹម

គណនីសង្ឃឹម គឺជាប្រភេទផលិតផលប្រាក់បញ្ញើ ដែលត្រូវបានបង្កើតឡើងដើម្បីតម្រូវអតិថិជនបុគ្គល ដែលចង់បានជម្រើសប្រាក់បញ្ញើដែលមានអត្រាការប្រាក់ខ្ពស់ ហើយថេរ ដែលជួយឱ្យពួកគេសម្រេចបាននូវការសន្សំដ៏មានប្រសិទ្ធភាព។

រូបិយប័ណ្ណ	រៀល និងដុល្លារ
សមតុល្យអប្បបរមាក្នុងគណនី	20,000 រៀល
	5 ដុល្លារ
រយៈពេល	មិនកំណត់

គណនីសន្សំឆ្នាំ

គណនីសន្សំឆ្នាំ គឺជាប្រភេទផលិតផលប្រាក់បញ្ញើ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជន នូវភាពបំប៉នក្នុងការដកប្រាក់ និងដាក់ប្រាក់ ជាមួយអត្រាការប្រាក់កើនឡើងយ៉ាងទាក់ទាញទៅតាមកម្រិតនៃទំហំទឹកប្រាក់របស់អតិថិជន។

រូបិយប័ណ្ណ	រៀល និងដុល្លារ
សមតុល្យអប្បបរមាក្នុងគណនី	400,000 រៀល
	100 ដុល្លារ
រយៈពេល	មិនកំណត់

គណនីហ្វាស

គណនីហ្វាស គឺជាប្រភេទផលិតផលប្រាក់បញ្ញើ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការបើកគណនីធនាគារបានភ្លាមៗតាមរយៈ កម្មវិធី ធនាគារចល័ត វូរី (WOORI BANK Mobile)។ វាក៏ផ្តល់នូវមធ្យោបាយដឹងថាស្រុលបំផុត ក្នុងការទទួលស្វាគមន៍អតិថិជនថ្មីឱ្យមកប្រើប្រាស់សេវាកម្មរបស់ធនាគារ ផងដែរ។

រូបិយប័ណ្ណ	រៀល និងដុល្លារ
សមតុល្យអប្បបរមាក្នុងគណនី	មិនតម្រូវ
រយៈពេល	មិនកំណត់

គណនីបឋមវ័យ

គណនីបឋមវ័យ គឺជាប្រភេទផលិតផលប្រាក់បញ្ញើមួយប្រភេទទៀតដែលត្រូវបានបង្កើតឡើងសម្រាប់ក្មេងដែលមានអាយុចាប់ពី 10 ដល់ 17ឆ្នាំ និងអនុញ្ញាតឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុមួយចំនួនតាមរយៈសេវាធនាគារចល័ត វូរី (WOORI BANK Mobile) ដែលរាល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងពីសំណាក់ឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេ។

រូបិយប័ណ្ណ	រៀល និងដុល្លារ
សមតុល្យអប្បបរមាក្នុងគណនី	មិនតម្រូវ
រយៈពេល	រហូតដល់កុមារមានអាយុ 18 ឆ្នាំ

គណនីកូនល្អ

គណនីកូនល្អ គឺជាប្រភេទផលិតផលប្រាក់បញ្ញើមួយប្រភេទទៀត ដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ឪពុកម្តាយ ឬសាច់ញាតិ ដែលមានបំណងសន្សំប្រាក់សម្រាប់កូនៗរបស់ពួកគេ ដែលមានអាយុក្រោម 18 ឆ្នាំ សម្រាប់ប្រើប្រាស់ពេលអនាគត។

រូបិយប័ណ្ណ	រៀល និងដុល្លារ
សមតុល្យអប្បបរមាក្នុងគណនី	មិនតម្រូវ
រយៈពេល	រហូតដល់កុមារមានអាយុ 18 ឆ្នាំ

គណនីចម្រើនទ្រព្យ

គណនីចម្រើនទ្រព្យ គឺជាប្រភេទគណនីសន្សំមានកាលកំណត់ ដែលទទួលបានអត្រាការប្រាក់ខ្ពស់ និងមានលក្ខណៈជាភិក្ខុសន្យាដែលតម្រូវឱ្យរក្សាទុកនូវសមតុល្យ គណនីក្នុងរយៈពេលកំណត់ជាក់លាក់មួយរហូតដល់កាលបរិច្ឆេទកំណត់។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ប្រាក់តម្កល់អប្បបរមា	100,000 រៀល 25 ដុល្លារ
រយៈពេល	1 ខែ ទៅ 36 ខែ

គណនីចម្រើនទ្រព្យ ផ្លិស

គណនីចម្រើនទ្រព្យ ផ្លិស គឺជាប្រភេទគណនីសន្សំមានកាលកំណត់មួយប្រភេទទៀត ដែលបង្កើតឡើងដើម្បីផ្តល់នូវការសន្សំរយៈពេលវែង ជាមួយអត្រាការប្រាក់ខ្ពស់ ជាមួយនឹងជម្រើសបត់បែនក្នុងការដកសាច់ប្រាក់មុនកាលកំណត់។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ប្រាក់តម្កល់អប្បបរមា	100,000 រៀល 25 ដុល្លារ
រយៈពេល	36 ខែ

គណនីសប្បុរស

គណនីសប្បុរស គឺជាប្រភេទគណនីសន្សំមានកាលកំណត់មួយទៀត ដែលមានរូបិយប័ណ្ណកម្មវិធីសប្បុរសធម៌ ឬកម្មវិធីជួយសង្គម។ តាមរយៈផលិតផលនេះ អតិថិជនអាចជ្រើសរើសអង្គការ ឬមូលនិធិសប្បុរសធម៌ដែលខ្លួនពេញចិត្តដើម្បីបរិច្ចាគ។ នៅថ្ងៃកាលបរិច្ឆេទកំណត់ អតិថិជននឹងទទួលបានការប្រាក់គោល ហើយចំនួនទឹកប្រាក់ដែលត្រូវបរិច្ចាគនឹងត្រូវបានកាត់ចេញពីការប្រាក់ដែលទទួលបាន រួចផ្ទេរទៅគណនីរបស់អង្គការ ឬមូលនិធិសប្បុរសធម៌ដែលបានជ្រើសរើសដោយបង្ហាញឈ្មោះរបស់អតិថិជន។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ប្រាក់តម្កល់អប្បបរមា	100,000 រៀល 25 ដុល្លារ
រយៈពេល	3 ខែ ទៅ 12 ខែ

គណនីសន្សំតាមផែនការ




គណនីសន្សំតាមផែនការ គឺជាប្រភេទគណនីសន្សំមានកាលកំណត់ជាមួយការដាក់ប្រាក់ជាប្រចាំខែ ដែលតម្រូវឱ្យមានការដាក់ប្រាក់ចូលក្នុងគណនីនូវចំនួនស្មើគ្នាជាដាច់ខាត។ គណនីនេះត្រូវបានបង្កើតឡើងសម្រាប់អតិថិជនដែលមានចំណូលទៀងទាត់ និងមានបំណងជ្រើសរើសវិធីសាស្ត្រសន្សំបង្កសម្រាប់ការវិនិយោគ ឬតម្រូវការអនាគតដូចជា វិនិយោគក្នុងអាជីវកម្ម ទិញសម្ភារៈ ឬផែនការចូលនិវត្តន៍ ជាដើម។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ប្រាក់តម្កល់អប្បបរមា	40,000 រៀល 10 ដុល្លារ
រយៈពេល	3 ខែ ទៅ 36 ខែ

គណនីសន្សំតាមផែនការ ផ្លិស

គណនីសន្សំតាមផែនការ ផ្លិស ជាប្រភេទគណនីសន្សំមានកាលកំណត់ជាមួយការដាក់ប្រាក់ជាប្រចាំខែមួយប្រភេទទៀត ដែលមានភាពបត់បែនជាងលើការដាក់ប្រាក់។ មានន័យថា អតិថិជនអាចដាក់ប្រាក់បន្ថែម លើចំនួនទឹកប្រាក់ដែលបានកំណត់នៅក្នុងតារាងកាលវិភាគដាក់ប្រាក់សន្សំក្នុងអំឡុងពេលកិច្ចសន្យាបាន។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ប្រាក់តម្កល់អប្បបរមា	20,000 រៀល 5 ដុល្លារ
រយៈពេល	3 ខែ ទៅ 36 ខែ



សេវាឥណទាន



ឥណទានអាជីវកម្ម

ឥណទានអាជីវកម្ម គឺជាឥណទានដែលត្រូវបានប្រើប្រាស់សម្រាប់ជំនួសបន្ទិល ដើមទុនវិនិយោគសម្រាប់អាជីវកម្ម ការទិញទ្រព្យអាជីវកម្ម ការផ្គត់ផ្គង់អាជីវកម្ម រួមបញ្ចូលទាំង ការផ្គត់ផ្គង់កសិកម្ម និងប្រើប្រាស់ផងដែរ សម្រាប់សកម្មភាពរកប្រាក់ចំណូលដែលទទួលបានចំណូលជា ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ជារៀងរាល់២សប្តាហ៍ ឬ ប្រចាំខែ។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំឥណទាន	ចាប់ពី 400,000 រៀល ដល់ 400,000,000 រៀល
	ចាប់ពី 100 ដុល្លារ ដល់ 100,000 ដុល្លារ
រយៈពេលកម្ចី	03 - 84 ខែ
អត្រាការប្រាក់	អត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង

ឥណទានកសិកម្ម

ឥណទានកសិកម្ម គឺជាឥណទានដែលត្រូវបានប្រើប្រាស់សម្រាប់ការចំណាយលើវត្ថុធាតុដើមទ្រព្យសកម្មនៃ អាជីវកម្មកសិកម្ម ឬសកម្មភាពរកប្រាក់ចំណូលទាំងឡាយដែលទទួលបានចំណូលតាមរដូវកាល ដូចជា ការដាំដំណាំ ការចិញ្ចឹមសត្វ។ល។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំឥណទាន	ចាប់ពី 400,000 រៀល ដល់ 200,000,000 រៀល
	ចាប់ពី 100 ដុល្លារ ដល់ 50,000 ដុល្លារ
រយៈពេលកម្ចី	03 - 72 ខែ
អត្រាការប្រាក់	អត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន គឺជាប្រភេទឥណទានដែលត្រូវបានប្រើប្រាស់សម្រាប់ទិញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ឬទ្រព្យសម្បត្តិគ្រួសារ ក៏ដូចជាផ្តល់ហិរញ្ញប្បទានសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារក្នុងគោលបំណងធ្វើឱ្យជីវភាពរស់នៅជាមូលដ្ឋានមានភាពល្អប្រសើរ។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំឥណទាន	ចាប់ពី 400,000 រៀល ដល់ 200,000,000 រៀល
	ចាប់ពី 100 ដុល្លារ ដល់ 50,000 ដុល្លារ
រយៈពេលកម្ចី	03 - 72 ខែ
អត្រាការប្រាក់	អត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង

ឥណទានគេហដ្ឋាន

ឥណទានគេហដ្ឋាន គឺជាប្រភេទឥណទានដែលត្រូវបានប្រើប្រាស់សម្រាប់ទិញ ឬ សាងសង់ផ្ទះថ្មី ឬ កែលម្អផ្ទះ ពង្រីក ឬ ជួសជុលផ្ទះដែលមានស្រាប់។ ឥណទាននេះក៏អាចប្រើប្រាស់សម្រាប់ការទិញដីដើម្បីសាងសង់ផ្ទះផងដែរ។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំឥណទាន	ចាប់ពី 400,000 រៀល ដល់ 400,000,000 រៀល
	ចាប់ពី 100 ដុល្លារ ដល់ 100,000 ដុល្លារ
រយៈពេលកម្ចី	03 - 120 ខែ
អត្រាការប្រាក់	អត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង

ឥណទានការសិក្សា

ឥណទានការសិក្សា គឺជាឥណទានផ្តល់ហិរញ្ញប្បទានគាំទ្រដល់សិស្សនិស្សិត និង/ឬ ឪពុកម្តាយ ឬ អាណាព្យាបាល របស់សិស្សនិស្សិតសម្រាប់បង់ថ្លៃសិក្សា និងការចំណាយផ្សេងៗក្រៅពីថ្លៃសិក្សាដល់សិស្សនិស្សិតដើម្បីបន្តការសិក្សាទ្រឹស្តីក្នុងស្ថានភាព។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំឥណទាន	ចាប់ពី 400,000 រៀល ដល់ 20,000,000 រៀល
	ចាប់ពី 100 ដុល្លារ ដល់ 5,000 ដុល្លារ
រយៈពេលកម្ចី	06 - 60 ខែ
អត្រាការប្រាក់	អត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង

ឥណទានគ្រាអាសន្ន

ឥណទានគ្រាអាសន្ន គឺជាប្រភេទ ផលិតផលឥណទានសង្គម ដែលត្រូវបានប្រើប្រាស់ដើម្បីធានាបាននូវការឆ្លើយតប ទាន់ពេលវេលា ទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន នៅក្នុងពេលមានហេតុការណ៍បន្ទាន់ ឬព្រឹត្តិការណ៍ដែលមិនអាចគិតទុកជាមុនរួមមានគ្រោះធម្មជាតិ ឬ គ្រោះថ្នាក់ផ្ទាល់ខ្លួន។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំឥណទាន	ចាប់ពី 400,000 រៀល ដល់ 4,000,000 រៀល
	ចាប់ពី 100 ដុល្លារ ដល់ 1,000 ដុល្លារ
រយៈពេលកម្ចី	03 - 24 ខែ
អត្រាការប្រាក់	អត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង

ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

ឥណទានសហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានបង្កើតឡើង សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ដល់ការចំណាយទូទាត់រយៈពេលខ្លី ឬដើមទុនទ្រទ្រង់ប្រតិបត្តិការអាជីវកម្ម និងការវិនិយោគ។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំឥណទាន	ធំជាង 400,000,000 រៀល ដល់ 20,000,000,000 រៀល
	ធំជាង 100,000 ដុល្លារ ដល់ 5,000,000 ដុល្លារ
រយៈពេលកម្ចី	03 - 120 ខែ
អត្រាការប្រាក់	អត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង
របៀបបង់សង	ជម្រើសនៃការបង់សងមានភាព បត់បែន
ទ្រព្យធានា	- គ្រប់ប្រភេទអចលនវត្ថុ ទាំងអស់ដែលមានទីតាំង គ្រប់កន្លែងក្នុង ព្រះរាជាណាចក្រកម្ពុជា - គណនីមានកាលកំណត់របស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក - ការធានាដោយភាគីទីបី - ប័ណ្ណធានាពីធនាគារ

កម្ចីលំនៅដ្ឋាន

កម្ចីលំនៅដ្ឋាន គឺជាកម្ចីដែលផ្តល់នូវហិរញ្ញប្បទានជូនអតិថិជន ដើម្បីទិញផ្ទះ ឬ លំនៅដ្ឋាន ឬ ធ្វើបុនហិរញ្ញប្បទានបង់ឆ្នាំកម្ចី លំនៅដ្ឋាន ឬ កម្ចីគេហដ្ឋាន ពីស្ថាប័នផ្សេង ដែលផ្ទះ ឬ លំនៅ ដ្ឋាននោះ មានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ គោលបំណងរស់នៅ និង/ឬ ប្រកបអាជីវកម្ម ឬ ការវិនិយោគ។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំឥណទាន	ចាប់ពី 80,000,000 រៀល ដល់ 4,000,000,000 រៀល
	ចាប់ពី 20,000 ដុល្លារ ដល់ 1,000,000 ដុល្លារ
រយៈពេលកម្ចី	36 - 240 ខែ
អត្រាការប្រាក់	អត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង

ឥណទានសាជីវកម្ម

ឥណទានសាជីវកម្ម គឺជាឥណទានដែលផ្តល់ឱ្យនីតិបុគ្គល ឬ ក្រុមហ៊ុន ឬ សហគ្រាសខ្នាតធំ ដែលត្រូវការហិរញ្ញវត្ថុដើម្បី ទ្រទ្រង់ដល់ការចំណាយទូទាត់រយៈពេលខ្លី ឬដើមទុនទ្រទ្រង់ ប្រតិបត្តិការអាជីវកម្ម និងការវិនិយោគ។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំឥណទាន	ធំជាង 400,000,000 រៀល ដល់ 20,000,000,000 រៀល
	ធំជាង 100,000 ដុល្លារ ដល់ 5,000,000 ដុល្លារ
រយៈពេលកម្ចី	03 - 120 ខែ
អត្រាការប្រាក់	អត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង
របៀបបង់សង	ជម្រើសនៃការបង់សងមានភាព បត់បែន
ទ្រព្យធានា	- គ្រប់ប្រភេទអចលនវត្ថុ ទាំងអស់ដែលមានទីតាំង គ្រប់កន្លែងក្នុង ព្រះរាជាណាចក្រកម្ពុជា - គណនីមានកាលកំណត់របស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក - ការធានាដោយភាគីទីបី - ប័ណ្ណធានាពីធនាគារ

កម្ចីសម្រាប់និយោជិតធ្វើការនៅក្រៅប្រទេស

កម្ចីសម្រាប់និយោជិតធ្វើការនៅក្រៅប្រទេស គឺជាកម្ចីដែល មិនមានទ្រព្យធានា ដែលផ្តល់ជូនសម្រាប់គ្រប់និយោជិត ឬ ពលករ ខ្មែរទាំងអស់ដែលទទួលបានការងារពេញលេញនៅក្រៅ ប្រទេស។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំឥណទាន	ចាប់ពី 400,000 រៀល ដល់ 8,000,000 រៀល
	ចាប់ពី 100 ដុល្លារ ដល់ 2,000 ដុល្លារ
រយៈពេលកម្ចី	03 - 36 ខែ
អត្រាការប្រាក់	អត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង
ទ្រព្យធានា	មិនតម្រូវឱ្យដាក់ទ្រព្យធានា

ឥណទានសម្រាប់និយោជិត និងមន្ត្រីរាជការ

ឥណទានសម្រាប់និយោជិត និងមន្ត្រីរាជការ គឺជាកម្ចី ដែល ផ្តល់នូវហិរញ្ញប្បទានលើនូវហ័ស និងងាយស្រួលជូនដល់ អ្នកមានចំណូលពីប្រាក់ខែជាក់លាក់ ដែលមានបំណងចង់បង្កើត ទ្រព្យសម្បត្តិបន្ថែម ឬការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងគ្រួសារ។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំឥណទាន	សម្រាប់និយោជិតនៃក្រុមហ៊ុនឯកជន៖ - ចាប់ពី 400,000 រៀល ដល់ 20,000,000 រៀល - ចាប់ពី 100 ដុល្លារ ដល់ 5,000 ដុល្លារ
	សម្រាប់មន្ត្រីរាជការស៊ីវិល សាស្ត្រាចារ្យ ឬគ្រូបង្រៀន៖ - ចាប់ពី 400,000 រៀល ដល់ 40,000,000 រៀល - ចាប់ពី 100 ដុល្លារ ដល់ 10,000 ដុល្លារ
រយៈពេលកម្ចី	12 - 60 ខែ
អត្រាការប្រាក់	អត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង

ឥណទានកូនកាត់ពិសេស

ឥណទានកូនកាត់ពិសេស គឺសំដៅទៅលើឥណទានដែលមាន របៀបបង់សងពិសេស ដែល50% នៃកម្ចីសរុប អាចរក្សាទុក បង់សងនៅចុងរៀត និង50%ទៀត ត្រូវបង់សងរំលស់ប្រាក់ដើម ប្រចាំខែ។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំឥណទាន	ចាប់ពី 400,000 រៀល ដល់ 400,000,000 រៀល
	ចាប់ពី 100 ដុល្លារ ដល់ 100,000 ដុល្លារ
រយៈពេលកម្ចី	03 - 60 ខែ
អត្រាការប្រាក់	អត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង

កម្ចីហ័សធានាដោយគណនីប្រាក់បញ្ញើ មានកាលកំណត់

កម្ចីហ័សធានាដោយគណនីប្រាក់បញ្ញើមានកាលកំណត់ គឺជាប្រភេទកម្ចីធានាដោយគណនីប្រាក់បញ្ញើមានកាលកំណត់ ដែលបើកជាមួយធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់ផ្តល់ជូន អតិថិជនដែលមានតម្រូវការសាច់ប្រាក់បន្ទាន់ ដោយមិនចាំបាច់ បិទគណនីប្រាក់បញ្ញើមានកាលកំណត់មុនកាលកំណត់ឡើយ។ កម្ចីនេះផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងឆាប់រហ័ស តាមរយៈកម្មវិធីធានាការចល័ត អ៊ូរី (WOORI BANK Mobile)។

រូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំឥណទាន	- ចាប់ពី 400,000 រៀល ដល់ 400,000,000 រៀល ឬ - ចាប់ពី 100 ដុល្លារ ដល់ 100,000 ដុល្លារ
	រហូតដល់ 90% នៃគណនី ប្រាក់បញ្ញើមានកាលកំណត់
រយៈពេលកម្ចី	- ស្មើនឹងរយៈពេលនៅសល់មុន កាលបរិច្ឆេទផុតកំណត់នៃ គណនីប្រាក់បញ្ញើមានកាល កំណត់ - កាលបរិច្ឆេទបញ្ចប់ប្រាក់កម្ចី និងកាលបរិច្ឆេទផុតកំណត់នៃ គណនីប្រាក់បញ្ញើមានកាល កំណត់ គឺដូចគ្នាច្រើនមួយ
អត្រាការប្រាក់ ប្រចាំឆ្នាំ	បូកបន្ថែម 2.5% ពីលើអត្រា ការប្រាក់នៃគណនីប្រាក់បញ្ញើ មានកាលកំណត់ (អតិបរមា 18% ក្នុងមួយឆ្នាំ)
ទ្រព្យធានា	គណនីប្រាក់បញ្ញើមានកាលកំណត់ ដែលបើកជាមួយធនាគារ អ៊ូរី (ខេម បូឌា) ម.ក ក្រោមឈ្មោះរបស់អ្នក ស្នើសុំកម្ចី (អ្នកខ្ចី)



សេវាផ្ទេរប្រាក់



សេវាផ្ទេរប្រាក់ឆ្លងសាខា

សេវាផ្ទេរប្រាក់ឆ្លងសាខា គឺជាប្រភេទសេវាផ្ទេរប្រាក់ដែលអតិថិជនអាចប្រើដើម្បីផ្ទេរប្រាក់ពីសាខាមួយ ទៅសាខាមួយទៀតរបស់ធនាគារ វ៉ូរី (ខេមបូឌា) ម.ក។ អតិថិជនអាចធ្វើការផ្ទេរ ឬទទួលប្រាក់នៅសាខាតែមួយ ឬសាខាផ្សេងទៅតាមការស្នើសុំរបស់អតិថិជន។

ប្រភេទប្រតិបត្តិការ	សាច់ប្រាក់ទៅសាច់ប្រាក់ ឬ ពិគណនីទៅសាច់ប្រាក់		សាច់ប្រាក់ទៅគណនី ឬ ពិគណនីទៅគណនី	
រូបិយប័ណ្ណ	រៀល	ដុល្លារ	រៀល	ដុល្លារ
អត្រាកម្រៃសេវា	0.10%	0.10%	0.08%	0.08%
កម្រៃសេវាអប្បបរមា	4,000	1	3,000	1

សេវាផ្ទេរប្រាក់អន្តរជាតិ

សេវាផ្ទេរប្រាក់ចូលពីក្រៅប្រទេស

ការទទួលប្រាក់ដែលផ្ទេរចូលមកក្នុងប្រទេសតាមរយៈធនាគារ វ៉ូរី (ខេមបូឌា) ម.ក មានភាពឆាប់រហ័ស សុវត្ថិភាព និងមានទំនុកចិត្ត។ អតិថិជនដែលមានគណនីសន្សំជាមួយធនាគារ វ៉ូរី (ខេមបូឌា) ម.ក អាចទទួលបានទឹកប្រាក់ដែលផ្ទេរចូលមកក្នុងប្រទេសបានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែងជុំវិញពិភពលោកជាមួយនឹងមុខងារបន្ថែមដោយស្រួលនៃកម្មវិធីធនាគារចល័ត វ៉ូរី (WOORI BANK Mobile) អតិថិជនអាចត្រួតពិនិត្យទឹកប្រាក់ដែលផ្ទេរចូល និងសមតុល្យទឹកប្រាក់ក្នុងគណនីបានភ្លាមៗ។

លក្ខណៈពិសេស	
រូបិយប័ណ្ណ	ដុល្លារអាមេរិក និងថៃបាត
អត្រាកម្រៃសេវា	តាមរយៈគណនីទទួលទៅ ធនាគារ វ៉ូរី (ខេមបូឌា) ម.ក
កម្រៃសេវាអប្បបរមា	ឈ្មោះអ្នកទទួល, លេខគណនីអ្នកទទួល, អាសយដ្ឋានអ្នកទទួល, ឈ្មោះធនាគារអ្នកទទួល, អាសយដ្ឋានធនាគារអ្នកទទួល, និងSWIFT កូដនៃធនាគារ វ៉ូរី (ខេមបូឌា) ម.ក (HVBKHHPP)
កម្រៃសេវាផ្ទេរប្រាក់ចូល	
គ្រប់ទំហំទឹកប្រាក់នៃប្រតិបត្តិការ	0.07% នៃចំនួនទឹកប្រាក់ដែលទទួល ឬ អប្បបរមា 10ដុល្លារ

សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស

ជាមួយវិសាលភាពនៃបណ្តាញធនាគារដ៏ធំទូលាយនៅជុំវិញពិភពលោករបស់ធនាគារ វ៉ូរី (ខេមបូឌា) ម.ក អតិថិជនអាចផ្ទេរប្រាក់ទៅប្រទេសជាច្រើននៅលើពិភពលោកតាមរយៈប្រព័ន្ធ SWIFT ដែលជាប្រព័ន្ធសុវត្ថិភាពមួយដែលធនាគារលំដាប់ថ្នាក់ពិភពលោកបានប្រើប្រាស់ក្នុងការផ្ទេរប្រាក់ជាលក្ខណៈអន្តរជាតិ។ អតិថិជនអាចធ្វើប្រាក់ឱ្យក្រុមគ្រួសារ ទូទាត់ថ្លៃទំនិញ និងគោលបំណងផ្សេងទៀតនៅគ្រប់ 140 សាខា របស់ធនាគារ វ៉ូរី (ខេមបូឌា) ម.ក ទូទាំងប្រទេសកម្ពុជា។ អតិថិជនក៏អាចស្នើសុំប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិតាមរយៈកម្មវិធីធនាគារចល័ត វ៉ូរី (WOORI BANK Mobile) និងសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លក្ខណៈពិសេស	
រូបិយប័ណ្ណ	ដុល្លារអាមេរិក, ថៃបាត, ដុល្លារអូស្ត្រាលី, យ៉ុងចិន, អឺរ៉ូ, យេនជប៉ុន, រូប៊ី, រីងហ្គីតថៃឡៃស៊ី និងដុល្លារសិង្ហបុរី
ការផ្ទេរប្រាក់	- អនុវត្តចំពោះអតិថិជនដែលមានគណនីជាមួយធនាគារ វ៉ូរី (ខេមបូឌា) ម.ក តែប៉ុណ្ណោះ - ដំណើរការតាមបញ្ជី (9 ប្រភេទរូបិយប័ណ្ណ) និងតាមសេវាធនាគារចល័ត វ៉ូរី ឬ សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត (សម្រាប់រូបិយប័ណ្ណដុល្លារអាមេរិក តែមួយគត់)
ព័ត៌មានតម្រូវសម្រាប់អ្នកទទួលប្រាក់	ឈ្មោះអ្នកទទួលផល, លេខគណនីអ្នកទទួលផល, អាសយដ្ឋានអ្នកទទួលផល, ឈ្មោះធនាគារអ្នកទទួលផល, អាសយដ្ឋានធនាគារអ្នកទទួលផល, និងSWIFT កូដនៃធនាគារទទួលផល

កម្រៃសេវាផ្ទេរប្រាក់ចេញក្រៅប្រទេស

1. សេវាផ្ទេរប្រាក់ចេញទៅក្រៅប្រទេស តាមបញ្ជីបេឡា និង សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត

មានវិធីសាស្ត្រទូទាត់ចំនួនបីផ្សេងគ្នា ដែលកំណត់លើកម្រៃសេវាដែលអតិថិជនត្រូវបង់នៅពេលអតិថិជនជ្រើសរើសជម្រើសណាមួយក្នុងចំណោមជម្រើសទាំងបីខាងក្រោម៖

1. **"SHA"**: សម្រាប់ជម្រើសនេះ អ្នកទទួលផលគឺជាអ្នកទទួលខុសត្រូវលើថ្លៃសេវាធនាគារកណ្តាល (Intermediary fee) ចំនួន 20 ដុល្លារ។ នេះមានន័យថា អតិថិជន (អ្នកផ្ញើ) បង់ថ្លៃសេវាទូរលេខ (Telex) និងកម្រៃជើងសារ (Commission) តែប៉ុណ្ណោះ (សម្រាប់ចំនួនទឹកប្រាក់តិចជាង 1,000 ដុល្លារ ថ្លៃសេវាសរុបសម្រាប់អ្នកផ្ញើ 15 ដុល្លារ) ។
2. **"OUR"**: ជម្រើសនេះមានន័យថា ថ្លៃសេវាធនាគារកណ្តាលចំនួន 20 ដុល្លារ គឺជាបន្ទុករបស់អ្នកផ្ញើ។ នេះមានន័យថា អតិថិជនត្រូវបង់ថ្លៃសេវាសរុបចំនួន 35 ដុល្លារ (សម្រាប់ចំនួនទឹកប្រាក់តិចជាង 1,000 ដុល្លារ) ។
3. **"BEN"**: ជម្រើសនេះមានន័យថា រាល់ការគិតថ្លៃសេវាទាំងអស់ គឺត្រូវបង់ដោយអ្នកទទួលផល។

សេវាផ្ទេរប្រាក់ចេញ			
ចំនួនទឹកប្រាក់ (ដុល្លារ)	Telex	Commission Fee	OUR (FULLPAY FEE)
តិចជាង 1,000ដុល្លារ	10ដុល្លារ	5ដុល្លារ	20ដុល្លារ*
ចាប់ពី 1,000ដុល្លារ ដល់ 10,000ដុល្លារ	10ដុល្លារ	10ដុល្លារ	20ដុល្លារ*
ចាប់ពី 10,000ដុល្លារ	10ដុល្លារ	0.13% នៃចំនួនទឹកប្រាក់សរុប (ទាបបំផុត10ដុល្លារ)	20ដុល្លារ*

ចំណាំ៖ "*" កម្រៃជើងសារធនាគារកណ្តាល (intermediary fee) ចំនួន 20 ដុល្លារ នឹងត្រូវបូកបន្ថែមក្នុងករណីដែលអតិថិជនជ្រើសរើសជម្រើស "OUR" ដែលមានន័យថា អ្នកផ្ញើគឺជាអ្នកបង់កម្រៃជើងសាររបស់ធនាគារកណ្តាល (intermediary fee) ។

2. សេវាផ្ទេរប្រាក់ចេញទៅក្រៅប្រទេស តាមកម្មវិធីធនាគារចល័ត វ៉ូរី (WOORI BANK Mobile) (សម្រាប់ប្រាក់ដុល្លារ តែមួយគត់)

សេវាផ្ទេរប្រាក់ចេញ			
ចំនួនទឹកប្រាក់ (ដុល្លារ)	Telex	Commission Fee	OUR (FULLPAY FEE)
តិចជាង ឬស្មើ 10,000ដុល្លារ	0ដុល្លារ	10ដុល្លារ	20ដុល្លារ*
ធំជាង 10,000ដុល្លារ ដល់ 50,000ដុល្លារ	0ដុល្លារ	0.10% នៃចំនួនទឹកប្រាក់សរុប (ទាបបំផុត10ដុល្លារ)	20ដុល្លារ*

ចំណាំ៖

• "*" កម្រៃជើងសារធនាគារកណ្តាល (intermediary fee) ចំនួន 20 ដុល្លារ នឹងត្រូវបូកបន្ថែមក្នុងករណីដែលអតិថិជនជ្រើសរើសជម្រើស "OUR" ដែលមានន័យថា អ្នកផ្ញើគឺជាអ្នកបង់កម្រៃជើងសាររបស់ធនាគារកណ្តាល (intermediary fee) ។

• ការកំណត់ប្រតិបត្តិការខ្ពស់បំផុត 50,000ដុល្លារ ក្នុងមួយប្រតិបត្តិការ

• ឯកសារតម្រូវ (upload in WOORI BANK Mobile) ចាប់ពី 10,000ដុល្លារ ឡើងទៅ

សេវាហិរញ្ញប្បទាន ពាណិជ្ជកម្ម



ធនាគារ អ៊ីរី (ខេមបូឌា) ម.ក បានផ្តល់ជូនលោកអ្នកនូវសេវាកម្ម លិខិតឥណទាន, សេវាប្រមូលឯកសារ, លិខិតធានា, Standby Letter of Credit ក៏ដូចជា ការផ្តល់ប្រឹក្សា (Advising) និង ការចរចា (Negotiation) ព្រមទាំងសេវាកម្មពាណិជ្ជកម្មអន្តរជាតិជាច្រើនទៀត។

01



លិខិតឥណទាន គឺជាប្រភេទផលិតផលមួយដែលធនាគាររបស់អ្នកទិញទំនិញ (អ្នកនាំចូល) ទទួលខុសត្រូវលើការទូទាត់សងទៅកាន់អ្នកលក់ជំនួសមុខឱ្យអ្នកទិញទំនិញក្នុងករណីដែលប្រតិបត្តិការគោរពតាមគ្រប់លក្ខខណ្ឌនៃលិខិតឥណទាន។ ផលិតផលប្រភេទនេះគឺមានសុវត្ថិភាពខ្ពស់បំផុតក្នុងការទូទាត់ និងពេញនិយមក្នុងការប្រើប្រាស់ជាធានីវិស័យហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិ។

02



សេវាប្រមូលឯកសារ គឺជាវិធីសាស្ត្រមួយរបស់ហិរញ្ញប្បទានពាណិជ្ជកម្ម នៅពេលដែលធនាគារ អ្នកនាំចេញធ្វើ នូវឯកសារពាក់ព័ន្ធទៅកាន់ធនាគាររបស់អ្នកនាំចូល ហើយធ្វើការប្រមូលការទូទាត់ពីការដឹកទំនិញនោះ។ អ្នកទិញទំនិញអាចមានសិទ្ធិទទួលបានទំនិញក្នុងករណីដែលពួកគាត់បានទូទាត់ទំនិញរួច ឬក៏ឯកសារដែលពាក់ព័ន្ធត្រូវបានព្រមព្រៀងថាទូទាត់នៅក្នុងកាលបរិច្ឆេទណាមួយជាក់លាក់ ឬក៏លក្ខខណ្ឌណាមួយ។


03



លិខិតធានា គឺជាការទទួលខុសត្រូវមិនអាចកែប្រែបានរបស់ធនាគារចេញផ្សាយ (ហៅថាអ្នកធានា) លើការទូទាត់សងទៅកាន់អ្នកទទួលផលពីលិខិតធានា (ហៅថាអ្នកទទួលផល) ក្នុងករណីដែលអ្នកស្នើសុំមិនអាចបំពេញគ្រប់កាតព្វកិច្ច ឬក៏បំពេញបានត្រឹមតែផ្នែកខ្លះៗ។



សេវាឌីជីថល



សេវាធនាគារចល័ត អ៊ូរី

សេវាធនាគារចល័ត អ៊ូរី (WOORI BANK Mobile) គឺជាការផ្តល់ជូននូវសេវាធនាគារ ឬសេវាហិរញ្ញវត្ថុមួយជាមួយនឹងជំនួយទូរគមនាគមន៍ចល័ត ដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងតាមរយៈទូរស័ព្ទចល័តរបស់អតិថិជន។

ការបន្ថែមមុខងារថ្មី៖

ដោយស្របតាមទិដ្ឋភាពប្រកួតប្រជែង ក៏ដូចជាបំពេញតាមតម្រូវការអតិថិជន សេវាកម្មធនាគារចល័ត អ៊ូរី (WOORI BANK Mobile) ត្រូវបានអភិវឌ្ឍឥតឈប់ឈរ។ មុខងារថ្មីៗទាំងនោះមានដូចជា៖

#	មុខងារថ្មីៗ	ការពិពណ៌នា
1	កម្ចីរហ័សធានាដោយគណនីប្រាក់បញ្ញើមានកាលកំណត់	អនុញ្ញាតឱ្យអតិថិជន អាចស្នើសុំនិងទទួលបានការអនុវត្តប្រាក់កម្ចីធានាភ្លាមៗ ដោយគ្រាន់តែប្រើប្រាស់គណនីបញ្ញើមានកាលកំណត់ ជាទ្រព្យធានា
2	ស្វែងរកបន្ថែម	ជាផ្នែកថ្មីមួយនៅក្រោមទំព័រដើមនៃធនាគារចល័ត អ៊ូរី ដែលជូនដំណឹង ឬផ្សព្វផ្សាយអំពីមុខងារថ្មី និងមានស្រាប់នៅក្នុងកម្មវិធីធនាគារចល័ត អ៊ូរី
3	គណនីថ្មី	អនុញ្ញាតឱ្យអតិថិជន អាចបើកគណនីសន្សំដូចជា គណនីសង្ឃឹម និង គណនីសន្សំរៀងរាល់ខែ
4	ធ្វើត្រឡប់ និង ធ្វើម្តងទៀត	អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ឬទូទាត់វិក្កយបត្រ ម្តងទៀត តាមទំរង់ដើមនៃព័ត៌មានលម្អិតប្រតិបត្តិការដែលមានស្រាប់
5	កំរូប្រតិបត្តិការរហ័ស	មុខងារថ្មីដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតកំរូប្រតិបត្តិការរហ័សថ្មីនៅលើកម្មវិធីធនាគារចល័ត អ៊ូរី
6	ការបើកដំណើរការប័ណ្ណ	មុខងារថ្មីក្នុងប័ណ្ណ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបើកដំណើរការកាតថ្មីរបស់ពួកគេដោយខ្លួនឯងនៅលើកម្មវិធីធនាគារចល័ត អ៊ូរី ដោយខ្លួនឯង
7	ការបើកដំណើរការ	មុខងារថ្មីដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បើកដំណើរការគណនីអសកម្មឡើងវិញនៅលើកម្មវិធីធនាគារចល័ត អ៊ូរី ដោយខ្លួនឯង
8	ស្វែងរកកញ្ចប់យើង	អតិថិជនអាចស្វែងរកទីតាំងផ្សេងៗ បានយ៉ាងងាយស្រួល ដែលរួមមានទីតាំងសាខា, ទូដកប្រាក់, ទូដាក់ប្រាក់ និងទីតាំងហាង ដែលមានការបញ្ចុះតម្លៃផងដែរ។

កម្មវិធីទូរស័ព្ទដែលសម្រាប់ពាណិជ្ជករ អ៊ូរី

កម្មវិធីធនាគារចល័តពាណិជ្ជករ អ៊ូរី (WOORI BANK Merchant App) ជាកម្មវិធីទូរស័ព្ទ ដែលជួយដល់ម្ចាស់អាជីវកម្មដែលជាពាណិជ្ជកររបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក “ធនាគារ អ៊ូរី” ទាំងអស់ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម និងទទួលការទូទាត់បានយ៉ាងមានប្រសិទ្ធភាពនិងងាយស្រួល។ កម្មវិធីទូរស័ព្ទសម្រាប់ពាណិជ្ជករនេះ ផ្តល់ឱ្យអតិថិជននូវដំណោះស្រាយឆ្លាតវៃ និងទូលំទូលាយ ជាមួយមុខងារសំខាន់ៗជាច្រើនប្រភេទដូចខាងក្រោម៖

#	មុខងារថ្មីៗ	ការពិពណ៌នា
1	ផ្ទាំងគ្រប់គ្រងទិន្នន័យ (Dashboard)	ជាមុខងារដែលអនុញ្ញាតឱ្យពាណិជ្ជករធនាគារ អ៊ូរី “ពាណិជ្ជករ” អាចធ្វើការចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងនៅលើ កម្មវិធីទូរស័ព្ទដែលសម្រាប់ពាណិជ្ជករ អ៊ូរី ដើម្បីគ្រប់គ្រងអាជីវកម្មនិងទទួលប្រតិបត្តិការ
2	ការបង្កើត QR កូដ	ជាមុខងារដែលអនុញ្ញាតឱ្យពាណិជ្ជករ អាចបង្កើតQRកូដប្រភេទ Static និងDynamic និងតំណភ្ជាប់ការទូទាត់ (deep link payment) ដើម្បីទទួលប្រតិបត្តិការ
3	ទិន្នភាពទូទៅនៃហាង	ជាមុខងារសម្រាប់ពាណិជ្ជករត្រួតពិនិត្យមើលប្រតិបត្តិការហិរញ្ញវត្ថុបានភ្លាមៗ
4	ស្នើសុំបោះពុម្ព QR	ជាមុខងារដែលគាំទ្រពាណិជ្ជករសម្រាប់ស្នើសុំបោះពុម្ព QR សម្រាប់ដាក់តាំងបង្ហាញនៅក្នុងហាង
5	ការគ្រប់គ្រងហាង	ជាមុខងារដែលអនុញ្ញាតឱ្យពាណិជ្ជករអាចបង្កើត កែសម្រួល លុប និងពិនិត្យមើលព័ត៌មានលម្អិតរបស់ហាង
6	ការគ្រប់គ្រងអ្នកប្រើប្រាស់	អនុញ្ញាតឱ្យពាណិជ្ជករបង្កើត ផ្តល់សិទ្ធិប្រើប្រាស់ដល់អ្នកគិតលុយ
7	របាយការណ៍ប្រតិបត្តិការនៃពាណិជ្ជករ	អនុញ្ញាតឱ្យពាណិជ្ជករ ទាញយករបាយការណ៍ប្រតិបត្តិការបានទៅតាមតម្រូវការ
8	ការជូនដំណឹងតាម Telegram	មុខងារដែលអនុញ្ញាតឱ្យពាណិជ្ជករភ្ជាប់កម្មវិធីទូរស័ព្ទដែលសម្រាប់ពាណិជ្ជករ អ៊ូរី ទៅកាន់ក្រុម Telegram ជាក់លាក់ ដើម្បីទទួលបានការជូនដំណឹងភ្លាមៗអំពីប្រតិបត្តិការ
9	សេចក្តីជូនដំណឹង	ជាការជូនដំណឹងភ្លាមៗនៅក្នុងកម្មវិធី អំពីប្រតិបត្តិការដើម្បីធានាថាពាណិជ្ជករមិនខកខានក្នុងការទទួលបានប្រតិបត្តិការដែលជោគជ័យ
10	ប្រតិបត្តិប្រតិបត្តិការ	អនុញ្ញាតឱ្យពាណិជ្ជករមើល និងផ្ទេរផ្ទាត់ប្រតិបត្តិប្រតិបត្តិការហិរញ្ញវត្ថុនៅតាមហាងនីមួយៗ
11	ជំនួយការ	មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាក់ទងទៅកាន់សេវាបម្រើអតិថិជនសម្រាប់សុំជំនួយណាមួយ
12	ភាសា	កម្មវិធីទូរស័ព្ទដែលសម្រាប់ពាណិជ្ជករ អ៊ូរី គាំទ្រ 2ភាសា គឺភាសាខ្មែរ និងអង់គ្លេស
13	ប្រវត្តិរូប	ជាមុខងារដែលជួយអ្នកប្រើប្រាស់ដើម្បីកំណត់លេខកូដសម្ងាត់កម្មវិធីឡើងវិញដោយខ្លួនឯង ផ្លាស់ប្តូរលេខសម្ងាត់ ផ្លាស់ប្តូរឈ្មោះអ្នកប្រើប្រាស់ និងមុខងារផ្សេងទៀត

សេវាទូទាត់បាតង

ធនាគារ វ័រី (ខេមបូឌា) ម.ក “ធនាគារ វ័រី” គឺជាសមាជិកក្នុងប្រព័ន្ធបាតង ហើយបច្ចុប្បន្ននេះ ធនាគារ វ័រី បានបញ្ចូល កម្មវិធីបាតងចូលទៅក្នុងកម្មវិធីធនាគារចល័ត វ័រី (WOORI BANK Mobile) ដែលអតិថិជនអាចប្រើប្រាស់ គណនី បាតង នៅលើកម្មវិធីធនាគារចល័ត វ័រី ដោយភាពងាយស្រួល ។

អត្ថប្រយោជន៍នៃការប្រើប្រាស់បាតងនៅលើកម្មវិធីធនាគារចល័ត

- ✓ ការចុះឈ្មោះគណនីបាតងតាមរយៈកម្មវិធីធនាគារចល័ត វ័រី
- ✓ ផ្ទេរ និងទទួលប្រាក់ក្លាយៗ ប្រកបដោយសុវត្ថិភាព ពីគណនីសន្សំ ធនាគារ វ័រី ទៅកាន់ គណនីរបស់សមាជិក នៃប្រព័ន្ធបាតងដោយឥតគិតថ្លៃសេវាលើកម្មវិធីធនាគារចល័ត វ័រី
- ✓ ការដាក់ប្រាក់ចូលគណនីធនាគាររបស់សមាជិកបាតង
- ✓ ការទូទាត់តាមរយៈ QR កូដ
- ✓ បង្កើត QR កូដថ្មី
- ✓ ការស្តារចូលប្រើគណនីបាតងចាស់ឡើងវិញ
- ✓ ពិនិត្យសមតុល្យគណនី និងប្រវត្តិប្រតិបត្តិការបាតង
- ✓ ពិនិត្យព័ត៌មានគណនីបាតងរបស់អ្នក

បណ្តាញផ្តល់សេវាកម្ម

តាមរយៈកម្មវិធីធនាគារចល័តវ័រី (WOORI BANK Mobile)

- ✓ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ (ធ្វើ ទទួល ការដាក់ប្រាក់ ឬទូទាត់តាមរយៈ QR កូដ)
- ✓ ប្រតិបត្តិការផ្ទេរប្រាក់ ពីគណនីធនាគារ វ័រី ទៅកាន់គណនីចរន្ត ឬ គណនីរបស់សមាជិកបាតង
- ✓ ប្រតិបត្តិការផ្ទេរប្រាក់ ពីគណនីសន្សំធនាគារ វ័រី ទៅកាន់ គណនីបាតង (Bakong Wallet)
- ✓ ការចុះឈ្មោះគណនីបាតង
- ✓ ការស្តារចូលប្រើគណនីបាតងចាស់ឡើងវិញ
- ✓ ការស្តារគណនីបាតងចាស់ឡើងវិញ ក្នុងករណីបាត់លេខកូដសម្ងាត់
- ✓ ការស្តារបង្កើត QR កូដថ្មី
- ✓ ពិនិត្យមើលសមតុល្យគណនី និងប្រវត្តិប្រតិបត្តិការបាតង
- ✓ ពិនិត្យមើលព័ត៌មានគណនីបាតង

តាមរយៈបញ្ជីបេឡារបស់ធនាគារ វ័រី

- ✓ ប្រតិបត្តិការដាក់សាច់ប្រាក់
- ✓ ប្រតិបត្តិការដកសាច់ប្រាក់
- ✓ ប្រតិបត្តិការផ្ទេរ ពីគណនីធនាគារ វ័រី ទៅកាន់ គណនីរបស់ធនាគារសមាជិកបាតង
- ✓ ប្រតិបត្តិការផ្ទេរប្រាក់ ពីគណនីធនាគារ វ័រី ទៅកាន់ គណនីបាតង (Bakong Wallet)

តាមរយៈសេវាធនាគារតាមអ៊ីនធឺណិត និង Firm Banking

- ✓ ប្រតិបត្តិការផ្ទេរ ពីគណនីធនាគារ វ័រី ទៅកាន់ គណនីរបស់ធនាគារសមាជិកបាតង
- ✓ ប្រតិបត្តិការផ្ទេរប្រាក់ ពីគណនីធនាគារ វ័រី ទៅកាន់ គណនីបាតង (Bakong Wallet)



សេវា KHQR

សេវា KHQR ត្រូវបានបង្កើតឡើងសម្រាប់ការទូទាត់លក់រាយនៅកម្ពុជា និងការទូទាត់ឆ្លងប្រទេសក្នុងតំបន់អាស៊ាន។ វាទាមទារតែ KHQR តែមួយប៉ុណ្ណោះសម្រាប់ការទទួលបានការទូទាត់ពីកម្មវិធីធនាគារចល័តរួមទាំងកម្មវិធីធាតង (Bakong App) ដែលធ្វើឱ្យការទូទាត់ KHQR កាន់តែសាមញ្ញ និងងាយស្រួលសម្រាប់ទាំងអតិថិជន និងអាជីវករក្នុងប្រទេសកម្ពុជាដោយប្រើប្រាស់ទូទាត់ធាតង។

ធនាគារ វូរី (ខេមបូឌា) ម.ក “ធនាគារ វូរី” បានដាក់ដំណើរការ សេវា KHQR ជាផ្លូវការនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២២។ អតិថិជនរបស់ធនាគារ វូរី អាចស្កេន KHQR ដើម្បីផ្ទេរប្រាក់ និងទូទាត់ដោយប្រើកម្មវិធីធនាគារចល័ត វូរី (WOORI BANK Mobile) កាន់តែមានសុវត្ថិភាពខ្ពស់ និងងាយស្រួល។ លើសពីនេះទៀត ពាណិជ្ជកររបស់ធនាគារ វូរី (WOORI-KHQR) អាចទទួលបានការទូទាត់ពី Bakong Generic App ឬ Bakong Tourists App ឬ កម្មវិធី ធនាគារចល័ត ផ្សេងទៀតដែលគាំទ្រសេវា KHQR និងកម្មវិធីធនាគារចល័តឆ្លងប្រទេស (Cross Border Payment) ដែលគាំទ្រសេវាស្កេន KHQR។

អត្ថប្រយោជន៍របស់ សេវា KHQR

សម្រាប់អតិថិជន

- មិនមានការកាន់ច្រលំជាមួយ KHQR ក្នុងច្រើនទៀតទៅទៅលើការងារ។ ដោយគ្រាន់តែរកមើលស្លាកសញ្ញា KHQR។
- ការប្រើប្រាស់កម្មវិធីធនាគារចល័ត ដែលអ្នកចូលចិត្តរួមទាំងកម្មវិធីធាតង (Bakong App) ដើម្បីទូទាត់គ្រប់ទីកន្លែងដែលមានស្លាកសញ្ញា KHQR។

សម្រាប់ពាណិជ្ជករ

- ងាយស្រួលដាក់តាំងលើបញ្ជី ដោយគ្រាន់តែត្រូវបង្ហាញជើងទម្រ KHQR តែមួយប៉ុណ្ណោះដើម្បីទទួលបានការទូទាត់ពីគ្រប់ធនាគារដែលជាសមាជិកធាតងទាំងអស់។
- ជាដំណោះស្រាយនៃការទូទាត់យ៉ាងសាមញ្ញ រហ័ស និងសុវត្ថិភាព។


ប្រភេទប្រតិបត្តិការ សេវា KHQR

សម្រាប់អតិថិជន៖

ប្រភេទប្រតិបត្តិការ	ការពិពណ៌នា
ស្កេនសម្រាប់ការទូទាត់ទៅឱ្យពាណិជ្ជករ KHQR	អតិថិជនអាចប្រើកម្មវិធីធនាគារចល័ត វូរី (WOORI BANK Mobile) ដើម្បីស្កេន ទូទាត់ប្រាក់ជាមួយពាណិជ្ជករ KHQR ទាំងពាណិជ្ជកររបស់ធនាគារ វូរី និងពាណិជ្ជករទូទៅនៃធនាគារសមាជិកផ្សេងទៀត
ស្កេនសម្រាប់ការផ្ទេរប្រាក់ទៅកាន់គណនីរបស់ធនាគារសមាជិក ឬ គណនីធនាគារ វូរី	អ្នកប្រើប្រាស់ធនាគារចល័ត វូរី អាចស្កេន ផ្ទេរប្រាក់ទៅកាន់គណនីរបស់ធនាគារសមាជិក ឬ គណនីរបស់ធនាគារ វូរី សម្គាល់៖ ប្រតិបត្តិការនេះ គឺជាករណី លុះត្រាតែធនាគារសមាជិក KHQR បើកដំណើរការសេវា KHQR
ទទួលបានការផ្ទេរប្រាក់ពីធនាគារសមាជិក ឬកម្មវិធីធាតង (Bakong App)	អ្នកប្រើប្រាស់ធនាគារចល័ត វូរី អាចទទួលបានការផ្ទេរប្រាក់ពីធនាគារសមាជិក ឬ កម្មវិធីធាតង (Bakong App) ដោយគ្រាន់តែបង្ហាញ QR កូដពីកម្មវិធីធនាគារចល័ត វូរី (WOORI BANK Mobile) ។ សម្គាល់៖ ប្រតិបត្តិការនេះ គឺជាករណី លុះត្រាតែធនាគារសមាជិក បើកដំណើរការសេវា KHQR
ស្កេនសម្រាប់ការផ្ទេរប្រាក់ទៅកាន់គណនីធាតង (Bakong Wallet)	អតិថិជនរបស់កម្មវិធីធនាគារចល័ត វូរី (WOORI BANK Mobile) អាចស្កេន ផ្ទេរប្រាក់ទៅកាន់គណនីធាតង (Bakong Wallet)

សម្រាប់ពាណិជ្ជករ៖

ប្រភេទប្រតិបត្តិការ	ការពិពណ៌នា
ទទួលបានការទូទាត់តាមរយៈ KHQR ស្កេន	ពាណិជ្ជករ WOORI-KHQR របស់ធនាគារ វូរី អាចទទួលបានការទូទាត់ពីកម្មវិធីធនាគារចល័ត វូរី (WOORI BANK Mobile) ឬ Bakong Generic App ឬ Bakong Tourists App និងកម្មវិធីធនាគារចល័ត ផ្សេងទៀតដែលគាំទ្រសេវា KHQR និងកម្មវិធីធនាគារចល័តឆ្លងប្រទេស (Cross Border Payment) ដែលគាំទ្រសេវាស្កេន KHQR



សេវាធនាគារតាមអ៊ីនធឺណិត (Internet Banking Service)

សេវាធនាគារតាមអ៊ីនធឺណិត (Internet Banking Service) ផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតសម្រាប់អតិថិជនសាងរ៉ែកម្មរបស់ធនាគារ អ៊ីរី (ខេបបូខា) ម.ក “ធនាគារ អ៊ីរី” ក្នុងការគ្រប់គ្រងព័ត៌មានគណនីធនាគារផ្ទាល់ខ្លួនរបស់ពួកគេប្រកបដោយប្រសិទ្ធភាពរួមមាន៖ គណនីធនាគារ គណនីប័ណ្ណ ប្រាក់កម្ចី ឬផលិតផលផ្សេងទៀតរបស់អតិថិជន (“គណនីតែមួយ” ឬ “គណនីច្រើន”) ក៏ដូចជាសមត្ថភាពក្នុងការតាមដានសមតុល្យគណនី និងទាញយករបាយការណ៍គណនីតាមអ៊ីនធឺណិត។ វាក៏អនុញ្ញាតឱ្យអតិថិជនគ្រប់គ្រងប្រតិបត្តិការផ្ទាល់ខ្លួនរបស់ពួកគេដែលទាក់ទងនឹងការទូទាត់វិក្កយបត្រផ្សេងៗ (ទឹក អគ្គិសនី សំរាម ជាដើម) វិក្កយបត្រកាតព្វកិច្ច ឬក្នុងករណីបញ្ចេញប្រាក់បៀវត្សរ៍ ការផ្ទេរប្រាក់ទៅនិងមកពីគណនីណាមួយ ការបើកដំណើរការ កាត ការដាក់ពាក្យសុំសៀវភៅមូលប្បទានប័ត្រ ការបញ្ចូលកាតទូរស័ព្ទ ឬបន្តគំរោងសេវាទូរស័ព្ទ និងកម្មវិធីស្រដៀងគ្នាផ្សេងទៀតជាដើម។ អតិថិជនក៏អាចធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន ប្រតិបត្តិការ និងមុខងារផ្សេងទៀតដែលធនាគារ អ៊ីរី នឹងណែនាំជូននា ពេលខាងមុខ។

មុខងារសំខាន់ៗនៃសេវាធនាគារតាមអ៊ីនធឺណិត (Internet Banking)

សេវាធនាគារតាមអ៊ីនធឺណិតដំណើរការ 24/7 ជាមួយនឹងលក្ខណៈពិសេសដូចខាងក្រោម៖

#	មុខងារសំខាន់ៗ	ការពិពណ៌នា
1	ការគ្រប់គ្រងគណនី	ត្រួតពិនិត្យគណនី និងទាញយករបាយការណ៍គណនី
2	ផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួន	ផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួន
3	ផ្ទេរប្រាក់ទៅកាន់គណនីអ៊ីរីផ្សេង	ផ្ទេរប្រាក់ទៅកាន់គណនីអ៊ីរីផ្សេង
4	ផ្ទេរប្រាក់រហ័ស (FAST)	ផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុក (សមាជិក FAST)
5	ផ្ទេរប្រាក់តាមប្រព័ន្ធ RFT	ផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុក (សមាជិក RFT)
6	សេវាផ្ទេរប្រាក់តាមប្រព័ន្ធបាគង (Bakong)	ផ្ទេរប្រាក់ទៅធនាគារដទៃទៀតដែលជាសមាជិកបាគង
7	សេវាផ្ទេរប្រាក់អន្តរជាតិ	ការផ្ទេរប្រាក់ទៅក្រៅប្រទេស
8	សេវាប្រាក់បៀវត្សរ៍	បង្កើតគំរូនៃការបើកប្រាក់បៀវត្សរ៍ ឬកំណត់តាមបញ្ជីឈ្មោះនៃការបើកប្រាក់បៀវត្សរ៍ ជូនបុគ្គលិក
9	សេវាទូទាត់វិក្កយបត្រ	ការទូទាត់ថ្លៃវិក្កយបត្រផ្សេងៗ ម្តងមួយៗ ឬទូទាត់ច្រើនប្រតិបត្តិការក្នុងពេលតែមួយ
10	សេវាបញ្ចូលកាតទូរស័ព្ទ	ការបញ្ចូលកាតទូរស័ព្ទម្តងមួយៗ ឬ ចំនួនច្រើនប្រតិបត្តិការក្នុងពេលតែមួយ
11	សេវាកម្មបង្កើតគណនីមានកាលកំណត់	ការបង្កើតគណនីមានកាលកំណត់ដោយខ្លួនឯង
12	សេវាបញ្ជាអចិន្ត្រៃយ៍ (Standing Order)	ការបង្កើតប្រតិបត្តិការដោយកំណត់ចំនួនទឹកប្រាក់ និងកាលបរិច្ឆេទណាមួយដែលបានកំណត់ទុក
13	ការកំណត់ប្រវត្តិរូប	ការគ្រប់គ្រងសារជូនដំណឹង និងការផ្លាស់ប្តូរលេខសម្ងាត់
14	ការជូនដំណឹង	ការផ្តល់ព័ត៌មានផ្សេងៗរបស់ធនាគារ អ៊ីរី រាល់ប្រតិបត្តិការគណនី ប្រូម៉ូសិន ឬដំណឹងសំខាន់ៗ ដល់អ្នកប្រើប្រាស់
15	ការកំណត់អ្នកប្រើប្រាស់	ពិនិត្យមើលព័ត៌មានរបស់អ្នកប្រើប្រាស់ និងការកំណត់សិទ្ធិអោយអ្នកប្រើប្រាស់
16	ការគ្រប់គ្រងប័ណ្ណ	ការគ្រប់គ្រងប័ណ្ណដែលបានកំណត់សិទ្ធិដោយក្រុមហ៊ុន
17	ផ្ទាំងបង្ហាញអត្រាប្តូរប្រាក់ប្រចាំថ្ងៃ	ការបង្ហាញអត្រាប្តូរប្រាក់ប្រចាំថ្ងៃ និងការគណនាអត្រាប្តូរប្រាក់
18	ការកំណត់ភាសា	អាចប្រើប្រាស់ភាសា ខ្មែរ ឬ អង់គ្លេស ឬភាសាផ្សេងទៀតដែលបានដាក់ឱ្យប្រើប្រាស់
19	ការទាញយកវិញ្ញាបនបត្រតាមអនឡាញ	សម្រាប់អតិថិជនដែលបានបង្កើតគណនីមានកាលកំណត់
20	ការបង្កើតព័ត៌មានអ្នកទទួលផល	រក្សារទុកព័ត៌មានអ្នកទទួលផលសម្រាប់ការប្រើប្រាស់លើកក្រោយ
21	ការបង្កើតគំរូទូទាត់ប្រាក់ ឬបង្កើតចេញពីប្រតិបត្តិការដែលមានស្រាប់	ការបង្កើតគំរូដាក់លាក់សម្រាប់ការប្រើប្រាស់លើកក្រោយ

22	ការផ្លាស់ប្តូរគណនី (Sweep Account)	ជាការកំណត់គណនីបន្ទាប់បន្សំដោយស្វ័យប្រវត្តិក្នុងករណីដែលគណនីចំបងមានបញ្ហា ដូចជាមិនមានទឹកប្រាក់គ្រប់គ្រាន់ជាដើម សម្រាប់សេវាបញ្ជាអចិន្ត្រៃយ៍ (Standing Order)។
23	មុខងារអនុម័ត	សម្រាប់ពិនិត្យមើលរាល់ប្រតិបត្តិការដែលបានអនុម័ត
24	មុខងារគណនាកម្ចី	ដើម្បីគណនាការប្រាក់លើផលិតផលធនាគារ
25	មុខងារគណនាការប្រាក់គណនីមានកាលកំណត់	សម្រាប់គណនាការប្រាក់ដែលទទួលបានពីគណនីមានកាលកំណត់
26	មុខងារគណនាអត្រាប្តូរប្រាក់	សម្រាប់គណនាអត្រាប្តូរប្រាក់
27	មុខងារ FAQ	សម្រាប់អតិថិជនស្វែងរកនូវសំណួរ និងចម្លើយដែលមានស្រាប់
28	មុខងារ Live Chat	សម្រាប់ទំនាក់ទំនងមកកាន់ផ្នែកសេវាបម្រើអតិថិជន
29	មុខងារ User Guide	សម្រាប់ផ្តល់ការណែនាំនិងរបៀបប្រើប្រាស់ទៅកាន់អតិថិជន
30	មុខងារ Term & Condition	សម្រាប់អតិថិជនអានពិនិត្យមើល និងលក្ខខណ្ឌចែងផ្សេងៗ
31	មុខងារ ព័ត៌មានពាណិជ្ជករ	សម្រាប់ស្វែងរកពាណិជ្ជករដែលនៅជិតបំផុត និងទីតាំងរបស់ពាណិជ្ជករ
32	មុខងារ Locate Us	សម្រាប់ស្វែងរកព័ត៌មាន ទីតាំងសាខា ឬទូរស័ព្ទដែលនៅជិតបំផុត
33	សេវាហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិ	ស្នើសុំ លិខិតធនាគារ (Letter of Credit) និង លិខិតធានា (Bank Guarantee)
34	សេវា Firm Banking	អតិថិជនស្ថាប័នទាំងអស់ដែលកំពុងប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិត អាចធ្វើការចុះឈ្មោះស្នើសុំប្រើប្រាស់សេវា Firm Banking បាន
35	ការវាយតម្លៃ និងការស្ទង់មតិ	អតិថិជនអាចធ្វើការវាយតម្លៃ ក៏ដូចជាផ្តល់ជាមតិយោបល់
36	ការគ្រប់គ្រងមូលប្បទានប័ត្រ	ស្នើសុំជាប្រភេទ សៀវភៅមូលប្បទានប័ត្រ (Cheque) មូលប្បទានប័ត្រធនាគារិក (Banker Cheque) បញ្ឈប់ការទូទាត់មូលប្បទានប័ត្រ និងអាចពិនិត្យមើលស្ថានភាពរបស់មូលប្បទានប័ត្រ



សេវា Firm Banking

សេវា Firm Banking នេះគឺជាមធ្យោបាយបែបប្រព័ន្ធឌីជីថល របស់ធនាគារ ភ្នំវី (ខេមបូឌា) ម.ក “ធនាគារ ភ្នំវី” សម្រាប់ផ្តល់ជូនអតិថិជនសាជីវកម្មដែលប្រព័ន្ធរបស់អតិថិជននឹងត្រូវរួមបញ្ចូលជាមួយប្រព័ន្ធធនាគារតាមរយៈតំណភ្ជាប់បណ្តាញសុវត្ថិភាព (Open API) ហើយត្រូវផ្តល់ដោយប្រព័ន្ធ Cash Management System (CMS) ក្នុងការគ្រប់គ្រងការទូទាត់ និងប្រមូលសាច់ប្រាក់។ ដូចនេះរាល់ប្រតិបត្តិការនឹងត្រូវបានធ្វើឡើងយ៉ាងរលូនភ្លាមៗ ដោយពុំចាំបាច់មានការអន្តរាគមន៍ពីអតិថិជនផ្ទាល់នោះទេ។ អតិថិជនសាជីវកម្មអាចមានជម្រើសក្នុងការប្រើប្រាស់តាមរយៈ Web Platform ឬក៏ប្រព័ន្ធ Open API គឺអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។

មុខងារសំខាន់ៗនៃសេវា Firm Banking

សេវា Firm Banking ដំណើរការ 24/7 ជាមួយនឹងលក្ខណៈពិសេសដូចខាងក្រោម៖

#	មុខងារ	ការពិពណ៌នា
1	ផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួន	ផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួន
2	ផ្ទេរប្រាក់ទៅកាន់គណនីភ្នំវីផ្សេង	ផ្ទេរប្រាក់ទៅកាន់គណនីភ្នំវីផ្សេង
3	មុខងារបង់ប្រាក់បៀវត្ស	បង្កើតកំរៃនៃការបើកប្រាក់បៀវត្ស ឬកំណត់តាមបញ្ជីឈ្មោះនៃការបើកប្រាក់បៀវត្ស ជូនបុគ្គលិក
4	សេវាផ្ទេរប្រាក់តាមប្រព័ន្ធបាគង (Bakong)	ផ្ទេរប្រាក់ទៅធនាគារដទៃទៀតដែលជាសមាជិកបាគង
5	សេវាគណនីនិម្មិត (Virtual Account)	គណនីនិម្មិត បង្កើតឡើងដោយប្រព័ន្ធ ដើម្បីប្រើប្រាស់ជា «លេខសម្គាល់អត្តសញ្ញាណ» ទៅកាន់គណនីមេមួយ។ ជំនួសឱ្យការធ្វើប្រាក់ទៅកាន់លេខគណនីតែមួយរួមគ្នា ប្រព័ន្ធនឹងផ្តល់លេខគណនីនិម្មិតដាច់ដោយឡែកពីគ្នាសម្រាប់អតិថិជនម្នាក់ៗ។ នៅពេលដែលពួកគេធ្វើការទូទាត់ចូលក្នុងលេខគណនីនោះ ទឹកប្រាក់នឹងត្រូវបានផ្ទេរចូលទៅក្នុងគណនីមេដោយស្វ័យប្រវត្តិ ហើយប្រព័ន្ធនឹងសម្គាល់បានភ្លាមៗថា តើអតិថិជនរូបណាជាអ្នកធ្វើប្រាក់នោះមក
6	ការពិនិត្យសមតុល្យ	ដើម្បីពិនិត្យមើលសមតុល្យគណនី
7	សារជូនដំណឹងតាមរយៈតេឡេក្រាម (Telegram Alert)	ដើម្បីពិនិត្យប្រតិបត្តិការចូលសម្រាប់គណនីនិម្មិត និងផ្ញើសារជូនដំណឹងទៅអ្នកបង់ប្រាក់



សេវាអេធីអឹម និងប័ណ្ណ



ធនាគារ វ័រី (ខេមបូឌា) ម.ក “ធនាគារ វ័រី” ផ្តល់ជូននូវសេវាកម្ម ATM និងប័ណ្ណ ដែលមានភាពងាយស្រួល បត់បែន និងសុវត្ថិភាព ខ្ពស់នៅទូទាំងតំបន់។ តាមរយៈការធ្វើសមាហរណកម្មប្រកបដោយជោគជ័យជាមួយបណ្តាញ Visa និងប្រព័ន្ធ CSS (Cambodian Shared Switch) យើងខ្ញុំបានផ្តល់ជូននូវលទ្ធភាពប្រើប្រាស់ទាំងក្នុងស្រុក និងជាសកល។

អតិថិជនរបស់ធនាគារ វ័រី អាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង មិនថានៅតាមម៉ាស៊ីន ATM របស់ធនាគារ វ័រី ផ្ទាល់ ឬតាមរយៈបណ្តាញធនាគារសមាជិក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិក Visa/CSS នោះទេ។ ប័ណ្ណរបស់ធនាគារ វ័រី គាំទ្រ រាល់មុខងារហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុយ៉ាងសម្បូរបែប ទាំងនៅតាមម៉ាស៊ីន ATM ម៉ាស៊ីនឆ្លុះកាត (POS) និងការទូទាត់តាម ប្រព័ន្ធអេឡិចត្រូនិច (E-commerce)។

សេវាកម្មតាមរយៈម៉ាស៊ីន ATM/CRM និងសមាជិកបណ្តាញ VISA និង CSS៖

#	ប្រភេទប្រតិបត្តិការ	ការពិពណ៌នា
1	ការដកប្រាក់	អនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ វ័រី អាចដកប្រាក់បានភ្លាមៗនៅតាមគ្រប់ម៉ាស៊ីន ATM ឬ CRM របស់ធនាគារ វ័រី ក៏ដូចជាអតិថិជនរបស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ដទៃទៀត ដែលជាសមាជិក CSS ឬ VISA
2	ការដាក់ប្រាក់	ផ្តល់ជូនជាពិសេសសម្រាប់អតិថិជនធនាគារ វ័រី ក្នុងការដាក់ប្រាក់ចូលគណនីបានភ្លាមៗតាមរយៈម៉ាស៊ីន ម៉ាស៊ីនដាក់ប្រាក់ (CRM) របស់ធនាគារ វ័រី
3	ការពិនិត្យសមតុល្យភាព	អនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ វ័រី អាចធ្វើប្រតិបត្តិការពិនិត្យសមតុល្យស្រាប់ប្រាក់ តាមរយៈម៉ាស៊ីន ATM ឬ CRM របស់ធនាគារ វ័រី ក៏ដូចជាអតិថិជនរបស់ធនាគារដទៃទៀត ដែលជាសមាជិក VISA និង CSS
4	របាយការណ៍សង្ខេប	អនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ វ័រី អាចធ្វើប្រតិបត្តិការពិនិត្យរបាយការណ៍សង្ខេប (Mini-statement) តាមរយៈម៉ាស៊ីន ATM ឬ CRM របស់ធនាគារ វ័រី ក៏ដូចជាអតិថិជនរបស់ធនាគារ ដទៃទៀត ដែលជាសមាជិក CSS
5	ការប្តូរលេខសម្ងាត់	អនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ វ័រី អាចធ្វើប្រតិបត្តិការផ្លាស់ប្តូរលេខកូដសម្ងាត់ (PIN) តាមរយៈម៉ាស៊ីន ATM ឬ CRM របស់ធនាគារ វ័រី ក៏ដូចជាអតិថិជនរបស់ធនាគារដទៃទៀត ដែលជាសមាជិក CSS
6	ការផ្ទេរប្រាក់រវាងធនាគារវ័រី	អនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ វ័រី អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់រវាងគណនីធនាគារ វ័រី ដូចគ្នា តាមរយៈម៉ាស៊ីន ATM ឬ CRM
7	ការផ្ទេរប្រាក់អន្តរធនាគារ	អនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ វ័រី ឬអតិថិជនរបស់ធនាគារដទៃទៀត អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ ទៅកាន់គណនីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ផ្សេងទៀត តាមរយៈម៉ាស៊ីន ATM ឬ CRM របស់ធនាគារ វ័រី តាមបណ្តាញ CSS (សម្រាប់តែសមាជិក CSS តែប៉ុណ្ណោះ)

ប័ណ្ណវិសា វ័រី

ធនាគារ វ័រី (ខេមបូឌា) ម.ក “ធនាគារ វ័រី” ផ្តល់ជូននូវផលិតផលហិរញ្ញវត្ថុជាច្រើនប្រភេទ រួមទាំង ប័ណ្ណវិសា ឥណពន្ធ និង ប័ណ្ណ វិសាឥណទាន។ ជាមួយនឹងបណ្តាញទូទាំងប្រទេស ដែលផ្តល់នូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបសម្រាប់អតិថិជន។ បច្ចុប្បន្ននេះធនាគារ បានបោះពុម្ពប័ណ្ណច្រើនជាង 16,000 ទៅកាន់អតិថិជន ដើម្បីបង្ហាញពីមូលដ្ឋានគ្រឹះដ៏ធំនិងរុញមានដីរឹងមាំរបស់ខ្លួននៅក្នុងទីផ្សារ។

ប័ណ្ណវិសាវ័រី របស់យើងផ្តល់ជូននូវការទទួលយកជាសកល សុវត្ថិភាពខ្ពស់ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនដូចជាកម្មវិធី ផ្តល់ប្រាក់រង្វាន់ និងការបញ្ចុះតម្លៃ ពីដៃគូសហការ (Alliance Partner) ជាដើម។

#	លក្ខណៈពិសេស	ការពិពណ៌នា
1	ការទទួលស្គាល់ជាសកល	អាចប្រើប្រាស់បានទូទាំងពិភពលោកនៅតាមបណ្តាដៃគូរាល់លានទីតាំង
2	ការពង្រឹងសុវត្ថិភាព	អាចទូទាត់ដោយប្រើបច្ចេកវិទ្យា contactless ដោយល្បឿន ហើយមានការការពារប្រឆាំងនឹងការភ្លើងបន្លំ
3	ភាពងាយស្រួល & ភាពបត់បែន	ងាយស្រួលចូលទៅកាន់គណនី ទិញទំនិញតាមអ៊ីនធឺណិត និងមានជម្រើសជាច្រើនក្នុងការសងប្រាក់ ត្រឡប់មកវិញ
4	ប្រាក់រង្វាន់ និងអត្ថប្រយោជន៍	រួមមាន៖ ផ្តល់ទឹកប្រាក់ត្រឡប់មកវិញ ការបញ្ចុះតម្លៃ ឯកសិទ្ធិ និងកម្មវិធីប្រុងប្រយ័ត្នជាច្រើនសម្រាប់អ្នកប្រើ ប្រាស់ប័ណ្ណ



សេវាធនាគារផ្សេងៗ



សេវាបើកប្រាក់បៀវត្សរ៍

សេវាបើកប្រាក់បៀវត្សរ៍ ត្រូវបានរៀបចំឡើងដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនដែលជានិយោជក តាមរយៈប្រព័ន្ធគ្រប់គ្រងច្បាប់លាស់ និងមានភាពងាយស្រួលក្នុងការទូទាត់ដូចជា (ប្រាក់បៀវត្សរ៍ ប្រាក់លើកទឹកចិត្ត និងប្រាក់រង្វាន់ផ្សេងៗ) ដល់បុគ្គលិករបស់ពួកគេ។ សេវានេះនឹងត្រូវបានអនុវត្តដោយយោងតាមសំណើបញ្ជាពីសេវាបើកប្រាក់បៀវត្សរ៍ ដែលត្រូវបានផ្តល់ដោយនិយោជក។ សេវានេះ នឹងអនុញ្ញាតឱ្យនិយោជកអាចធ្វើការទូទាត់ប្រាក់បៀវត្សរ៍ឱ្យបុគ្គលិករបស់ពួកគេ ដោយការផ្ទេរប្រាក់ចេញពីគណនីទូទាត់របស់ខ្លួនទៅកាន់គណនីបុគ្គលិកតាមរយៈ ធនាគារ អ៊ីរី (ខេមបូឌា) ម.ក “ធនាគារ អ៊ីរី” ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់។ សេវានេះក៏នឹងផ្តល់នូវឱកាស និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដល់បុគ្គលិករបស់ពួកគេ តាមរយៈ ការប្រើប្រាស់ធនាគារ អ៊ីរី និងសេវាកម្ម ផ្សេងទៀតរបស់ ធនាគារ អ៊ីរី ដូចជាទទួលបានអត្រាការប្រាក់ខ្ពស់ពីប្រាក់សន្សំ ទទួលបាន សេវាអធិអ៊ីម សេវាធនាគារចល័តជាដើម។

រូបិយប័ណ្ណ	រៀល និងដុល្លារ
កម្រៃសេវា	1,000 រៀល 0.25 ដុល្លារ
សម្គាល់	និយោជិត និងនិយោជកត្រូវមានគណនីសន្សំជាមួយធនាគារ អ៊ីរី

សេវាចេបប៊ែងប៊ីង (Tab Banking Service)

សេវាចេបប៊ែងប៊ីង (Tab Banking Service) ត្រូវបានបង្កើតឡើងជាមធ្យោបាយមួយផ្សេងទៀតសម្រាប់ការបើកគណនីរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក “ធនាគារ អ៊ីរី” ដើម្បីផ្តល់សេវាបម្រើអតិថិជនកាន់តែប្រសើរ និងដើម្បីកាត់បន្ថយពេលវេលានិងការចំណាយពេលសម្រាប់ការបើកគណនី។ ដំណើរការនេះអនុញ្ញាតឱ្យបុគ្គលិកទទួលបានបន្ទុករបស់ធនាគារ អ៊ីរី ធ្វើការចុះទៅបើកគណនីដល់ទីតាំងផ្ទាល់ជូនអតិថិជនប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។

សេវាបំពេញបន្ថែមសាច់ប្រាក់ភ្នាក់ងារ

សេវាបំពេញបន្ថែមសាច់ប្រាក់ភ្នាក់ងារ គឺជាសេវាមួយរបស់ធនាគារ អ៊ីរី ដែលបង្កើតឡើងដើម្បីជួយសម្រួលដល់ភ្នាក់ងារដែលជាដៃគូរបស់ ធនាគារ អ៊ីរី ដើម្បីចាត់ចែង Wallet ឬគណនីរបស់ពួកគេ។ សេវាកម្មនេះអនុញ្ញាតឱ្យភ្នាក់ងារធ្វើប្រតិបត្តិការដាក់ប្រាក់ចូល និងដកប្រាក់ចេញពី Wallet ឬគណនីតាមរយៈបញ្ជីបេឡាបស់ ធនាគារ អ៊ីរី ។

រូបិយប័ណ្ណ	រៀល និងដុល្លារ
វិសាលភាពនៃសេវាកម្ម	ការដាក់ប្រាក់ចូល (Cash-In) - ដាក់សាច់ប្រាក់ចូលគណនី ឬ Wallet របស់ភ្នាក់ងារ - ផ្ទេរប្រាក់ពីគណនីសន្សំរបស់ភ្នាក់ងារ ទៅកាន់ គណនី Wallet របស់ភ្នាក់ងារ ការដកប្រាក់ចេញ (Cash-Out) - ដកសាច់ប្រាក់ចេញពី គណនី Wallet របស់ភ្នាក់ងារ
ដែកូបច្ចុប្បន្ន	- ភ្នាក់ងាររឹង - ភ្នាក់ងារ លី ហ្គូ វេលុយ



របាយការណ៍ស្តីពីនិរន្តរភាពបរិស្ថាន និងសង្គម

	2025	2024	2023	2022
សូចនាករលើការអនុវត្តផ្នែកបរិស្ថាន				
សម្ភារៈ				
ក្រដាស ប្រើកិតជាតិឡូក្រាម /FTE (1)	18.30	15.86	34.38	22.09
ទម្រង់ប្រាក់កម្ចី ប្រើកិតជាតិឡូក្រាម	10.72	9.10	14.79	5.77
ក្រដាសប្រើប្រាស់ក្នុងការិយាល័យ ប្រើកិតជាតិឡូក្រាម	7.58	6.76	19.59	16.32
សំណល់				
សំណល់ក្រដាស កិតជាតិឡូក្រាម /FTE	1.50	1.50	1.00	1.08
ក្រដាសជូតមាត់ ប្រើកិតជាតិឡូក្រាម	3,198.20	3,812.92	2,791.38	2,784.36
ក្រដាសជូតដៃ ប្រើកិតជាតិឡូក្រាម	898.93	976.85	462.55	284.95
ក្រដាសបង្គន់ ប្រើកិតជាតិឡូក្រាម	1,339.52	1,404.81	847.45	806.41
ថាមពល				
ចរន្តអគ្គិសនី ប្រើកិតជាតិឡូវ៉ាត់ម៉ោង /FTE	1,000.83	701.63	456.85	417.24
ប្រេងសាំង ប្រើកិតជាលីត្រ /FTE	193.03	234.84	239.07	307.73
ប្រេងសាំងសម្រាប់ទោចក្រយានយន្ត ប្រើកិតជាលីត្រ	695,497.98	966,130.32	969,379.20	1,093,318.46
ប្រេងសាំងសម្រាប់រថយន្ត ប្រើកិតជាលីត្រ	5,988.55	6,124.33	6,971.54	7,733.09
ប្រេងម៉ាស៊ូត ប្រើកិតជាលីត្រ /FTE	16.53	15.02	16.41	18.29
ប្រេងម៉ាស៊ូតសម្រាប់ម៉ាស៊ីនឡើង ប្រើកិតជាលីត្រ	6,992.54	6,223.97	4,786.48	4,706.32
ប្រេងម៉ាស៊ូតសម្រាប់រថយន្ត ប្រើកិតជាលីត្រ	53,093.97	55,950.95	62,237.43	60,740.45
ប្រេងម៉ាស៊ីន ប្រើកិតជាលីត្រ /FTE	មិនមាន	មិនមាន	មិនមាន	មិនមាន
ការបញ្ចេញចោលនូវឧស្ម័នកាបូនិក (សមមូល កិតជាពាន់គីឡូក្រាម)(2)				
ចរន្តអគ្គិសនី	2,000.35	1,597.62	1,026.18	821.09
ប្រេងសាំង	1,683.57	2,333.41	2,343.24	2,642.52
ប្រេងម៉ាស៊ូត	165.24	170.98	184.32	179.98

	2025	2024	2023	2022
ការធ្វើដំណើរ				
ទឹក ប្រើកិតជាម៉ែត្រគូប /FTE	10.60	9.28	4.93	5.56
ទឹកប្រើកិតជាម៉ែត្រគូប	36,187.75	34,872.85	17,327.62	17,090.04
ទឹកបរិសុទ្ធ ប្រើកិតជាម៉ែត្រគូប	2,349.64	3,538.52	2,799.82	2,799.65
ការធ្វើដំណើរ				
ដោយរថយន្ត កិតជាគីឡូម៉ែត្រ	178.45	165.38	179.76	136.58
ដោយទោចក្រយានយន្ត កិតជាគីឡូម៉ែត្រ	7,679.96	9,334.59	9,689.15	12,230.49
សូចនាករលើការអនុវត្តផ្នែកសង្គម				
ការបម្រើការងារ				
ចំនួនបុគ្គលិក	3,539	3,884	4,259	4205
ស្រី	1,074	1,082	1,091	1058
ប្រុស	2,465	2,802	3,168	3147
ចំនួនបុគ្គលិក (FTE)	3,634	4,140	4,084	3578

(1) FTE (Full Time Equivalent): ចំនួនមធ្យមនៃកម្មករនិយោជិត បម្រើការពេញម៉ោងក្នុងមួយឆ្នាំ។
 (2) សមមូលឧស្ម័នកាបូនិកត្រូវបានគណនាយោងតាមគោលការណ៍របស់ Greenhouse Gas Protocol។

បណ្តាញសាខា និងតំបន់ប្រតិបត្តិការ



25

រាជធានី/ខេត្ត



140


បណ្តាញសាខា



10

តំបន់ប្រតិបត្តិការ

គិតត្រឹមខែ ធ្នូ ឆ្នាំ2025



V

របាយការណ៍ ហិរញ្ញវត្ថុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	94
របាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលចំណូលលម្អិតផ្សេងៗ.....	95
របាយការណ៍បម្រែបម្រួលមូលធន.....	96
របាយការណ៍លំហូរសាច់ប្រាក់.....	97
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ.....	98
របាយការណ៍របស់សវនករឯករាជ្យ.....	118
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល.....	121

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

		កំណត់សម្គាល់	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
			ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ទ្រព្យសកម្ម						
សាច់ប្រាក់ក្នុងដៃ	4	14,471,927	58,075,843	17,960,933	72,292,755	
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	5	279,943,012	1,123,411,307	213,529,427	859,455,944	
ប្រាក់បញ្ញើនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	6	53,011,994	212,737,132	36,519,524	146,991,084	
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន	7	944,286,424	3,789,421,420	1,186,409,740	4,775,299,204	
មូលបត្រវិនិយោគ	8	15,353	61,612	15,353	61,796	
ទ្រព្យ និងបរិក្ខារ	9	15,523,217	62,294,670	18,846,552	75,857,372	
ទ្រព្យសកម្មអរូបី	10	5,372,701	21,560,649	6,501,491	26,168,501	
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	11	13,635,997	54,721,256	15,473,338	62,280,185	
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	14ឃ	6,092,985	24,451,149	4,932,572	19,853,602	
ឥណទានពន្ធលើប្រាក់ចំណេញ	14គ	3,867,930	15,522,003	2,443,302	9,834,291	
ទ្រព្យសកម្មផ្សេងៗ	12	4,105,611	16,475,817	4,280,582	17,229,342	
ទ្រព្យសកម្មសរុប		1,340,327,151	5,378,732,858	1,506,912,814	6,065,324,076	
បំណុល និងមូលធនរបស់ភាគទុនិកបំណុល						
ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	13	770,782,358	3,093,149,603	738,025,372	2,970,552,122	
ប្រាក់កម្ចី	15	68,753,293	275,906,965	100,491,365	404,477,744	
គណនីត្រូវទូទាត់ឱ្យសម្ព័ន្ធម្ចាតិ	16	50,280,972	201,777,541	211,250,275	850,282,357	
បំណុលកតិសន្យា	17	13,819,281	55,456,775	15,401,256	61,990,055	
បំណុលផ្សេងៗ	18	6,911,250	27,734,846	6,333,430	25,492,056	
បំណុលសរុប		910,547,154	3,654,025,730	1,071,501,698	4,312,794,334	
មូលធនរបស់ភាគទុនិក						
ដើមទុន	19	275,895,100	1,103,580,400	275,895,100	1,103,580,400	
ទុនបម្រុងតាមបទប្បញ្ញត្តិ	20	21,375,934	85,858,913	6,440,786	25,924,164	
ប្រាក់ចំណេញរក្សាទុក		126,552,463	517,788,623	147,118,730	600,309,789	
ទុនបម្រុងរួមបញ្ចូលគ្នា	29	5,956,500	24,284,651	5,956,500	24,284,651	
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	(6,805,459)	-	(1,569,262)	
មូលធនរបស់ភាគទុនិកសរុប		429,779,997	1,724,707,128	435,411,116	1,752,529,742	
បំណុល និងមូលធនរបស់ភាគទុនិកសរុប		1,340,327,151	5,378,732,858	1,506,912,814	6,065,324,076	

របាយការណ៍ចំណេញ ប្រាក់ និងលទ្ធផលលម្អិតផ្សេងៗ

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ចំណូលការប្រាក់	21	144,080,381	577,906,408	169,909,101	691,699,950
ចំណាយការប្រាក់	22	(60,169,938)	(241,341,621)	(78,996,070)	(321,593,001)
ចំណូលការប្រាក់សុទ្ធ		83,910,443	336,564,787	90,913,031	370,106,949
កម្រៃ និងចំណូលជើងសារ	23	842,150	3,377,864	844,800	3,439,181
កម្រៃ និងចំណាយជើងសារ	23	(578,921)	(2,322,052)	(2,060,466)	(8,388,157)
ចំណូល/(ចំណាយ) កម្រៃជើងសារសុទ្ធ	23	263,229	1,055,812	(1,215,666)	(4,948,976)
ខាតលើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	24	(43,945,597)	(176,265,790)	(39,891,301)	(162,397,486)
ចំណូលផ្សេងៗសុទ្ធ	25	12,678,249	50,852,457	6,922,478	28,181,408
ចំណាយលើបុគ្គលិក	26	(34,647,954)	(138,972,943)	(36,315,359)	(147,839,826)
ចំណាយលើវិលសំ	27	(9,961,830)	(39,956,900)	(9,662,032)	(39,334,132)
ចំណាយប្រតិបត្តិការផ្សេងៗ(*)	28	(15,088,072)	(60,518,257)	(15,305,658)	(62,309,334)
ប្រាក់ខាតមុនដកពន្ធ		(6,791,532)	(27,240,834)	(4,554,507)	(18,541,397)
ចំណូលពន្ធលើប្រាក់ចំណេញ	14ខ	1,160,413	4,654,417	1,597,842	6,504,815
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(5,631,119)	(22,586,417)	(2,956,665)	(12,036,582)
លទ្ធផលលម្អិតផ្សេងៗ					
ធាតុដែលមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញក្នុងរបាយការណ៍ចំណេញ ឬខាតលម្អៀងពីការប្តូររូបិយប័ណ្ណ		-	(5,236,197)	-	(17,666,061)
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		(5,631,119)	(27,822,614)	(2,956,665)	(29,702,643)

(*) ចំណាយប្រតិបត្តិការផ្សេងៗទៀត រួមមានកម្រៃសេវាវិញ្ញាបនបត្រដែលកើតឡើងដោយធនាគារ ដែលក្នុងនោះក៏រួមបញ្ចូលទាំងកម្រៃសេវាសន្តត្រួតពិនិត្យ ចំនួន 79,118 ដុល្លារអាមេរិក (31 ធ្នូ 2024៖ 76,442 ដុល្លារអាមេរិក) និងកម្រៃសេវាសន្តត្រួតពិនិត្យសម្រាប់ ICFR និង PCAOB ចំនួន 35,947 ដុល្លារអាមេរិក រួមបញ្ចូលទាំងពន្ធលើតម្លៃបន្ថែម(VAT)។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

លើមុន											
មុណ្ណាអាមេរិក			រូបរាងមុនប្រព្រឹត្តិ			ចំណេញរូបរាង			លើការប្រែប្រួល		
មុណ្ណាអាមេរិក	តារាង (កំណត់សម្គាល់ 3)	មុណ្ណា អាមេរិក	តារាង (កំណត់សម្គាល់ 3)	មុណ្ណាអាមេរិក	តារាង (កំណត់សម្គាល់ 3)	មុណ្ណា អាមេរិក	តារាង (កំណត់សម្គាល់ 3)	មុណ្ណា អាមេរិក	តារាង (កំណត់សម្គាល់ 3)	មុណ្ណាអាមេរិក	តារាង (កំណត់សម្គាល់ 3)
275,895,100	1,103,580,400	6,440,786	25,924,164	147,118,730	600,309,789	5,956,500	24,284,651	-	(1,569,262)	435,411,116	1,752,529,742
ប្រតិបត្តិការទូលំទូលាយដោយផ្ទាល់នៅក្នុងមូលធន											
ផ្ទេរពីប្រាក់ចំណេញរូបរាងទុកទៅនៃមូលធនតាមបទប្បញ្ញត្តិ (កំណត់សម្គាល់ 20)											
លទ្ធផលស្ថិតស្ថេរ											
សម្រាប់កាលបរិច្ឆេទ											
ប្រាក់ខាតសន្ទនាសម្រាប់កាលបរិច្ឆេទ											
លទ្ធផលខាតសន្ទនាសម្រាប់កាលបរិច្ឆេទ											
សម្រាប់កាលបរិច្ឆេទ											
275,895,100	1,103,580,400	21,375,934	85,858,913	126,552,463	517,788,623	5,956,500	24,284,651	-	(6,805,459)	429,779,997	1,724,707,128
175,895,100	703,580,400	-	-	156,516,181	638,270,535	5,956,500	24,284,651	-	16,096,799	338,367,781	1,382,232,385
ប្រតិបត្តិការទូលំទូលាយដោយផ្ទាល់នៅក្នុងមូលធន											
ការបង្កើនមុន											
100,000,000	400,000,000	-	-	-	-	-	-	-	-	100,000,000	400,000,000
ផ្ទេរពីមូលធនតាមបទប្បញ្ញត្តិច្រើនប្រាក់ចំណេញរូបរាងទុក (កំណត់សម្គាល់ 20)											
លទ្ធផលស្ថិតស្ថេរសម្រាប់កាលបរិច្ឆេទ											
-	-	-	-	(2,956,665)	(12,036,582)	-	-	-	-	(2,956,665)	(12,036,582)
លទ្ធផលខាតសន្ទនាសម្រាប់កាលបរិច្ឆេទ											
-	-	-	-	-	-	-	-	-	(17,666,061)	-	(17,666,061)
275,895,100	1,103,580,400	6,440,786	25,924,164	147,118,730	600,309,789	5,956,500	24,284,651	-	(1,569,262)	435,411,116	1,752,529,742

របាយការណ៍លំហូរសាច់ប្រាក់

		កំណត់ សម្គាល់	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
			ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ						
ប្រាក់ខាតមុនដកពន្ធ			(6,791,532)	(27,240,834)	(4,554,507)	(18,541,397)
និយ័តភាពលើ៖						
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើឧបករណ៍ហិរញ្ញវត្ថុ	24		43,945,597	176,265,790	39,891,301	162,397,486
ចំណាយការប្រាក់	22		60,169,938	241,341,621	78,996,070	321,593,001
រំលស់	27		9,961,830	39,956,900	9,662,032	39,334,132
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ និងភតិសន្យា	25		(6,845)	(27,455)	-	-
ការលុបចោលទ្រព្យ និងបរិក្ខារ	28		-	-	37	151
ចំណូលការប្រាក់	21		(144,080,381)	(577,906,408)	(169,909,101)	(691,699,950)
ប្រាក់ខាតពីអត្រាប្តូរប្រាក់ ដែលមិនទាន់ទទួលស្គាល់			-	-	70,575	287,311
			(36,801,393)	(147,610,386)	(45,843,593)	(186,629,266)
បម្រែបម្រួលនៃ៖						
សមតុល្យនៅធនាគារជាតិនៃកម្ពុជា			9,983,490	40,043,778	8,255,580	33,608,466
ឥណទានផ្តល់ដល់អតិថិជន			214,618,570	860,835,084	(43,543,636)	(177,266,142)
ទ្រព្យសកម្មផ្សេងៗ			323,849	1,298,958	(1,176,206)	(4,788,335)
ប្រាក់បញ្ញើរបស់អតិថិជន			27,593,280	110,676,646	279,923,444	1,139,568,341
បំណុលផ្សេងៗ			575,968	2,310,208	(404,258)	(1,645,734)
សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ			216,293,764	867,554,288	197,211,331	802,847,330
ការប្រាក់បានទទួល			127,649,990	512,004,110	170,656,875	694,744,138
ការប្រាក់បានបង់			(56,052,135)	(224,825,113)	(61,029,261)	(248,450,122)
ពន្ធលើប្រាក់ចំណេញបានបង់	14គ		(1,424,628)	(5,714,183)	(4,286,477)	(17,450,248)
សាច់ប្រាក់សុទ្ធទទួលបានពី សកម្មភាពប្រតិបត្តិការ			286,466,991	1,149,019,102	302,552,468	1,231,691,098
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ						
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ			2,839	11,387	-	-
ការទិញទ្រព្យសកម្មអរូបី	10		(241,050)	(966,852)	(1,168,165)	(4,755,600)
ការទិញទ្រព្យ និងបរិក្ខារ	9		(1,671,496)	(6,704,370)	(5,338,212)	(21,731,861)
(ប្រាក់តម្កល់)/ប្រាក់ទទួលបានពីធនាគារនានា			(33,018,338)	(132,436,554)	45,252,300	184,222,113
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង/ទទួលបានពីសកម្មភាពវិនិយោគ			(34,928,045)	(140,096,389)	38,745,923	157,734,652
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន						
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	15		24,919,013	99,950,161	80,574,534	328,018,928
ការទូទាត់ប្រាក់កម្ចី	15		(56,860,267)	(228,066,531)	(92,500,000)	(376,567,500)
សាច់ប្រាក់ទទួលបានពីគណនីទូទាត់ឱ្យសម្ព័ន្ធព្យាហ្មឺន	16		-	-	37,000,000	150,627,000
ការទូទាត់លើគណនីទូទាត់ឱ្យសម្ព័ន្ធព្យាហ្មឺន	16		(160,000,000)	(641,760,000)	(369,700,000)	(1,505,048,700)
ការទូទាត់បំណុលភតិសន្យា	17		(3,200,756)	(12,838,232)	(2,986,247)	(12,157,012)
សាច់ប្រាក់ទទួលបានពីការបោះភាគហ៊ុនថ្មី			-	-	100,000,000	407,100,000
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពហិរញ្ញប្បទាន			(195,142,010)	(782,714,602)	(247,611,713)	(1,008,027,284)
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល			56,396,936	226,208,111	93,686,678	381,398,466
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ			152,317,245	613,076,911	58,630,567	239,505,866
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ			-	(1,715,014)	-	(7,827,421)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	4		208,714,181	837,570,008	152,317,245	613,076,911

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

3. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវបានប្តូររូបិយប័ណ្ណមុខងាររបស់ធនាគារ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀលខ្មែរ បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញ ព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះធ្វើឡើងដោយអនុលោមទៅតាម ស.គ.អ.ក 21 - ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការលំដាប់ប្តូររូបិយប័ណ្ណ ហើយគណនីមូលធន ត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញប្រចាំឆ្នាំ និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរនៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានលក្ខណៈសមស្រប ពីព្រោះអត្រាប្តូរប្រាក់នេះ មិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “ទុនបម្រុងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។ ធនាគារប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

ការិយបរិច្ឆេទហិរញ្ញវត្ថុដែលបានបញ្ចប់	អត្រានាការលំដាប់ប្តូរ រាយការណ៍	អត្រាប្តូរ
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025	1 ដុល្លារអាមេរិក = 4,013 រៀល	4,011 រៀល
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	1 ដុល្លារអាមេរិក = 4,025 រៀល	4,071 រៀល

ការប្តូររូបិយប័ណ្ណនេះ មិនគួរត្រូវបានយកមកបកស្រាយថាជាលទ្ធផលនៃការប្តូររូបិយប័ណ្ណដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬគួរត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

4. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
សាច់ប្រាក់ក្នុងដៃ	11,626,826	46,658,453	15,185,214	61,120,486
សាច់ប្រាក់នៅក្នុងម៉ាស៊ីន ATM	2,845,101	11,417,390	2,775,719	11,172,269
	14,471,927	58,075,843	17,960,933	72,292,755
តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	9,763,241	39,179,886	12,086,409	48,647,796
ប្រាក់រៀលខ្មែរ	4,686,387	18,806,471	5,584,852	22,479,029
ប្រាក់បាតថៃ	22,299	89,486	289,672	1,165,930
	14,471,927	58,075,843	17,960,933	72,292,755

សម្រាប់គោលបំណងនៃការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសមមូលសាច់ប្រាក់មានដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
សាច់ប្រាក់ក្នុងដៃ និងក្នុងម៉ាស៊ីន ATM	14,471,927	58,075,843	17,960,933	72,292,755
ប្រាក់បញ្ញើនៅ ធនាគារជាតិនៃកម្ពុជា				
គណនីចរន្ត	140,281,304	562,948,873	114,579,160	461,181,119
គណនីទូទាត់	5,173,484	20,761,191	5,522,305	22,227,278
មូលបត្រអាចជួញដូរបាន (“NCD”)	11,005,803	44,166,287	-	-
ក្នុងរយៈពេលបីខែ ឬតិចជាងនេះ				
សមតុល្យសាច់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា				
គណនីចរន្ត	18,637,467	74,792,155	5,772,726	23,235,222
គណនីសន្សំ	19,144,196	76,825,659	8,482,121	34,140,537
	208,714,181	837,570,008	152,317,245	613,076,911

5. ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា

		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
គណនីចរន្ត		140,281,304	562,948,873	114,579,160	461,181,119
គណនីទូទាត់		5,173,484	20,761,191	5,522,305	22,227,278
មូលបត្រអាចជួញដូរបាន (“NCD”)	ក	51,238,547	205,620,289	194,795	784,050
ប្រាក់តម្កល់ធានាលើដើមទុន	ខ	27,590,000	110,718,670	27,590,000	111,049,750
ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីអនិសង្កេត	គ	55,659,677	223,362,284	65,643,167	264,213,747
		279,943,012	1,123,411,307	213,529,427	859,455,944

ក. មូលបត្រអាចជួញដូរបាន (“NCD”)

ធនាគារ ដាក់មូលបត្រអាចជួញដូរបាន (“NCD”) ចំនួន 80,000 ដុល្លារអាមេរិក និង 200,000,000 រៀល នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024៖ 193,379 ដុល្លារអាមេរិក) ជាទ្រព្យបញ្ចាំទៅលើឥណទានវិបារ័ន នៅធនាគារជាតិនៃកម្ពុជា ដែលទាក់ទងជាមួយនឹងសេវាប្រព័ន្ធធនាគារ Cambodian Shared Switch (“CSS”)។ គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 ធនាគារមិនទាន់បានប្រើប្រាស់ឥណទានវិបារ័នលើការទូទាត់ណាមួយ នៅឡើយទេ។ មូលបត្រអាចជួញដូរបានទទួលបាន ការប្រាក់ចន្លោះពី 1.03% ទៅ 1.30% គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024៖ 1.18% ទៅ 1.40%) ក្នុងមួយឆ្នាំ។

ខ. ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសលេខ ធ7-01-136 ប្រ.ក ចុះ ថ្ងៃទី15 ខែតុលា ឆ្នាំ2001 ធនាគារតម្រូវឱ្យរក្សាទុកប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង 10% នៃដើមទុនដែលបានចុះបញ្ជី។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុង ប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបានឡើយ ប៉ុន្តែធនាគារអាចដកយកវិញបាន នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គ. ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីអនិសង្កេត

ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីអនិសង្កេត ត្រូវបានគណនាតាមអត្រា 8% សម្រាប់រូបិយប័ណ្ណខ្មែររៀល និងអត្រា 12.50% សម្រាប់រូបិយប័ណ្ណផ្សេងៗទៀត នៃចំនួនប្រាក់បញ្ញើរបស់អតិថិជន សរុប ធនាគារក្រៅប្រទេស និងប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ព្រមទាំងប្រាក់កម្ចីរបស់អនិសង្កេត។ ស្របតាមប្រកាសលេខ ធ7-018-282 ប្រ.ក របស់ធនាគារជាតិនៃកម្ពុជា ស្តីពីការតម្រូវឱ្យមានការរក្សាទុកទុន ទុនបម្រុងសម្រាប់ទូទាត់ជាមួយប្រាក់តម្កល់ និងប្រាក់កម្ចីរបស់ធនាគារពាណិជ្ជ។ ទុនបម្រុងកាតព្វកិច្ចសម្រាប់រូបិយប័ណ្ណខ្មែររៀល និងរូបិយប័ណ្ណផ្សេងទៀតមិនមានការប្រាក់ឡើយចាប់តាំងពីថ្ងៃទី29 ខែសីហា ឆ្នាំ2018។

នៅថ្ងៃទី18 ខែមីនា ឆ្នាំ2020 ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយនូវសេចក្តីណែនាំស្តីអំពីការកាត់បន្ថយអត្រាទុនបម្រុងកាតព្វកិច្ច (“RRR”) មកត្រឹម 7% សម្រាប់ទាំងប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់អតិថិជន និងប្រាក់កម្ចីអនិសង្កេត។

យោងតាមប្រកាសលេខ ធ7-023-005 ប្រ.ក ស្តីពីទុនបម្រុងកាតព្វកិច្ច ចុះថ្ងៃទី9 ខែមករា ឆ្នាំ2023 សំដៅលើទុនបម្រុងអប្បបរមាដែលបានគណនាតាមអត្រា 7% សម្រាប់ប្រាក់រៀលខ្មែរ និង 9% សម្រាប់រូបិយប័ណ្ណផ្សេងទៀត (មានសុពលភាពពីថ្ងៃទី1 ខែមករា ឆ្នាំ2023 ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023) និង 12.50% (មានសុពលភាពពីថ្ងៃទី1 ខែមករា ឆ្នាំ2024 តទៅ) នៃតម្លៃសរុបនៃប្រាក់បញ្ញើរបស់អតិថិជន ធនាគារអនិសង្កេត និងប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងប្រាក់កម្ចីអនិសង្កេត។

នៅថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2023 ធនាគារជាតិនៃកម្ពុជាបានប្រកាសតាមរយៈលិខិតលេខ ធ7-023-438 ដើម្បីពន្យារពេលក្នុងការអនុវត្តតម្រូវការទុនបម្រុងកាតព្វកិច្ច សម្រាប់សមតុល្យប្រាក់កម្ចីជាមធ្យមប្រចាំថ្ងៃ រហូតដល់ថ្ងៃទី1 ខែកញ្ញា ឆ្នាំ2023។

នៅថ្ងៃទី16 ខែសីហា ឆ្នាំ2023 សមាគមធនាគារនៅកម្ពុជា បានដាក់លិខិតស្នើសុំលេខ 194/2023 ទៅកាន់ធនាគារជាតិនៃកម្ពុជា សម្រាប់ការពន្យារពេលមួយផ្សេងទៀត ក្នុងការអនុវត្តទុនបម្រុងកាតព្វកិច្ចរៀបចំនឹងប្រាក់កម្ចីនៅសមតុល្យជាមធ្យមប្រចាំថ្ងៃរហូតដល់ចុងខែមិថុនា ឆ្នាំ2024។ នៅថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2023 ធនាគារជាតិនៃកម្ពុជាបានឆ្លើយតបទៅ សមាគមធនាគារនៅកម្ពុជា តាមរយៈលិខិតលេខ ធ7-023-2621 ឆ.ត អនុញ្ញាតឱ្យស្ថាប័នរក្សាទុនបម្រុងកាតព្វកិច្ចក្នុងអត្រា 7% រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 ហើយការរក្សាទុនបម្រុងកាតព្វកិច្ចនេះនឹងត្រូវបន្តរក្នុងអត្រា 7% រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 ស្របតាមប្រកាសលេខ ធ7-024-1718 ឆ.ត ចុះថ្ងៃទី 21 ខែសីហា ឆ្នាំ2024។

នាថ្ងៃទី5 ខែមករា ឆ្នាំ2026 ធនាគារជាតិនៃកម្ពុជា បានចេញលិខិតលេខ ធ30-026-013 អនុញ្ញាតឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុរក្សាទុកទុនបម្រុងកាតព្វកិច្ចរូបិយប័ណ្ណបរទេសក្នុងអត្រា 7% រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2026។

ឃ. អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់សមតុល្យ នៅធនាគារជាតិនៃកម្ពុជា នាចុងការិយបរិច្ឆេទ មានដូចខាងក្រោម

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024
មូលបត្រអាចជួញដូរបាន(“NCD”)	0.19% - 1.30%	1.18% - 1.40%
ប្រាក់តម្កល់ធានាលើដើមទុន	1.03%	1.31%
គណនីចរន្ត	ពុំមាន	ពុំមាន
គណនីទូទាត់	ពុំមាន	ពុំមាន
ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីអនិវាសនជន	ពុំមាន	ពុំមាន

6. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាតាមរូបសម្ព័ន្ធដើម				
គណនីចរន្ត	18,637,467	74,792,155	5,772,726	23,235,222
គណនីសន្សំ	19,144,196	76,825,659	8,482,121	34,140,537
ប្រាក់បញ្ញើមានកាលកំណត់	15,294,904	61,378,450	22,314,515	89,815,923
	53,076,567	212,996,264	36,569,362	147,191,682
ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	(64,573)	(259,132)	(49,838)	(200,598)
	53,011,994	212,737,132	36,519,524	146,991,084

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃចំពោះសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ថ្ងៃទី1 ខែមករា	49,838	200,598	154,178	629,817
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ 24)	14,735	59,102	(104,340)	(424,768)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(568)	-	(4,451)
ថ្ងៃទី31 ខែធ្នូ	64,573	259,132	49,838	200,598

សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមទីតាំង

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
សមតុល្យនៅធនាគារក្នុងស្រុក	40,879,072	164,047,716	34,110,828	137,296,083
សមតុល្យនៅធនាគារក្រៅស្រុក	12,197,495	48,948,548	2,458,534	9,895,599
	53,076,567	212,996,264	36,569,362	147,191,682

ខ. តាមកាលសារ

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
តាមតម្រូវការ	37,781,663	151,617,814	14,254,847	57,375,759
> 3 ទៅ 12ខែ	15,294,904	61,378,450	22,314,515	89,815,923
	53,076,567	212,996,264	36,569,362	147,191,682

គ. អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

អត្រាការប្រាក់ប្រចាំឆ្នាំលើការអនុវត្តចំពោះសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា នាចុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024
គណនីចរន្ត	0.00% - 1.50%	0.00% - 1.50%
គណនីសន្សំ	0.00% - 0.70%	0.00% - 1.45%
ប្រាក់បញ្ញើមានកាលកំណត់	4.00%	3.50% - 4.00%

ធនាគារបានដាក់ប្រាក់បញ្ញើមានកាលកំណត់ចំនួន 15,000,000 ដុល្លារអាមេរិក (ឆ្នាំ2024៖ 22,000,000 ដុល្លារ អាមេរិក) ដើម្បីធ្វើជាទ្រព្យបញ្ចាំសម្រាប់ប្រាក់កម្ចីរបស់ខ្លួន។ ប្រាក់បញ្ញើមានកាលកំណត់មានកាលសារ 12ខែ។

7. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរូបសម្ព័ន្ធដើម	1,027,657,892	4,123,991,121	1,223,915,775	4,926,260,994
ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	(83,371,468)	(334,569,701)	(37,506,035)	(150,961,790)
	944,286,424	3,789,421,420	1,186,409,740	4,775,299,204

(I) បម្រែបម្រួលនៃសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃចំពោះឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ការកិច្ចសន្យាឥណទាននិង ការធានាលើហិរញ្ញប្បទានក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
នាថ្ងៃទី1 ខែមករា	37,506,035	150,961,790	35,321,412	144,287,968
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត៖ ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	43,925,173	176,183,869	39,990,771	162,802,429
ការកាត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមាដែលនៅលើការប្រាក់នៃឥណទាននៅក្នុងដំណាក់កាលទី3	1,973,245	7,914,686	(663,942)	(2,702,908)
កិច្ចសន្យាឥណទាន និងប្រាក់ធានាហិរញ្ញវត្ថុ (កំណត់សម្គាល់ 29 ក)	1,789	7,176	570	2,320
ការលុបចោលក្នុងការិយបរិច្ឆេទ	(34,774)	(139,479)	(37,142,776)	(151,208,241)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(358,341)	-	(2,219,778)
នាថ្ងៃទី31 ខែធ្នូ	83,371,468	334,569,701	37,506,035	150,961,790

ក. តាមប្រភេទគណនី៖

	តម្លៃយោងដុល	សវិធានធន	តម្លៃយោងសុទ្ធ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
2025				
ឥណទានជាបុគ្គល	631,924,452	(60,900,255)	571,024,197	2,291,520,104
ឥណទានគេហដ្ឋាន	366,429,538	(21,271,610)	345,157,928	1,385,118,765
ឥណទានជាអាជីវកម្មធុនតូច និងមធ្យម	27,448,482	(1,137,477)	26,311,005	105,586,063
ឥណទានសាជីវកម្ម	1,720,817	(7,792)	1,713,025	6,874,369
ឥណទានជាក្រុម	83,751	(51,958)	31,793	127,585
ឥណទានជាកាតឥណទាន	50,852	(2,376)	48,476	194,534
	1,027,657,892	(83,371,468)	944,286,424	3,789,421,420
2024				
ឥណទានជាបុគ្គល	862,431,632	(29,146,095)	833,285,537	3,353,974,287
ឥណទានគេហដ្ឋាន	331,018,824	(7,686,516)	323,332,308	1,301,412,540
ឥណទានជាអាជីវកម្មធុនតូច និងមធ្យម	27,515,991	(611,259)	26,904,732	108,291,546
ឥណទានសាជីវកម្ម	2,756,103	(5,592)	2,750,511	11,070,807
ឥណទានជាក្រុម	165,688	(56,480)	109,208	439,562
ឥណទានជាកាតឥណទាន	27,537	(93)	27,444	110,462
	1,223,915,775	(37,506,035)	1,186,409,740	4,775,299,204

ខ. តាមកាលសាន្តៈ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
រយៈពេល 1ខែ	36,665,540	147,138,812	27,119,628	109,156,503
> 1 ទៅ 3ឆ្នាំ	151,224,744	606,864,898	201,472,007	810,924,828
> 3 ទៅ 5ឆ្នាំ	180,713,177	725,201,979	284,227,088	1,144,014,029
លើសពី 5ឆ្នាំ	659,054,431	2,644,785,432	711,097,052	2,862,165,634
	1,027,657,892	4,123,991,121	1,223,915,775	4,926,260,994

គ. តាមការធានា/ពុំមានការធានា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
មានការធានា	1,019,411,660	4,090,898,992	1,212,089,040	4,878,658,386
ពុំមានការធានា	8,246,232	33,092,129	11,826,735	47,602,608
	1,027,657,892	4,123,991,121	1,223,915,775	4,926,260,994

ឃ. អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

អត្រាការប្រាក់ប្រចាំឆ្នាំលើការអនុវត្តចំពោះសមតុល្យឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន នាចុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ឥណទានជាបុគ្គល	10.70% - 18%	12% - 18%
ឥណទានជាអាជីវកម្មធុនតូច និងមធ្យម	8.15% - 18%	8% - 12%
ឥណទានគេហដ្ឋាន	8.50% - 8.90%	8.50% - 8.90%
ឥណទានជាក្រុម	18%	18%
ឥណទានសាជីវកម្ម	8.15% - 18%	8% - 12%
ឥណទានជាកាតឥណទាន	18%	18%

៨. មូលបត្រវិនិយោគ

ធនាគារបានបង្ហាញពីការវិនិយោគនៅក្នុងក្រុមហ៊ុនក្រខីត ឬរ៉ូ (ខេមបូឌា) ខូ អិលធីឌី ជាឧបករណ៍មូលធន ដែលត្រូវបានវាស់វែងតម្លៃសមស្របដែលទទួលស្គាល់តាមរយៈលទ្ធផលលម្អិតផ្សេងៗ “FVOCI” ព្រោះធនាគារកាន់កាប់មូលបត្រនេះមិនមែនសម្រាប់ការដេញដូរឡើយ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ការវិនិយោគរបស់ធនាគារ មានចំនួន 15,353 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ មានចំនួន 15,353 ដុល្លារអាមេរិក)។ ចំណូលភាគលាភដែលទទួលបានក្នុងអំឡុងការិយបរិច្ឆេទមានចំនួន 29,636 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ មានចំនួន 28,915 ដុល្លារអាមេរិក)។

៩. ទ្រព្យ និងបរិក្ខារ

	ការកែលម្អ ទ្រព្យចូល	យានយន្ត	បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ការិយាល័យ	បរិក្ខារ	ទ្រព្យកំពុង ដំណើរការ	សរុប	
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
2025								
ថ្លៃដើម								
នាថ្ងៃទី១ ខែមករា	13,485,386	1,219,827	8,764,970	3,583,677	6,957,204	376,779	34,387,843	138,411,068
ការទិញបន្ថែម	361,916	177,488	409,027	155,875	215,663	351,527	1,671,496	6,704,370
ការផ្ទេរ	43,819	-	61,787	3,148	10,296	(119,050)	-	-
ការលុបចោល	(202,056)	(66,900)	(79,031)	(4,395)	(16,739)	-	(369,121)	(1,480,544)
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	-	(410,049)

នាថ្ងៃទី៣១ ខែធ្នូ	13,689,065	1,330,415	9,156,753	3,738,305	7,166,424	609,256	35,690,218	143,224,845
ដក៖ រំលស់បង្គុយ								
នាថ្ងៃទី១ ខែមករា	5,399,378	681,616	5,120,903	1,651,263	2,688,131	-	15,541,291	62,553,696
រំលស់	1,623,775	104,309	1,286,413	686,458	1,293,876	-	4,994,831	20,034,267
ការលុបចោល	(202,056)	(66,900)	(79,031)	(4,395)	(16,739)	-	(369,121)	(1,480,544)
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	-	(177,244)
នាថ្ងៃទី៣១ ខែធ្នូ	6,821,097	719,025	6,328,285	2,333,326	3,965,268	-	20,167,001	80,930,175
តម្លៃយោង								
នាថ្ងៃទី១ ខែមករា	8,086,008	538,211	3,644,067	1,932,414	4,269,073	376,779	18,846,552	75,857,372
នាថ្ងៃទី៣១ ខែធ្នូ	6,867,968	611,390	2,828,468	1,404,979	3,201,156	609,256	15,523,217	62,294,670

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទ្រព្យ និងបរិក្ខារ ដែលបានរំលស់ទាំងស្រុងប៉ុន្តែនៅបន្តប្រើប្រាស់ មានថ្លៃដើមចំនួន 10,015,952 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ 8,112,496 ដុល្លារអាមេរិក)។

	ការកែលម្អ ទ្រព្យចូល	យានយន្ត	បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ការិយាល័យ	បរិក្ខារ	ទ្រព្យកំពុង ដំណើរការ	សរុប	
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
2024								
ថ្លៃដើម								
នាថ្ងៃទី១ ខែមករា	10,991,197	1,219,827	6,031,890	2,777,255	3,358,794	2,907,639	27,286,602	111,465,769
ការទិញបន្ថែម	2,635,073	-	722,731	816,645	1,044,712	119,051	5,338,212	21,731,861
ការផ្ទេរ	-	-	2,108,859	-	2,615,261	(4,724,120)	-	-
ការលុបចោល	(140,884)	-	(98,510)	(10,223)	(61,563)	-	(311,180)	(1,266,814)
ការផ្ទេរចេញពី ទ្រព្យសកម្មអរូបី	-	-	-	-	-	2,074,209	2,074,209	8,444,105
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	-	(1,963,853)
នាថ្ងៃទី៣១ ខែធ្នូ	13,485,386	1,219,827	8,764,970	3,583,677	6,957,204	376,779	34,387,843	138,411,068
ដក៖ រំលស់បង្គុយ								
នាថ្ងៃទី១ ខែមករា	3,905,708	581,993	3,837,681	1,037,134	1,664,728	-	11,027,244	45,046,292
រំលស់	1,634,554	99,623	1,381,732	624,352	1,084,929	-	4,825,190	19,643,349
ការលុបចោល	(140,884)	-	(98,510)	(10,223)	(61,526)	-	(311,143)	(1,266,663)
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	-	(869,282)
នាថ្ងៃទី៣១ ខែធ្នូ	5,399,378	681,616	5,120,903	1,651,263	2,688,131	-	15,541,291	62,553,696
តម្លៃយោង								
នាថ្ងៃទី១ ខែមករា	7,085,489	637,834	2,194,209	1,740,121	1,694,066	2,907,639	16,259,358	66,419,477
នាថ្ងៃទី៣១ ខែធ្នូ	8,086,008	538,211	3,644,067	1,932,414	4,269,073	376,779	18,846,552	75,857,372

10. ទ្រព្យសកម្មអរូបី

2025
ថ្ងៃដើម

នាថ្ងៃទី១ ខែមករា	9,762,510	1,336,287	11,098,797	44,672,657
ការទិញបន្ថែម	5,697	235,353	241,050	966,852
ការផ្ទេរចេញ	1,977	(1,977)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(132,704)
នាថ្ងៃទី៣១ ខែធ្នូ	9,770,184	1,569,663	11,339,847	45,506,805

ដក៖ រំលស់បង្គរ

នាថ្ងៃទី១ ខែមករា	4,597,306	-	4,597,306	18,504,156
រំលស់ក្នុងការិយបរិច្ឆេទ	1,369,840	-	1,369,840	5,494,428
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(52,428)
នាថ្ងៃទី៣១ ខែធ្នូ	5,967,146	-	5,967,146	23,946,156

តម្លៃយោង

នាថ្ងៃទី១ ខែមករា	5,165,204	1,336,287	6,501,491	26,168,501
នាថ្ងៃទី៣១ ខែធ្នូ	3,803,038	1,569,663	5,372,701	21,560,649

2024
ថ្ងៃដើម

នាថ្ងៃទី១ ខែមករា	7,316,130	4,712,021	12,028,151	49,134,996
ការទិញបន្ថែម	863,650	304,515	1,168,165	4,755,600
ការផ្ទេរចេញ	1,588,480	(1,588,480)	-	-
ការលុបចោល	(5,750)	(17,560)	(23,310)	(94,895)
ការផ្ទេរចេញទៅទ្រព្យ និងបរិក្ខារ	-	(2,074,209)	(2,074,209)	(8,444,105)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(678,939)
នាថ្ងៃទី៣១ ខែធ្នូ	9,762,510	1,336,287	11,098,797	44,672,657

តម្លៃយោង

នាថ្ងៃទី១ ខែមករា	3,292,981	-	3,292,981	13,451,827
រំលស់ក្នុងការិយបរិច្ឆេទ	1,310,075	-	1,310,075	5,333,315
ការលុបចោល	(5,750)	-	(5,750)	(23,408)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(257,578)
នាថ្ងៃទី៣១ ខែធ្នូ	4,597,306	-	4,597,306	18,504,156

តម្លៃយោង

នាថ្ងៃទី១ ខែមករា	4,023,149	4,712,021	8,735,170	35,683,169
នាថ្ងៃទី៣១ ខែធ្នូ	5,165,204	1,336,287	6,501,491	26,168,501

11. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ធនាគារ បានជួលទ្រព្យសកម្មជាច្រើនរួមមាន អគារការិយាល័យ និងទីតាំងម៉ាស៊ីនATM។ ព័ត៌មានអំពីការជួល ដែលធនាគារជាអ្នកជួល ត្រូវបានបង្ហាញដូចខាងក្រោម៖

2025
ថ្ងៃដើម

នាថ្ងៃទី១ ខែមករា	523,350	31,111,824	31,635,174	127,331,575
ការទិញបន្ថែម	163,569	1,657,054	1,820,623	7,302,519
ការបញ្ចប់ភតិសន្យាក្នុងឆ្នាំ	(4,839)	(55,968)	(60,805)	(243,889)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(376,102)
នាថ្ងៃទី៣១ ខែធ្នូ	682,080	32,712,910	33,394,992	134,014,103

ដក៖ រំលស់បង្គរ

នាថ្ងៃទី១ ខែមករា	284,229	15,877,607	16,161,836	65,051,390
រំលស់ក្នុងការិយបរិច្ឆេទ	190,248	3,406,911	3,597,159	14,428,205
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(186,748)
នាថ្ងៃទី៣១ ខែធ្នូ	474,477	19,284,518	19,758,995	79,292,847

តម្លៃយោង

នាថ្ងៃទី១ ខែមករា	239,121	15,234,217	15,473,338	62,280,185
នាថ្ងៃទី៣១ ខែធ្នូ	207,603	13,428,392	13,635,997	54,721,256

2024
ថ្ងៃដើម

នាថ្ងៃទី១ ខែមករា	513,670	27,743,851	28,257,521	115,431,973
ការទិញបន្ថែម	9,680	3,367,973	3,377,653	13,750,425
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(1,850,823)
នាថ្ងៃទី៣១ ខែធ្នូ	523,350	31,111,824	31,635,174	127,331,575

ដក៖ រំលស់បង្គរ

នាថ្ងៃទី១ ខែមករា	79,590	12,555,479	12,635,069	51,614,257
រំលស់ក្នុងការិយបរិច្ឆេទ	204,639	3,322,128	3,526,767	14,357,468
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(920,335)
នាថ្ងៃទី៣១ ខែធ្នូ	284,229	15,877,607	16,161,836	65,051,390

តម្លៃយោង

នាថ្ងៃទី១ ខែមករា	434,080	15,188,372	15,622,452	63,817,716
នាថ្ងៃទី៣១ ខែធ្នូ	239,121	15,234,217	15,473,338	62,280,185

12. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ការទូទាត់មុន	2,066,574	8,293,161	2,332,837	9,389,669
បុរេប្រទាន និងប្រាក់កក់	1,595,690	6,403,504	1,455,270	5,857,462
គណនីត្រូវទទួល	132,298	530,912	155,217	624,748
ផ្សេងៗ	323,600	1,298,607	345,909	1,392,283
	4,118,162	16,526,184	4,289,233	17,264,162
ដក៖ ការខាតបង់នៃឱនភាពនៃតម្លៃលើទ្រព្យសកម្មផ្សេងៗ	(12,551)	(50,367)	(8,651)	(34,820)
	4,105,611	16,475,817	4,280,582	17,229,342
រយៈពេលខ្លី	2,466,507	9,898,091	2,588,866	10,420,186
រយៈពេលវែង	1,639,104	6,577,726	1,691,716	6,809,156
	4,105,611	16,475,817	4,280,582	17,229,342

ការខាតបង់នៃឱនភាពនៃតម្លៃលើទ្រព្យសកម្មផ្សេងៗទៀតក្នុងអំឡុងពេលបរិច្ឆេទមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
នាថ្ងៃទី១ ខែមករា	8,651	34,820	4,351	17,774
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ ២៤)	3,900	15,643	4,300	17,505
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(96)	-	(459)
នាថ្ងៃទី៣១ ខែធ្នូ	12,551	50,367	8,651	34,820

13. ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ប្រាក់បញ្ញើរបស់អតិថិជន				
ប្រាក់បញ្ញើមានកាលកំណត់	643,057,103	2,580,588,154	648,406,620	2,609,836,646
គណនីសន្សំ	113,222,047	454,360,075	83,992,622	338,070,302
គណនីចរន្ត	2,060	8,267	-	-
	756,281,210	3,034,956,496	732,399,242	2,947,906,948
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា				
ប្រាក់បញ្ញើមានកាលកំណត់	6,847,481	27,478,941	3,619,181	14,567,204
គណនីសន្សំ	7,653,667	30,714,166	2,006,949	8,077,970
	14,501,148	58,193,107	5,626,130	22,645,174
	770,782,358	3,093,149,603	738,025,372	2,970,552,122

ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ក. តាមកាលសរសេរ៖				
រយៈពេល 1 ខែ	252,248,301	1,012,272,432	233,860,214	941,287,361
> 1 ទៅ 3 ខែ	81,277,862	326,168,060	84,226,978	339,013,586
> 3 ទៅ 12 ខែ	254,164,607	1,019,962,568	250,604,716	1,008,683,982
>12 ខែ	183,091,588	734,746,543	169,333,464	681,567,193
	770,782,358	3,093,149,603	738,025,372	2,970,552,122
ខ. តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	692,042,688	2,777,167,308	660,392,660	2,658,080,457
ប្រាក់រៀលខ្មែរ	78,534,947	315,160,742	76,948,019	309,715,776
ប្រាក់បាតថៃ	204,723	821,553	684,693	2,755,889
	770,782,358	3,093,149,603	738,025,372	2,970,552,122
គ. តាមទំនាក់ទំនង៖				
សម្ព័ន្ធព្យាបាល (កំណត់សម្គាល់ 30ខ(iii))	695,810	2,792,285	534,336	2,150,702
មិនមែនសម្ព័ន្ធព្យាបាល	770,086,548	3,090,357,318	737,491,036	2,968,401,420
	770,782,358	3,093,149,603	738,025,372	2,970,552,122

ឃ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា នៅចុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ប្រាក់បញ្ញើមានកាលកំណត់	0.75% ដល់ 6.05%	0.50% ដល់ 9.00%
គណនីសន្សំ	0.50% ដល់ 5.50%	0.00% ដល់ 5.50%
គណនីចរន្ត	0.00% ដល់ 2.00%	ពុំមាន

14. ចំណូលពន្ធលើប្រាក់ចំណេញ

ក. អត្រាពន្ធផ្លូវការ

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកិច្ចបង់ពន្ធលើប្រាក់ចំណេញ សារីរកម្ម ដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមា ដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលសរុប ទៅតាមចំនួនមួយណាដែលធំជាង។

យោងតាមប្រកាសលេខ 638 ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ អង្គភាពត្រូវបានលើកលែងពីការបង់ពន្ធអប្បបរមា ប្រសិនបើធនាគាររក្សាកំណត់ត្រាបញ្ជីគណនេយ្យបានត្រឹមត្រូវ និងទទួលបានការអនុម័តពីអគ្គនាយកដ្ឋានពន្ធដារ។

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារបានទទួលលិខិតបញ្ជាក់ពីការរក្សាកំណត់ត្រាគណនេយ្យត្រឹមត្រូវពីអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ.) លើការលើកលែងការបង់ពន្ធអប្បបរមាសម្រាប់ឆ្នាំសារពើពន្ធ ឆ្នាំ២០២៤ និងឆ្នាំ២០២៥ រៀងគ្នា។

ខ. ចំណូលពន្ធលើប្រាក់ចំណេញ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ចំណាយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	-	-	-	-
ឥណទានពន្ធលើប្រាក់ចំណេញ (*)	-	-	(850,964)	(3,464,274)
ចំណូលពន្ធលើប្រាក់ចំណេញ	-	-	(850,964)	(3,464,274)
ចំណាយពន្ធត្រូវ	(1,160,413)	(4,654,417)	(746,878)	(3,040,541)
	(1,160,413)	(4,654,417)	(1,597,842)	(6,504,815)

(*) នៅថ្ងៃទី27 ខែឧសភា ឆ្នាំ2024 និងថ្ងៃទី22 ខែកក្កដា ឆ្នាំ2024 ធនាគារបានធ្វើវិសោធនកម្មលើឯកសារបង់ពន្ធ ពន្ធលើប្រាក់ចំណេញសម្រាប់ឆ្នាំសារពើពន្ធ ឆ្នាំ2020 ឆ្នាំ2021 និងឆ្នាំ2022 ជូនអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ.)។ នាថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2024 អគ្គនាយកដ្ឋានពន្ធដារ បានអនុម័តឯកសារវិសោធនកម្ម និងផ្តល់ឥណទានពន្ធលើប្រាក់ចំណេញដែលមានចំនួន 3,425,128,462 រៀល សមមូលនឹង 850,964 ដុល្លារអាមេរិក ដែលធនាគារអាចប្រើប្រាស់សម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណេញក្នុងឆ្នាំខាងមុខ។

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ ចំពោះចំណាយពន្ធលើប្រាក់ចំណេញ ដូចបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាតមានដូចខាងក្រោម៖

	2025			2024		
	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ប្រាក់ខាតមុនដកពន្ធ	20	(6,791,532)	(27,240,834)	20	(4,554,507)	(18,541,397)
ពន្ធលើប្រាក់ចំណេញតាមអត្រាពន្ធផ្លូវការ 20%	20	(1,358,307)	(5,448,169)	20	(910,901)	(3,708,278)
ផលប៉ះពាល់ពន្ធនៃ						
ឥណទានពន្ធលើប្រាក់ចំណេញ	-	-	-	19	(850,964)	(3,464,274)
ចំណាយមិនអាចកាត់កងបាន	(3)	197,894	793,752	(4)	164,023	667,737
ចំណាយពន្ធលើប្រាក់ចំណេញសរុប	17	(1,160,413)	(4,654,417)	35	(1,597,842)	(6,504,815)

ការគណនាពន្ធលើប្រាក់ចំណេញ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ។

គ. ឥណទានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
នាថ្ងៃទី1 ខែមករា	(2,443,302)	(9,834,291)	2,694,139	11,005,558
ចំណូលពន្ធលើប្រាក់ចំណេញ	-	-	(850,964)	(3,464,274)
ពន្ធលើប្រាក់ចំណេញបានបង់	(1,424,628)	(5,714,183)	(4,286,477)	(17,450,248)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	26,471	-	74,673
នាថ្ងៃទី31 ខែធ្នូ	(3,867,930)	(15,522,003)	(2,443,302)	(9,834,291)

ឃ. ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ពន្ធពន្យារជាទ្រព្យសកម្ម	13,564,954	54,436,161	9,719,215	39,119,842
បំណុលពន្ធពន្យារ	(7,471,969)	(29,985,012)	(4,786,643)	(19,266,240)
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	6,092,985	24,451,149	4,932,572	19,853,602

ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល)ត្រូវបែងចែក មានដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ពន្ធខាតយោងទៅមុខ	8,490,994	34,074,359	2,993,720	12,049,723
បំណុលគតិសន្យា	3,149,540	12,639,104	3,471,904	13,974,414
កម្រៃឥណទានមិនបានរំលស់	1,017,596	4,083,613	1,329,421	5,350,920
សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ	499,748	2,005,489	1,450,047	5,836,440
អត្ថប្រយោជន៍និយោជិត	407,076	1,633,596	474,123	1,908,345
ប្រាក់(ចំណេញ)/ខាតពីការប្តូររូបិយប័ណ្ណបរទេសដែលមិនទាន់បានទទួលស្គាល់	(25,472)	(102,219)	43,537	175,236
រំលស់	(445,506)	(1,787,816)	(687,743)	(2,768,166)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(2,727,199)	(10,944,250)	(3,094,668)	(12,456,039)
ការប្រាក់ព្យួរទុក	(4,273,792)	(17,150,727)	(1,047,769)	(4,217,271)
	6,092,985	24,451,149	4,932,572	19,853,602

បម្រែបម្រួលពន្ធពន្យារ មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
នាថ្ងៃទី1 ខែមករា	4,932,572	19,853,602	4,185,694	17,098,560
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត	1,160,413	4,654,417	746,878	3,040,541
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(56,870)	-	(285,499)
	6,092,985	24,451,149	4,932,572	19,853,602

15. ប្រាក់កម្ចី

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
មានការធានា	14,977,379	60,104,222	6,994,830	28,154,191
រយៈពេលខ្លី	-	-	14,906,832	59,999,999
រយៈពេលវែង	14,977,379	60,104,222	21,901,662	88,154,190

ពុំមានការធានា

រយៈពេលខ្លី	13,486,841	54,122,693	40,787,314	164,168,938
រយៈពេលវែង	40,289,073	161,680,050	37,802,389	152,154,616
	53,775,914	215,802,743	78,589,703	316,323,554
	68,753,293	275,906,965	100,491,365	404,477,744

ធនាគារបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយម្ចាស់ប្រាក់កម្ចីផ្សេងៗ។ ការសងប្រាក់ដើម និងការប្រាក់ធ្វើឡើងជាប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ ឬនៅចុងកាលរំសារ ដោយផ្អែកលើកាលវិភាគសងរំលស់នៃកិច្ចព្រមព្រៀងប្រាក់កម្ចីនីមួយៗ។

ធនាគាររំពឹងថានឹងគោរពតាមលក្ខខណ្ឌប្រចាំត្រីមាសនៃកិច្ចព្រមព្រៀង ក្នុងរយៈពេល ១២ ខែបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។

ប្រាក់កម្ចីមានទ្រព្យធានា សំដៅលើប្រាក់កម្ចីដែលធនាគារបានដាក់ប្រាក់បញ្ញើមានកាលកំណត់ជាទ្រព្យបញ្ចាំ ដែលទទួលបានពីធនាគារផ្សេងៗ ហើយមានរយៈពេល 2ឆ្នាំ (ឆ្នាំ2024៖ ពី1ឆ្នាំ ទៅ 2ឆ្នាំ) ដែលមានអត្រាការប្រាក់6.00% គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024៖ ពី 4.60% ទៅ 6.50%) ក្នុងមួយឆ្នាំ។

ប្រាក់កម្ចីគ្មានទ្រព្យធានា សំដៅលើប្រាក់កម្ចីដែលធនាគារទទួលបានពីធនាគារផ្សេងៗ ដែលមានរយៈពេលចាប់ពីចន្លោះពី 1.50 ឆ្នាំ ទៅ 3ឆ្នាំ (ឆ្នាំ2024៖ 1.50ឆ្នាំ ទៅ 3ឆ្នាំ) ហើយអត្រាការប្រាក់ចន្លោះពី 7.10% ទៅ 8.00% គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024៖ 7.25% ទៅ 8.50%) ក្នុងមួយឆ្នាំ។

ការផ្ទៀងផ្ទាត់នៃបម្រែបម្រួលនៃប្រាក់កម្ចីលើលំហូរសាច់ប្រាក់ ដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទាន និង សកម្មភាពប្រតិបត្តិការមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ប្រាក់កម្ចីដុល				
នាថ្ងៃទី1 ខែមករា	97,605,162	392,860,777	109,530,628	447,432,615
បម្រែបម្រួលនៃលំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	24,919,013	99,950,161	80,574,534	328,018,928
ការទូទាត់ប្រាក់កម្ចី	(56,860,267)	(228,066,531)	(92,500,000)	(376,567,500)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(1,235,144)	-	(6,023,266)
	65,663,908	263,509,263	97,605,162	392,860,777
រំលស់លើកម្រៃប្រាក់កម្ចី	2,640,520	10,591,126	2,360,738	9,610,564
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	5,281	-	(108,594)
	2,640,520	10,596,407	2,360,738	9,501,970
ការប្រាក់ត្រូវទូទាត់បង្គរ				
នាថ្ងៃទី1 ខែមករា	525,465	2,114,997	405,188	1,655,194
បម្រែបម្រួលនៃលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណាយលើការប្រាក់ (កំណត់សម្គាល់ 22)	7,237,814	29,030,872	7,581,040	30,862,414
ការប្រាក់បានបង់	(7,314,414)	(29,338,115)	(7,460,763)	(30,372,766)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(6,459)	-	(29,845)
	448,865	1,801,295	525,465	2,114,997
នាថ្ងៃទី31 ខែធ្នូ	68,753,293	275,906,965	100,491,365	404,477,744

ប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម ៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ក. តាមកាលសារៈ				
រយៈពេល 1ខែ	-	-	4,981,067	20,048,795
> 1 ទៅ 3ខែ	1,495,463	6,001,293	4,979,123	20,040,970
> 3 ទៅ 12ខែ	26,968,757	108,225,622	37,821,954	152,233,365
>12ខែ	40,289,073	161,680,050	52,709,221	212,154,614
	68,753,293	275,906,965	100,491,365	404,477,744
ខ. តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	1,248,746	5,011,218	5,502,722	22,148,456
ប្រាក់រៀលខ្មែរ	67,504,547	270,895,747	94,988,643	382,329,288
	68,753,293	275,906,965	100,491,365	404,477,744

គ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ប្រាក់កម្ចីនៅចុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024
ប្រាក់ដុល្លារអាមេរិក	7.50%	8.00% - 8.50%
ប្រាក់រៀលខ្មែរ	6.00% - 8.00%	4.60% - 8.50%

16. គណនីត្រូវទូទាត់ឱ្យសម្ព័ន្ធព្យាហិ

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
សាខា Woori Bank Singapore	-	-	131,773,511	530,388,382
សាខា Woori Bank Hong Kong	50,280,972	201,777,541	79,476,764	319,893,975
	50,280,972	201,777,541	211,250,275	850,282,357

នេះតំណាងឱ្យប្រាក់កម្ចីពីសម្ព័ន្ធព្យាហិ ពីសាខា Woori Bank Hong Kong ដែលមានរយៈពេល 3ឆ្នាំ គិតត្រឹម ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024៖ ចន្លោះពី 3ខែ ទៅ 5ឆ្នាំ)។ ប្រាក់កម្ចីនេះមានអត្រាការប្រាក់ចរន្ត 5.95% គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024៖ 6.03%)។ ចំណាយការប្រាក់សរុបដែលបានកើតមានក្នុងអំឡុងឆ្នាំ2025 មានចំនួនសរុប 8,198,731 ដុល្លារអាមេរិក (ឆ្នាំ2024៖ 25,879,050 ដុល្លារអាមេរិក)។

ការផ្ទៀងផ្ទាត់នៃបម្រែបម្រួលនៃគណនីត្រូវទូទាត់ឱ្យសម្ព័ន្ធព្យាហិ លើលំហូរសាច់ប្រាក់ ដែលកើតឡើងពីសកម្មភាព ហិរញ្ញប្បទាន និងសកម្មភាពប្រតិបត្តិការ៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ប្រាក់កម្ចីដុល				
នាថ្ងៃទី1 ខែមករា	210,000,000	845,250,000	542,700,000	2,216,929,500
បម្រែបម្រួលនៃលំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	-	-	37,000,000	150,627,000
ការទូទាត់ប្រាក់កម្ចី	(160,000,000)	(641,760,000)	(369,700,000)	(1,505,048,700)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(2,840,000)	-	(17,257,800)
	50,000,000	200,650,000	210,000,000	845,250,000
ការប្រាក់ត្រូវទូទាត់បង្គរ				
នាថ្ងៃទី1 ខែមករា	1,250,275	5,032,357	305,844	1,249,373
បម្រែបម្រួលនៃលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណាយលើការប្រាក់ (កំណត់សម្គាល់ 22)	8,198,731	32,885,110	25,879,050	105,353,613
ការប្រាក់បានបង់	(9,168,034)	(36,772,984)	(24,934,619)	(101,508,834)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(16,942)	-	(61,795)
	280,972	1,127,541	1,250,275	5,032,357
នាថ្ងៃទី31 ខែធ្នូ	50,280,972	201,777,541	211,250,275	850,282,357

17. បំណុលភតិសន្យា

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	2,611,625	10,480,451	3,083,499	12,411,083
រយៈពេលវែង	11,207,656	44,976,324	12,317,757	49,578,972
	13,819,281	55,456,775	15,401,256	61,990,055
ការវិភាគតាមកាលសារៈសាន - កិច្ចសន្យាលើលំហូរសាច់ប្រាក់មិនបានអប្បបរមា				
តិចជាងមួយឆ្នាំ	3,473,612	13,939,605	4,055,808	16,324,627
មួយដល់ប្រាំឆ្នាំ	10,769,397	43,217,590	10,530,792	42,386,438
លើសពីប្រាំឆ្នាំ	3,419,138	13,721,001	5,457,867	21,967,915
	17,662,147	70,878,196	20,044,467	80,678,980
ដក៖ ចំណាយហិរញ្ញវត្ថុ	(3,842,866)	(15,421,421)	(4,643,211)	(18,688,925)
	13,819,281	55,456,775	15,401,256	61,990,055

គណនីដែលបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ចំណាយរំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	3,597,159	14,428,205	3,526,767	14,357,468
ការប្រាក់លើបំណុលភតិសន្យា(កំណត់សម្គាល់ 22)	1,205,544	4,835,437	1,281,649	5,217,593
ចំណេញពីការបញ្ចប់ភតិសន្យា	(4,006)	(16,068)	-	-
ចំណាយពាក់ព័ន្ធលើភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប និងមិនរាប់បញ្ចូល ភតិសន្យារយៈពេលខ្លីនៃទ្រព្យសកម្មដែលមានតម្លៃទាប	1,577,698	6,328,147	1,978,345	8,053,842

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការទូទាត់ប្រាក់ដើមនៃបំណុលភតិសន្យា	3,200,756	12,838,232	2,986,247	12,157,012
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ការទូទាត់ការប្រាក់នៃបំណុលភតិសន្យា	1,205,544	4,835,437	1,281,649	5,217,593
ការទូទាត់ជាសាច់ប្រាក់សម្រាប់ការផ្តល់ទ្រព្យសកម្មតម្លៃទាប និងទ្រព្យសកម្មផ្តល់រយៈពេលខ្លី	1,577,698	6,328,147	1,978,345	8,053,842
	5,983,998	24,001,816	6,246,241	25,428,447

បម្រែបម្រួលនៃបំណុលភតិសន្យាក្នុងអំឡុងពេលបរិច្ឆេទ មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
នាថ្ងៃទី១ ខែមករា	15,401,256	61,990,055	15,278,899	62,414,302
ការផ្តល់បន្ថែម	1,683,592	6,752,888	3,108,604	12,655,127
ចំណាយលើការប្រាក់	1,205,544	4,835,437	1,281,649	5,217,593
ការប្រាក់បានបង់	(1,205,544)	(4,835,437)	(1,281,649)	(5,217,593)
ការទូទាត់ប្រាក់ដើម	(3,200,756)	(12,838,232)	(2,986,247)	(12,157,012)
ការបញ្ចប់ភតិសន្យាក្នុងឆ្នាំ	(64,811)	(259,957)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(187,979)	-	(922,362)
នាថ្ងៃទី៣១ ខែធ្នូ	13,819,281	55,456,775	15,401,256	61,990,055

18. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2025		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់	4,180,201	16,775,147	3,561,064	14,333,283
គណនីត្រូវសង	758,455	3,043,680	541,624	2,180,037
បំណុលពន្ធផ្សេងៗ	505,152	2,027,175	695,825	2,800,696
កាតព្វកិច្ចអត្ថប្រយោជន៍និយោជិត(*)	378,122	1,517,404	528,777	2,128,327
ប្រាក់បង្គរ និងបំណុលផ្សេងៗ	1,089,320	4,371,440	1,006,140	4,049,713
	6,911,250	27,734,846	6,333,430	25,492,056

(*) កាតព្វកិច្ចអត្ថប្រយោជន៍និយោជិតសំដៅទៅលើកាតព្វកិច្ចក្នុងទូទាត់សំណងអតីតភាពការងារដែលតម្រូវតាមប្រកាសលេខ443ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ2018 និងសេចក្តីណែនាំលេខ 042/19 ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ2019។ ប្រកាសនេះតម្រូវឱ្យនិយោជកទូទាត់សងអតីតភាពការងារដល់និយោជិតដូចខាងក្រោម៖

- ប្រាក់អតីតភាពការងារក្នុងឆ្នាំ៖ ចាប់តាំងពីឆ្នាំ2019 ត្រូវបានកំណត់យកចំនួនស្មើនឹង 15ថ្ងៃ នៃប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ក្នុងមួយឆ្នាំ។
- ប្រាក់រំលឹកអតីតភាពការងារ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង 6ថ្ងៃ នៃប្រាក់បៀវត្សរ៍សុទ្ធក្នុងមួយឆ្នាំ ដែលនឹងត្រូវទូទាត់ចាប់ពីឆ្នាំ2021តទៅ។ សំវិធានធនលើប្រាក់អតីតភាពការងារ ត្រូវបានគណនាមិនឱ្យលើសពីចំនួន អតិបរមាស្មើនឹង 6ខែ នៃប្រាក់បៀវត្សរ៍សុទ្ធរបស់និយោជិត ដែលមានអតីតភាពការងារមុនឆ្នាំ2019 (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត)។

ការទូទាត់នឹងត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំ គឺនៅក្នុងខែមិថុនា និងខែធ្នូ រៀងៗគ្នា។ និយោជិតពុំមាន សិទ្ធិទទួលបានសំណងរំលឹកអតីតភាពការងារនៅសល់ដែលមិនទាន់បានទូទាត់នោះទេ ប្រសិនបើគាត់លាលែងពីការងារ។

ខាងក្រោមនេះជាការសន្មតច្បងនាការបរិច្ឆេទរាយការណ៍៖

អត្រាអប្បបរមា (*)	4.19% (ឆ្នាំ2024: 5.09%)
រយៈពេលនៃការទូទាត់	6ថ្ងៃ នៃខែនីមួយៗដែលនៅរៀងរាល់ខែមិថុនា និងធ្នូ
អត្រាលាយបំពាក់ការងារ	17.94% (ឆ្នាំ2024: 7.43%)

(*) ដោយសារព័ត៌មានអំពីសញ្ញាប័ណ្ណសាជីវកម្ម ឬមូលបត្របំណុលរបស់រាជរដ្ឋាភិបាលកម្ពុជាមិនទាន់អាចកំណត់បាន ធនាគារបានធ្វើការវិភាគដោយផ្អែកលើអត្រាការប្រាក់ប្រាក់បញ្ញើរយៈពេលមធ្យមទៅរយៈពេល ៨ ដង ដែលមានរូបិយប័ណ្ណជាប្រាក់ដុល្លារអាមេរិកនៃធនាគារធំៗមួយចំនួននៅក្នុងប្រទេសកម្ពុជា។

បម្រែបម្រួលនៃបំណុលកាតព្វកិច្ចអត្ថប្រយោជន៍និយោជិតមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
នាថ្ងៃទី១ ខែមករា	528,777	2,128,327	548,149	2,239,189
សំវិធានធនក្នុងការិយបរិច្ឆេទ	1,309,778	5,253,520	1,677,345	6,828,471
បានបង់ក្នុងការិយបរិច្ឆេទ	(1,460,433)	(5,857,797)	(1,696,717)	(6,907,335)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(6,646)	-	(31,998)
នាថ្ងៃទី៣១ ខែធ្នូ	378,122	1,517,404	528,777	2,128,327

19. ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2025		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
	275,895,100	1,103,580,400	275,895,100	1,103,580,400

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2025 ភាគហ៊ុនដែលបានអនុម័តឱ្យចេញផ្សាយមាន 11,035,804 ភាគហ៊ុនធម្មតា (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2024៖ 11,035,804 ភាគហ៊ុនធម្មតា) ក្នុងតម្លៃចារឹក 25 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ រាល់ភាគហ៊ុនដែលទទួលបានការអនុម័តបានបោះផ្សាយ និងបានបង់គ្រប់ចំនួន។

ភាគទុនិករបស់ធនាគារមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2025		
	% នៃភាគជាម្ចាស់កម្មសិទ្ធិ	ចំនួនភាគហ៊ុន	តម្លៃដុល្លារអាមេរិក
Woori Bank Korea	99.999991%	11,035,803	275,895,075
លោក Cheol Su Sohn	0.000009%	1	25
	100%	11,035,804	275,895,100
សមមូលពាន់រៀល (កំណត់សម្គាល់ 3)			1,103,580,400

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2024		
	% នៃភាគជាម្ចាស់កម្មសិទ្ធិ	ចំនួនភាគហ៊ុន	តម្លៃដុល្លារអាមេរិក
Woori Bank Korea	99.999991%	11,035,803	275,895,075
លោក Hong Ju Kim	0.000009%	1	25
	100%	11,035,804	275,895,100
សមមូលពាន់រៀល (កំណត់សម្គាល់ 3)			1,103,580,400

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដើមទុនរបស់ធនាគារ មានចំនួន 275,895,100 ដុល្លារអាមេរិក (នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន 275,895,100 ដុល្លារអាមេរិក)។ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានអនុម័តការផ្ទេរភាគហ៊ុន 1 ចំនួន 1 ភាគហ៊ុនពីលោក Hong Ju Kim ទៅលោក Cheol Su Sohn។ វិសោធនកម្មលើអនុស្សរណៈ និងលក្ខន្តិកៈ (“MoA”) បានដាក់តម្កល់នៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

20. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ សំដៅលើចំនួនខុសគ្នានៃសំវិធានធនលើឱនភាពនៃតម្លៃឥណទាន ដោយអនុលោមតាម ស.វ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ដោយអនុលោមតាមធនាគារជាតិនៃកម្ពុជា។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ធនាគារបានផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ ចំនួន 14,935,148 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ ចំនួន 6,440,786 ដុល្លារអាមេរិក)។

21. ចំណូលការប្រាក់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	142,052,137	569,771,122	167,616,011	682,364,781
ប្រាក់បញ្ញើនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	1,641,833	6,585,392	1,996,384	8,127,279
ប្រាក់បញ្ញើនៅ ធនាគារជាតិនៃកម្ពុជា	386,411	1,549,894	296,706	1,207,890
	144,080,381	577,906,408	169,909,101	691,699,950

22. ចំណាយការប្រាក់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ប្រាក់បញ្ញើរបស់អតិថិជន	43,527,849	174,590,202	44,254,331	180,159,381
ប្រាក់កម្ចី៖ ពីសម្ព័ន្ធហ្វាតិ (កំណត់សម្គាល់ 16)	8,198,731	32,885,110	25,879,050	105,353,613
ពីម្ចាស់ឥណទានគតិយជន (កំណត់សម្គាល់ 15)	7,237,814	29,030,872	7,581,040	30,862,414
បំណុលភតិសន្យា (កំណត់សម្គាល់ 17)	1,205,544	4,835,437	1,281,649	5,217,593
	60,169,938	241,341,621	78,996,070	321,593,001

23. កម្រៃ និងចំណាយជើងសាសន្ត

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ប្រាក់កម្រៃ និងកម្រៃជើងសារ៖				
ការផ្ទេរប្រាក់ក្នុង និងក្រៅស្រុក	332,276	1,332,759	414,649	1,688,037
កម្រៃពីផ្ទេរប្រាក់	300,337	1,204,652	405,567	1,651,063
កម្រៃពីភ្នាក់ងារធានារ៉ាប់រង	168,861	677,301	-	-
កម្រៃពីឥណទានពាក់ព័ន្ធ	5,393	21,631	6,228	25,354
កម្រៃ និងជើងសារផ្សេងៗ	35,283	141,521	18,356	74,727
	842,150	3,377,864	844,800	3,439,181
ថ្លៃឈ្នួល និងកម្រៃជើងសារ៖				
ចំណាយប្រាក់កម្រៃ និងជើងសារ	(578,921)	(2,322,052)	(2,060,466)	(8,388,157)
	263,229	1,055,812	(1,215,666)	(4,948,976)

24. ការខាតបង់ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (កំណត់សម្គាល់ 7)	43,925,173	176,183,869	39,990,771	162,802,429
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើទ្រព្យសកម្មផ្សេងៗ (កំណត់សម្គាល់ 12)	3,900	15,643	4,300	17,505
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (កំណត់សម្គាល់ 6)	14,735	59,102	(104,340)	(424,768)
ឱនភាពនៃតម្លៃសុទ្ធលើធាតុនានានៃខ្ទង់ក្រៅតារាងតុល្យការ (កំណត់សម្គាល់ 7)	1,789	7,176	570	2,320
	43,945,597	176,265,790	39,891,301	162,397,486

25. ចំណូលផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ការផាកពិន័យឥណទាន	9,425,420	37,805,360	4,508,540	18,354,266
ចំណូលពីឥណទានមកវិញ	2,749,214	11,027,097	2,255,518	9,182,214
ប្រាក់ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	350,025	1,403,950	27,530	112,075
ចំណូលភាគលាភ (កំណត់សម្គាល់ 8)	29,636	118,870	28,915	117,713
ចំណេញពីការលក់ទ្រព្យសកម្មរយៈពេលវែងនិងភតិសន្យា	6,845	27,455	727	2,960
ផ្សេងៗ	117,109	469,725	101,248	412,180
	12,678,249	50,852,457	6,922,478	28,181,408

26. ចំណាយលើបុគ្គលិក

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	31,404,923	125,965,146	32,695,610	133,103,828
កាតព្វកិច្ចអត្ថប្រយោជន៍និយោជិត	1,571,066	6,301,546	1,968,304	8,012,966
ចំណាយលើបុគ្គលិកនានា	1,671,965	6,706,251	1,651,445	6,723,032
	34,647,954	138,972,943	36,315,359	147,839,826

27. ចំណាយលើវិសាលភាព

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
វិសាលភាពលើទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់ 9)	4,994,831	20,034,267	4,825,190	19,643,349
វិសាលភាពលើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់ 11)	3,597,159	14,428,205	3,526,767	14,357,468
វិសាលភាពលើទ្រព្យសកម្មអរូបី (កំណត់សម្គាល់ 10)	1,369,840	5,494,428	1,310,075	5,333,315
	9,961,830	39,956,900	9,662,032	39,334,132

28. ចំណាយប្រតិបត្តិការផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 3)
ការជួសជុល និងថែទាំ	5,236,236	21,002,543	3,669,666	14,939,210
ភតិសន្យារយៈពេលខ្លី និងភតិសន្យានៃធាតុដែលមានតម្លៃទាប	1,577,698	6,328,147	1,978,345	8,053,842
ចំណាយលើទំនាក់ទំនង	978,440	3,924,523	1,052,530	4,284,850
ចំណាយលើទឹកភ្លើង	940,846	3,773,733	1,042,693	4,244,803
ការធ្វើដំណើរ	940,735	3,773,288	1,687,464	6,869,666
ចំណាយលើសន្តិសុខ	914,645	3,668,641	887,465	3,612,870
កម្រៃអាជ្ញាប័ណ្ណធនាគារជាតិនៃកម្ពុជា	904,305	3,627,167	910,401	3,706,242
ការផ្សព្វផ្សាយ និងពាណិជ្ជកម្ម	677,501	2,717,457	709,115	2,886,807
កម្រៃសវនកម្ម និងវិជ្ជាជីវៈពាក់ព័ន្ធផ្សេងៗ	507,840	2,036,946	403,512	1,642,697
ចំណាយលើគ្រា និងការចុះបញ្ជី	495,595	1,987,832	479,240	1,950,986
សម្ភារៈការិយាល័យ	392,824	1,575,617	548,683	2,233,688
ពន្ធ និងអាជ្ញាប័ណ្ណ	357,223	1,432,821	376,663	1,533,395
ការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលបុគ្គលិក	307,850	1,234,786	292,345	1,190,136
អាហារ និងការកំសាន្តលើអាជីវកម្ម	224,841	901,837	289,168	1,177,203
ចំណាយលើកាត	169,058	678,092	140,446	571,756
ចំណាយលើធានារ៉ាប់រង	119,427	479,022	126,838	516,357
ចំណាយលើការបោះពុម្ព	80,236	321,827	117,250	477,325
អំណោយសប្បុរសធម៌	46,044	184,682	348,458	1,418,573
ការលុបចោលទ្រព្យ និងបរិក្ខារ	-	-	37	151
ចំណាយផ្សេងៗ	216,728	869,296	245,339	998,777
	15,088,072	60,518,257	15,305,658	62,309,334

29. ការទិញអាជីវកម្មក្រោមការគ្រប់គ្រងរួម និងទុនបម្រុងរួមបញ្ចូលគ្នា

ថ្ងៃទី22 ខែកក្កដា ឆ្នាំ2019 ធនាគារបានចុះកិច្ចព្រមព្រៀងទុនបម្រុងរួមបញ្ចូលគ្នាជាមួយភាគទុនិកតែមួយគត់នៃ Woori Finance Cambodia Plc. (“WFC”) គឺ ធនាគារ វូរី កូរ៉េ។

ការរួមបញ្ចូលគ្នានេះ ត្រូវបានធ្វើឡើងដើម្បីបង្កើនទីផ្សាររបស់ធនាគារ នៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ។ យោងតាមកិច្ចព្រមព្រៀងទុនបម្រុងរួមបញ្ចូលគ្នា WFC នឹងត្រូវរំលាយបន្ទាប់ពីការរួមបញ្ចូលគ្នា។

នៅថ្ងៃទី3 ខែមករា ឆ្នាំ2020 ធនាគារជាតិនៃកម្ពុជា បានអនុម័តលើការរួមបញ្ចូលគ្នារវាងធនាគារ និង WFC ហើយត្រូវបានអនុម័តជាបន្តបន្ទាប់ដោយ MOC នៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2020 ដែលជាកាលបរិច្ឆេទកំណត់នៃការរួមបញ្ចូលគ្នា។

កិច្ចព្រមព្រៀងរួមបញ្ចូលគ្នា រួមមានការបោះផ្សាយភាគហ៊ុនរបស់ធនាគារដែលបានបង់គ្រប់ចំនួន និងជាភាគហ៊ុន មិនអាចរាយការណ៍បានដែលមានចំនួន 15,895,100 ដុល្លារអាមេរិក ឬ 635,804 ភាគហ៊ុន ដែលមានតម្លៃហ៊ុនស្មើ 25 ដុល្លារអាមេរិកក្នុងមួយហ៊ុន ដែលជាការកំណត់ដោយម្ចាស់ភាគហ៊ុនរបស់ WFC។

ព័ត៌មានលម្អិតនៃ ទ្រព្យសកម្មដែលបានទិញ និងបំណុលដែលទទួលស្គាល់ ជាប្រាក់ដុល្លារអាមេរិកនៅកាលបរិច្ឆេទនៃការរួមបញ្ចូលគ្នាមានដូចខាងក្រោម៖

ទ្រព្យសកម្ម	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	398,033
សមតុល្យនៅធនាគារជាតិកម្ពុជា	657,604
សមតុល្យនៅធនាគារនានា	10,046,794
ឥណទានផ្តល់ដល់អតិថិជន	105,055,190
ទ្រព្យ និងបរិក្ខារ	1,225,700
ទ្រព្យសកម្មអរូបី	90,622
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	1,423,721
ពន្ធពន្យារជាទ្រព្យសកម្ម	274,552
ទ្រព្យសកម្មផ្សេងៗ	156,236
	119,328,452

បំណុល	ដុល្លារអាមេរិក
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	(1,116,849)
ប្រាក់កម្ចី	(93,656,564)
បំណុលភតិសន្យា	(1,383,572)
បំណុលផ្សេងៗ	(337,963)
	(96,494,948)
ទ្រព្យសកម្មសុទ្ធ	22,833,504

រាល់ទ្រព្យសកម្ម និងបំណុលទាំងអស់របស់ WFC ត្រូវបានអនុវត្តតាមតម្លៃកត់ត្រាសុទ្ធដែលយោងតាមចុះបញ្ជីរបស់ធនាគារទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2020 ដែលជាកាលបរិច្ឆេទកំណត់នៃការរួមបញ្ចូលគ្នា។

ភាពលម្អៀងរវាងតម្លៃនៃភាគហ៊ុនដែលបានបោះផ្សាយដោយធនាគារ ជាមួយនឹងតម្លៃនៃទ្រព្យសកម្មសុទ្ធដែល បានទិញទាក់ទងនឹងការរួមបញ្ចូលគ្នានៃ WFC មានចំនួន 5,956,500 ដុល្លារអាមេរិក ត្រូវបានទទួលស្គាល់ថាជា ទុនបម្រុងរួមបញ្ចូលគ្នាក្រោមវិធីសាស្ត្រការប្រាក់បូកបញ្ចូលគ្នា (pooling-of-interest method)។

	ដុល្លារអាមេរិក
ទ្រព្យសកម្មសុទ្ធនៅថ្ងៃដែលរួមបញ្ចូលគ្នា	22,833,504
ការបោះផ្សាយនៃដើមទុនជាមុនសម្រាប់រួមបញ្ចូលគ្នានៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2020	(15,895,100)
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2020	(981,904)
ទុនបម្រុងពីការរួមបញ្ចូលគ្នានៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2020	5,956,500

របាយការណ៍របស់សវនករឯករាជ្យ



ក្រុមហ៊ុន ខេតីអ៊ីមជី ខេមបូឌា
អគារ ជីអាយអេ, ផ្លូវស្លកម្ពងល, ភូមិ 14, សង្កាត់
ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ,
ប្រទេសកម្ពុជា

ទូរស័ព្ទលេខ +855 (17) 666 537 / (81) 533 999
kpmg.com.kh

ជូនចំពោះភាគទុនិកនៃ
ធនាគារ អ៊ីរី (ខេមបូឌា) ម.ក

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អ៊ីរី (ខេមបូឌា) ម.ក (ហៅកាត់ថា “ធនាគារ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលរួមមានគោលនយោបាយគណនេយ្យសាវ័ន្ត ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដូចបានបង្ហាញនៅទំព័រទី11 ដល់ទី141 (ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវនៃលំហូរទិន្នន័យ ជាសាវ័ន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារ ដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលទទួលបានត្រឹមត្រូវកាលបរិច្ឆេទនៃ របាយការណ៍សវនកម្មនេះ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី1 ដល់ទី6 និងរបាយការណ៍ប្រចាំឆ្នាំ ដែលរំពឹងថានឹងទទួលបានបន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុមិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗនេះឡើយ ហើយយើងខ្ញុំក៏មិន ធ្វើការផ្តល់នូវអំណះអំណាង ណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបានព័ត៌មានផ្សេងៗ ដែលអាចរកបានខាងលើ ហើយពិចារណាថាព័ត៌មានផ្សេងៗនោះ មានអសង្គតិភាពជាសាវ័ន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬក៏ព័ត៌មានផ្សេងៗនេះបង្ហាញនូវកំហុសឆ្គងជាសាវ័ន្តដែរ ឬទេ។

ប្រសិនបើបើកទៅលើការអានព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មអាចឱ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសាវ័ន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាម ស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់គណៈគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

គណៈគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យជឿជាក់ពីការបង្ហាញខុសជាសាវ័ន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រង មានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែ គណៈគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ចំពោះការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសាវ័ន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសាវ័ន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខណៈសាវ័ន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយចេតនា ឬក៏រួមបញ្ចូលគ្នា អាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថា នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមភាពនិយម ក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសាវ័ន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែ ការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការតាក់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវការបង្ហាញខុសជាសាវ័ន្ត ដែលបណ្តាល មកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការ ក្លែងបន្លំអាចទាក់ទិននឹង ការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវ នីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលធនាគារបានអនុវត្ត និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់គណៈគ្រប់គ្រង ហើយដោយផ្អែក

ទៅលើកស្ទុកសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថា តើភាពមិនប្រាកដប្រជាជាសារវន្តបានកើតមានឡើង ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្មដែរឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមកស្ទុកសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគតអាចធ្វើឱ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

- ធ្វើការវាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការ លាតត្រដាងព័ត៌មាន និងវាយតម្លៃថា របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដោយរួមបញ្ចូលទាំងចំណុចខ្វះខាត ជាសារវន្ត ក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជ្វី ខេមបូឌា**



ខែ ហ៊ុយ
Senior Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃ ទី 26 ខែ មីនា ឆ្នាំ 2026

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“អភិបាល”) មានសេចក្តីសោមនស្សរីករាយ សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (ហៅកាត់ថា “ធនាគារ”) ដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025។

សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដូចជាប្រាក់បញ្ញើ ឥណទាន រួមទាំងសេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាធនាគារចល័ត សេវាទូទាត់សាច់ប្រាក់ សេវាកម្មម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ លិខិតធានារបស់ធនាគារ សកម្មភាពអចលនទ្រព្យដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬជួល និងសេវាកម្មធនាគារផ្សេងៗទៀត ដែលផ្តល់សេវាជូនប្រជាជនកម្ពុជា តាមរយៈការិយាល័យកណ្តាល និងសាខារបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ និងសាខានៅតាមបណ្តាខេត្តផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្ត លើសកម្មភាពចម្បងរបស់ធនាគារ នៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 មានដូចខាងក្រោម៖

	2024		2024	
	USD	KHR'000	USD	KHR'000
ប្រាក់ខាតមុនដកពន្ធ	(6,791,532)	(27,240,834)	(4,554,507)	(18,541,397)
ចំណូលពន្ធលើប្រាក់ចំណេញ	1,160,413	4,654,417	1,597,842	6,504,815
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(5,631,119)	(22,586,417)	(2,956,665)	(12,036,582)

ភាគលាភ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានការប្រកាស ឬបែងចែកភាគលាភណាមួយឡើយ ហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ឱ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 នេះដែរ (ឆ្នាំ 2024៖ ពុំមាន)។

ដើមទុន

នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 ដើមទុនរបស់ធនាគារ មានចំនួន 275,895,100 ដុល្លារអាមេរិក (នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024៖ មានចំនួន 275,895,100 ដុល្លារអាមេរិក)។ នៅថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2025 ធនាគារជាតិនៃកម្ពុជា បានអនុម័តការផ្ទេរ ភាគហ៊ុនចំនួន 1 ភាគហ៊ុន ពីលោក **Hong Ju Kim** ទៅលោក **Cheol Su Sohn**។ វិសោធនកម្មលើអនុស្សរណៈ និងលក្ខន្តិកៈ (“MoA”) បានដាក់តម្កល់នៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី 25 ខែសីហា ឆ្នាំ 2025។

ពុំមានការផ្លាស់ប្តូរផ្សេងៗនេះ លើភាគទុនិក និងរចនាសម្ព័ន្ធភាគហ៊ុនរបស់ធនាគារ នៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះ។

ការលុបចោល និងសំវិធានធនសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីធ្វើឱ្យប្រាកដថាសកម្មភាពត្រូវបានធ្វើឡើងទាក់ទងនឹងការលុបចោលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានរំពឹងទុកថានឹងមិនអាចប្រមូលបានមកវិញនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យាទាំងស្រុង ឬផ្នែកណាមួយរបស់វា និងការផ្តល់សំវិធានធនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ ហើយជឿជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុ ដែលរំពឹងទុកថាមិនមានទទួលបានសាច់ប្រាក់មកវិញតាមកិច្ចសន្យា ត្រូវបានលុបចោល ហើយសំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងអាចបណ្តាលឱ្យចំនួននៃសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុករបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ មានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្ម (លើកលែងតែបំណុល) ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ដែលទំនងជាមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានបន្ថយឱ្យនៅស្មើត្រឹមតម្លៃដែលរំពឹងថាអាចនឹងប្រមូលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវជាសារវន្តណាមួយនោះឡើយ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារនោះឡើយ។

ក្រុមប្រឹក្សាភិបាលយល់ឃើញថា ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារដែលធនាគារត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែ បន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ដែលអាចនឹងបង្កឱ្យមានផលប៉ះពាល់ ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់សងឡើយ។

ការប្រែប្រួលសភាពការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ពុំបានពិនិត្យឃើញសភាពការណ៍ណាមួយដែលមិនបានរែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឱ្យមានតួលេខនៃចំនួនណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវ ជាសារវន្តណាមួយនោះឡើយ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនរងផលប៉ះពាល់ជាសារវន្តពីសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយដែលមានលក្ខណៈមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុនេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការងារនៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅថ្ងៃដែលចេញរបាយការណ៍នេះ រួមមាន៖

ឈ្មោះ	តួនាទី
លោក Changseok Ohk	ប្រធានក្រុមប្រឹក្សាភិបាល
លោក Cheol Su Sohn	សមាជិកក្រុមប្រឹក្សាភិបាល
លោក Dong Woo Shin	សមាជិកក្រុមប្រឹក្សាភិបាល
អ្នកនាង Fiona Michelle Whyte	សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
លោក គី ប៊ុនទ្រាន	សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
លោក ដួង សារៈ	សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
លោក Jeoung Hoon Yoo	សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

ព័ត៌មានស្តីពីការកាន់កាប់ភាគហ៊ុនរបស់ធនាគារ និងក្រុមប្រឹក្សាភិបាលរបស់ខ្លួនគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 មានដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025
	% ភាគរយនៃម្ចាស់កម្មសិទ្ធិ
លោក Cheol Su Sohn	0.000009%

ក្រៅពីការបង្ហាញខាងលើនេះ ពុំមានអភិបាលផ្សេងណាដែលកាន់កាប់ភាគហ៊ុននៅក្នុងធនាគារ ឬនៅក្រុមហ៊ុន ពាក់ព័ន្ធនាមួយឡើយ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលធនាគារជាតិម្ចាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់សមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ឱ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុលរបស់ធនាគារ ឬ សាជីវកម្មដទៃទៀតនោះឡើយ។

នៅក្នុងអំឡុងការិយបរិច្ឆេទរបាយការណ៍នេះ ពុំមានអភិបាលណាម្នាក់របស់ធនាគារបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុបដែលទទួលបាន ឬដល់កាលកំណត់ដែលត្រូវទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចជាបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងធនាគារ ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិករបស់សាជីវកម្ម ឬក៏ជាមួយក្រុមហ៊ុនដែលមានអភិបាលជាសមាជិកដែលមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយនៅទំព័រទី11 ដល់ទី131 បានរៀបចំឡើងយ៉ាងត្រឹមត្រូវលើរាល់ទិន្នន័យដែលបានកំណត់ជាសាធារណៈ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (I) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្របនានាដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- (II) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវគឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (III) ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- (VI) រាយការណ៍នូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាព នៃគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- (V) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបាន ឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធនាគារអះអាងថា បានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយថា បានបង្ហាញនូវភាពត្រឹមត្រូវលើ រាល់ទិន្នន័យដែលបានកំណត់ជាសាធារណៈ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.រ.ទ.ហ.អ.ក)។

ចុះហត្ថលេខាតំណាងឱ្យក្រុមប្រឹក្សាភិបាលដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



លោក Ju Sug Kang

អគ្គនាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 26 ខែ មីនា ឆ្នាំ 2026



ធនាគារ វ្វីរី (ខេមបូឌា) ម.ក

📍 អគារលេខ 398 មហាវិថីព្រះមុនីវង្ស ភូមិ 1 សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

🌐 www.wooribank.com.kh

📧 info@wooribank.com.kh

☎ (+855) 23 963 333 | 81 331 333

      Woori Bank Cambodia